

ការប្រែប្រួលអាកាសធាតុ និងលំនាំ នៃការធ្វើចំណាកស្រុក៖ លទ្ធផល ស្រាវជ្រាវនៅឃុំក្នុងខេត្តបី ផ្សេងគ្នានៃប្រទេសកម្ពុជា

នង-មុនីន្ទ ស៊ាន-ច័ន្ទមុន្នី ខាន់-ដូនីរ៉ា ញ៉ុង-សូដារី
ប៊ុណ្ណាត-ហ្សូអ៊ីស៊ីដាណា សូ-លីហុង និង ធីន-ច័ន្ទវិទ្ធ

របាយការណ៍ស្រាវជ្រាវ
ខែមករា ឆ្នាំ២០២២



ការប្រែប្រួលអាកាសធាតុ និងលំនាំនៃការធ្វើចំណាកស្រុក៖ លទ្ធផលស្រាវជ្រាវនៅឃុំក្នុងខេត្តបឹងកេងកងនៃប្រទេសកម្ពុជា

នង-មុនីន្ទ ស៊ាន-ច័ន្ទមុនី ខាន់-ដូនីវ ញ៉ុន-សុជាតិ
ប៊ុណ្ណាត-ហ្សូអ៊ីស៊ីជាណា សុ-លីហុន និង ចិន-ច័ន្ទរិទ្ធ



វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

ភ្នំពេញ ខែមករា ឆ្នាំ២០២៤

© ២០២៤ វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (វបសអ-CDRI)

**ការប្រែប្រួលអាកាសធាតុ និងលំនាំនៃការធ្វើចំណាកស្រុក៖ លទ្ធផលស្រាវជ្រាវនៅឃុំក្នុងខេត្តបី
ផ្សេងគ្នានៃប្រទេសកម្ពុជា**

សូមយោងឯកសារនេះថា៖

Nong Monin, Sean Chanmony, Khan Donira, Nhong Sodavy, Bunnath Zoe Sidana, So Lyhong and Ngin Chanrith. 2024. *Climate Change and Migration Patterns: Findings at the Commune Level in Rural Provinces of Cambodia*. CDRI Research Report. Phnom Penh: CDRI.

វិទ្យាស្ថាន CDRI

អគារលេខ ៥៦ ផ្លូវលេខ ៣១៥ ខ័ណ្ឌទួលគោក ប្រអប់សំបុត្រលេខ ៦២២ ភ្នំពេញ កម្ពុជា

ទូរស័ព្ទ៖ ៨៨១៧០១, ៨៨១៩១៦, ៨៨៣៦០៣

ទូរសារ៖ +៨៥៥២៣ ៨៨០៧៣៤

អ៊ីមែល៖ cdri@cdri.org.kh <http://www.cdri.org.kh>

កែសម្រួល និងរចនាដោយ៖ អ៊ុំ ចាន់ថា

មាតិកា

សេចក្តីសង្ខេប.....	vii
១. សេចក្តីផ្តើម.....	១
១.១ សាវតា.....	១
១.២ គោលបំណង.....	៣
២. ការយល់ឃើញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការធ្វើចំណាកស្រុក.....	៤
៣. ក្របខណ្ឌស្រាវជ្រាវ និងវិធីសាស្ត្រ.....	១០
៤. លទ្ធផលស្រាវជ្រាវ.....	១៥
៤.១ លក្ខណៈរបស់អ្នកឆ្លើយតប ជាជនចំណាកស្រុក.....	១៥
៤.១.១ ប្រវត្តិរូបនៃជនចំណាកស្រុក.....	១៥
៤.១.២ កម្រិតវប្បធម៌.....	១៦
៤.១.៣ ប្រភេទនៃការធ្វើចំណាកស្រុក.....	១៧
៤.១.៤ ប្រភេទការងារ និងគោលដៅចំណាកស្រុក.....	១៨
៤.១.៥ ប្រាក់ចំណូលនៅតាមគោលដៅចំណាកស្រុកនីមួយៗ.....	២០
៤.១.៦ បណ្តាញនៃការងារចំណាកស្រុក.....	២១
៤.២ ភាពប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ.....	២១
៤.២.១ ប្រភេទនៃមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ.....	២១
៤.២.២ ការយល់ឃើញរបស់ប្រជាពលរដ្ឋក្នុងតំបន់ ចំពោះការរងផលប៉ះពាល់ដោយមុខសញ្ញា គ្រោះថ្នាក់អាកាសធាតុ.....	២២
៤.៣ សមត្ថភាពបន្ស៊ាំ.....	២៤
៤.៣.១ លទ្ធភាពទទួលបានធនធានតាមឃុំ.....	២៤
៤.៣.២ ការចូលរួមអភិវឌ្ឍន៍ឃុំ.....	២៥
៤.៣.៣ តួនាទី និងទំនួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍.....	២៦
៤.៣.៤ ការទទួលបានការគាំទ្រពីសហគមន៍.....	២៧
៤.៣.៥ យុទ្ធសាស្ត្រឆ្លើយតប និងសមត្ថភាពបន្ស៊ាំខ្លួនរបស់សហគមន៍មូលដ្ឋាន.....	២៨
៤.៣.៦ ប្រភពព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ.....	២៩
៤.៤ កត្តាចម្បងមានឥទ្ធិពលលើការធ្វើចំណាកស្រុក.....	៣០
៤.៥ ការផ្លាស់ប្តូរលំនាំជីវភាពរស់នៅ និងមូលហេតុ.....	៣២
៥. ការពិភាក្សា.....	៣៣
៥.១ ផលប៉ះពាល់រយៈពេលវែងនៃការប្រែប្រួលអាកាសធាតុ.....	៣៣
៥.២ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពរស់នៅជនបទ.....	៣៤
៥.៣ លក្ខណៈ និងស្ថានភាពនៃការចំណាកស្រុក.....	៣៤
៥.៤ ទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក.....	៣៥
៦. សេចក្តីសន្និដ្ឋាន និងការអនុវត្តគោលនយោបាយ.....	៣៦
ដែនកំណត់នៃការសិក្សា.....	៣៧
ឯកសារយោង.....	៣៨
បញ្ជីឯកសារពិភាក្សារបស់វិទ្យាស្ថាន CDRI.....	៤១

បញ្ជីរូបភាព និងតារាង

រូបភាពទី ១៖	ផែនទីមាត្រដ្ឋានភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ ក្នុងបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ	៦
រូបភាពទី ២៖	និន្នាការចំណាកស្រុកក្នុងប្រទេសកម្ពុជាឆ្នាំ១៩៩៨-២០១៩	៧
រូបភាពទី ៣៖	ក្របខណ្ឌស្រាវជ្រាវ ការប្រែប្រួលអាកាសធាតុ.....	១០
រូបភាពទី ៤៖	ផែនទីនៃទីតាំងសិក្សា.....	១៤
រូបភាពទី ៥៖	កម្រិតវប្បធម៌តាមភេទ	១៧
រូបភាពទី ៦៖	ប្រភេទនៃចំណាកស្រុកតាមភេទ	១៨
រូបភាពទី ៧៖	ប្រភេទនៃការងារតាមភេទ	១៩
រូបភាពទី ៨៖	គោលដៅនៃការធ្វើចំណាកស្រុកតាមភេទ	១៩
រូបភាពទី ៩៖	បណ្តាញការងារចំណាកស្រុកតាមយេនឌ័រ	២១
រូបភាពទី១០៖	ប្រភេទមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុដែលអ្នកស្រុកបានជួបប្រទះក្នុងរយៈពេលដប់ឆ្នាំកន្លងមក តាមឃុំ	២២
រូបភាពទី១១៖	លទ្ធភាពទទួលបានធនធានតាមឃុំសង្កាត់	២៥
រូបភាពទី១២៖	ការចូលរួមអភិវឌ្ឍន៍ឃុំ	២៦
រូបភាពទី១៣៖	តួនាទីសំខាន់ៗក្នុងការប្រជុំសហគមន៍តាមឃុំ	២៧
រូបភាពទី១៤៖	ការគាំទ្រក្នុងសហគមន៍	២៧
រូបភាពទី១៥៖	របៀបដោះស្រាយរបស់សហគមន៍មូលដ្ឋាន ទៅនឹងការខាតបង់ដោយអាកាសធាតុតាមឃុំ	២៨
រូបភាពទី១៦៖	ប្រភពព័ត៌មានអំពីការប្រែប្រួលអាកាសធាតុតាមឃុំ	២៩
រូបភាពទី១៧៖	កត្តាចម្បងនៃការធ្វើចំណាកស្រុកតាមឃុំ	៣០
រូបភាពទី១៨៖	កត្តាដែលប៉ះពាល់ដល់ការធ្វើចំណាកស្រុកតាមឃុំ	៣១
រូបភាពទី១៩៖	មូលហេតុនៃការផ្លាស់ប្តូរជីវភាពតាមឃុំ	៣២
តារាងទី ១៖	និន្នាការចំណាកស្រុកអន្តរជាតិនៅកម្ពុជា	៨
តារាងទី ២៖	សំណាក និងទំហំសំណាក.....	១២
តារាងទី ៣៖	របាយសំណាកសរុបតាមឃុំនីមួយៗ	១៤
តារាងទី ៤៖	ប្រវត្តិរូបនៃសមាជិកគ្រួសារជាជនចំណាកស្រុកតាមឃុំ	១៦
តារាងទី ៥៖	ប្រាក់ចំណូលសរុបតាមគោលដៅចំណាកស្រុក និងភេទ (គិតជាដុល្លារក្នុងមួយខែ).....	២០
តារាងទី ៦៖	កម្រិតនៃផលប៉ះពាល់ដោយមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលអ្នកក្នុងតំបន់យល់ឃើញ	២៣

សេចក្តីថ្លែងអំណរគុណ

អ្នកនិពន្ធសូមថ្លែងអំណរគុណចំពោះការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសពីអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) សម្រាប់ការសិក្សានេះ។ របាយការណ៍នេះបានទទួលបានលទ្ធផលប្រយោជន៍ពីជំនាញ និងជំនួយរបស់សហការីជាច្រើននៅវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា CDRI ។ សូមថ្លែងអំណរគុណដល់អ្នកស្រីបណ្ឌិត យឹម គឹមបូយ លោកស្រីប៉ុន ដូរីណា និង លោកម៉ៅ សុវណ្ណារិទ្ធិ អ្នកឆ្លើយសំណួរក្នុងគ្រួសារ និងជនបង្គោលសំខាន់ៗជាច្រើននាក់ផងដែរ ដែលមិនបានលើកឡើងជាលក្ខណៈបុគ្គលចំពោះ ការរួមចំណែកដ៏សំខាន់របស់ពួកគេនៅក្នុងដំណាក់កាលផ្សេងៗនៃការសិក្សា។ យើងក៏សូមថ្លែងអំណរគុណចំពោះ បណ្ឌិត សុខ សិរី និង បណ្ឌិត យិន សុរិយា សម្រាប់ការពិនិត្យយ៉ាងយកចិត្តទុកដាក់ លើសេចក្តីព្រាងរបាយការណ៍តាំងពីដំបូងមក។ ជាចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រដល់កញ្ញា Jess Kalisiak និង លោក អ៊ុំ ចាន់ថា សម្រាប់ការកែសម្រួល ពិនិត្យ និងសម្រួលដល់ការអភិវឌ្ឍនិងការបោះពុម្ពរបាយការណ៍នេះ។

បញ្ជីអក្សរកាត់

ADB	ធនាគារអភិវឌ្ឍន៍អាស៊ី
CSO	អង្គការសង្គមស៊ីវិល
GDP	ផលិតផលក្នុងស្រុកសរុប
GHG	ឧស្ម័នផ្ទះកញ្ចក់
IDMC	មជ្ឈមណ្ឌលតាមដានការផ្លាស់ទីនៅក្នុងស្រុក
IPCC	ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ
KII	សម្ភាសន៍ជនបង្គោល
MFI	គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
MoWRAM	ក្រសួងធនធានទឹក និងឧតុនិយម
NCDM	គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
NGO	អង្គការក្រៅរដ្ឋាភិបាល
NIS	វិទ្យាស្ថានជាតិស្ថិតិ
PDoWRAM	មន្ទីរធនធានទឹក និងឧតុនិយម
UN DESA	នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ
UNFCCC	អនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ
WBG	ធនាគារពិភពលោក
WFP	កម្មវិធីស្បៀងអាហារពិភពលោក

សេចក្តីសង្ខេប

ការធ្វើចំណាកស្រុក បង្ខំឱ្យប្រជាជនក្នុងតំបន់ស្វែងរកការងារបន្ថែមទៀតដើម្បីបង្កើនប្រាក់ចំណូល សម្រាប់ទ្រទ្រង់ជីវភាព និងរក្សាសន្តិសុខស្បៀងក្នុងពេលការប្រែប្រួលបរិស្ថានកំពុងកើតឡើង។ ក្រៅពីផលិតកម្មកសិកម្ម ការប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលលើសន្តិសុខស្បៀង សុខភាព ធនធានទឹក និងថាមពល ព្រមទាំងបណ្តាលឱ្យមានចំណាកស្រុក និងជម្លោះផងដែរ។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើបុរស និងស្ត្រី ក៏អាចមានលក្ខណៈខុសគ្នា ទៅតាមការងារ ការគ្រប់គ្រងធនធានធម្មជាតិ បទដ្ឋានសង្គម ផ្គត់ផ្គង់និយមន័យ ឱកាសសេដ្ឋកិច្ចសង្គម និងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មីៗ។ ការបំភាយនូវខ្លួនឆ្លុះកញ្ចក់ពីចង្វាក់ផលិតកម្ម វិស័យដឹកជញ្ជូន និងការប្រើប្រាស់ថាមពល នឹងកើនឡើងនៅក្នុងតំបន់ទីក្រុង ដែលបណ្តាលមកពីការអភិវឌ្ឍន៍ផ្សេងៗ ដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម។ ទន្ទឹមនឹងនេះ ដឹកសិកម្ម និងសកម្មភាពកសិកម្មមួយចំនួននៅតំបន់ជនបទ អាចនឹងត្រូវប្រឈមទៅនឹងការបោះបង់ចោលដោយសារការធ្វើចំណាកស្រុកទៅកាន់ទីក្រុង ឬប្រទេសជិតខាង។ ជាងនេះទៅទៀត ការជំពាក់បំណុល គឺជាមូលហេតុចម្បងមួយដែលធ្វើឱ្យអ្នកភូមិភាគតំបន់ជាច្រើនយល់ប្រុសទាំងស្រី ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅទីក្រុង។ ហេតុផលនៅពីក្រោយបំណុលទាំងនេះ អាចទាក់ទងយ៉ាងខ្លាំងទៅនឹងការខូចខាតដំណាំ ដែលបណ្តាលមកពីគ្រោះមហន្តរាយ ឬព្រឹត្តិការណ៍អាកាសធាតុពាក់ព័ន្ធផ្សេងទៀត។ ការធ្វើចំណាកស្រុក គឺដាក់បន្ទុកបន្ថែមលើម្តាយចាស់ជរា ឬជីដូនដែលនៅផ្ទះមើលថែទាំកូនៗ និងចៅៗ បន្ថែមលើការងារផ្ទះផ្សេងៗជាច្រើនទៀតដែលពួកគាត់កំពុងរ៉ាប់រងស្រាប់។

តាមរយៈការប្រើប្រាស់នូវវិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះបានអង្កេតពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក នៅក្នុងឃុំចំនួនបីក្នុងខេត្តក្រចេះ មណ្ឌលគិរី និងខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា។ ទិន្នន័យត្រូវបានប្រមូលពី២៤០គ្រួសារ នៃប្រជាជនដែលមានសមាជិកចំណាកស្រុក។ ការសិក្សានេះមានគោលបំណងពីរគឺ (១) ដើម្បីស្វែងយល់ពីនិន្នាការអតីតកាល និងបច្ចុប្បន្នភាពនៃធាតុអាកាស និងលំនាំនៃការធ្វើចំណាកស្រុកនៅក្នុងសហគមន៍ជនបទរបស់កម្ពុជា និង (២) ដើម្បីវិភាគពីរបៀបដែលការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់លំនាំនៃការធ្វើចំណាកស្រុក និងណែនាំនូវវិធីសាស្ត្រឆ្លើយតបប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងបទដ្ឋាននៃសហគមន៍មូលដ្ឋាន។

ការសិក្សានេះបង្ហាញថា ការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុកមានទំនាក់ទំនងគ្នា។ សីតុណ្ហភាពបានកើនឡើង ហើយរដូវប្រាំង និងរដូវវស្សាបានប្រែទៅជាមិនទៀងទាត់។ ការបាត់បង់ចំណូលដែលបណ្តាលមកពីភាពខូចខាតនៃដំណាំដោយសារកត្តាព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ ក៏ជាមូលហេតុមួយ ដែលបណ្តាលឱ្យមានការធ្វើចំណាកស្រុក។ ជាធម្មតាប្រជាជនធ្វើចំណាកស្រុកក្នុងរយៈពេលខ្លី ដើម្បីរកដំណោះស្រាយផ្គត់ផ្គង់ជីវភាព។ ក្រោយពីទទួលបានប្រាក់កម្រៃគ្រប់គ្រាន់ហើយ អ្នកភូមិត្រឡប់ទៅធ្វើស្រែចម្ការវិញ។ ភាគច្រើននៃជនចំណាកស្រុក ជាប្រជាជនស្ថិតនៅក្នុងអាយុធ្វើការ ហើយភាគច្រើនធ្វើ ចំណាកស្រុកទៅកាន់រាជធានី ឬខេត្តផ្សេងៗ ដើម្បីធ្វើការក្នុងរោងចក្រកាត់ដេរ ឬការដ្ឋានសំណង់ ឬធ្វើការងារលើកដាក់ប្រើកម្លាំងពលកម្ម។

កត្តាគោលនយោបាយហាក់ដូចជាមិនសូវមានឥទ្ធិពល លើការធ្វើចំណាកស្រុក និងលំនាំនៃការធ្វើចំណាកស្រុកឡើយ។ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត កំណើនសីតុណ្ហភាព គ្រោះទឹកជំនន់ និងខ្យល់ល្ងុះ មិនត្រូវបានយល់ឃើញថា ជាដើមហេតុដោយផ្ទាល់នៃការធ្វើចំណាកស្រុកនោះទេ ទោះបីជាអ្នកភូមិខ្លះប្រឈមមុខនឹងបន្ទុកគ្រួសារ ភាពជាប់អាស្រ័យ និងបញ្ហាសុខភាព ក៏ដោយក្តី ពួកគេជឿថាកត្តាទាំងនោះ ទំនងជាមិនរួមចំណែកដល់ការធ្វើចំណាកស្រុកនោះទេ។ ការសិក្សានេះបានរកឃើញថា កត្តាជំរុញផ្នែកសង្គម និងសេដ្ឋកិច្ច គឺជាកត្តាសំខាន់ដែលជំរុញ

ឱ្យមនុស្សធ្វើចំណាកស្រុក។ កត្តាទាំងនេះរួមមានភាពក្រីក្រ ការជំពាក់បំណុល ការផ្ទេរកន្លែងធ្វើការទៅកន្លែងផ្សេង ការស្វែងរកការងារត្រឹមត្រូវ អសន្តិសុខស្បៀង ភាពអត់ការងារធ្វើ ការបាត់បង់ដីធ្លី ឬផ្ទះសំបែង និងទិន្នផលដំណាំថយចុះជាដើម។

ការសិក្សានេះបានសន្និដ្ឋានថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃការបាត់បង់ និងការខូចខាត ទ្រព្យសម្បត្តិ ដំណាំ បសុសត្វ និងបសុបក្សីដែលនាំឱ្យបាត់បង់ប្រាក់ចំណូល និងនាំឱ្យកើតមានភាពក្រីក្រ។ ភាពក្រីក្រ និងការជាប់បំណុលជំរុញយ៉ាងខ្លាំងឱ្យសមាជិកគ្រួសារធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារដែលប្រសើរជាងមុន។

ដើម្បីធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅក្នុងស្រុក និងកាត់បន្ថយការធ្វើចំណាកស្រុក អនុសាសន៍ខាងក្រោមត្រូវបានលើកឡើង៖

- (១) ផ្តល់ការបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ
- (២) ផ្តល់ប្រព័ន្ធធារាសាស្ត្រ និងផ្តល់ការបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់ផលិតកម្មកសិកម្ម និងទិន្នផល ធ្វើពិពិធកម្ម កសិកម្ម និងបង្កើនការងារកសិកម្មក្នុងស្រុក
- (៣) បង្កើនការចូលរួមថ្នាក់មូលដ្ឋាន និងការចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការអភិវឌ្ឍន៍សហគមន៍ និងការចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តឆ្ពោះទៅរកការបង្កើនភាពធន់នឹងអាកាសធាតុ។

១
សេចក្តីផ្តើម

១.១ សាវតារ

របាយការណ៍វាយតម្លៃទីប្រាំមួយរបស់ក្រុមការងារអន្តររដ្ឋាភិបាល ស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានបង្ហាញថា ការធ្វើចំណាកស្រុកស្ថិតនៅក្នុងចំណោមបញ្ហាប្រឈមបំផុតដែលកំពុងកើតមាន។ គ្រោះថ្នាក់ដែលបណ្តាលមកពីព្រឹត្តិការណ៍អាកាសធាតុ រួមមានកំណើនសីតុណ្ហភាព ការប្រែប្រួលកម្រិតនៃកម្ពស់ទឹកភ្លៀង ការប្រែប្រួលដែលគួរឱ្យកត់សម្គាល់នៃរបបខ្យល់មូសុង កំណើននីវ៉ូទឹកសមុទ្រ ទឹកជំនន់ និងព្យុះស៊ីក្លូនត្រូពិច កំពុងតែមានការកើនឡើងប្រេកង់ និងកម្រិតធ្ងន់ធ្ងរ (Cruz et al., ២០០៧)។ មុខសញ្ញាគ្រោះថ្នាក់ដែលត្រូវបានពណ៌នានេះ បានជះផលទៅលើកម្រិតនៃការធ្វើចំណាកស្រុក នៅក្នុងចំណោមនិន្នាការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផ្សេងទៀត ព្រមទាំងបង្កើនការព្យាករណ៍សម្រាប់ពេលអនាគតផងដែរ។ ជាលទ្ធផល ការធ្វើចំណាកស្រុកត្រូវបានដាក់បញ្ចូលទៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើមាត្រដ្ឋានសកម្មភាពអាកាសធាតុ ទាក់ទងនឹងអន្តរាគមន៍ឆ្លើយតប និងយុទ្ធសាស្ត្របន្ត (IPCC, ២០២៣)។ នៅតំបន់អាស៊ីអាគ្នេយ៍ ការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឱ្យខូចខាត ហើយផ្នែកផ្សេងៗនៃតំបន់កាន់តែងាយរងគ្រោះទៅនឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ជាពិសេសគ្រោះរាំងស្ងួត ការបាក់ដី ទឹកជំនន់ និងព្យុះស៊ីក្លូន (Yusuf & Francisco, ២០០៩)។ អាស្រ័យហេតុនេះ ព្រឹត្តិការណ៍គ្រោះថ្នាក់ទាំងនេះបានជះឥទ្ធិពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន និងបង្កឱ្យមានបញ្ហាសង្គមផ្សេងៗរួមមាន ការបាត់បង់ដីធ្លី ការខូចខាត ឬបាត់បង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងសត្វពាហនៈ និងចំណាកស្រុកជាដើម (Haque, ១៩៩៧)។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការធ្វើចំណាកស្រុកបានក្លាយទៅជា ការឆ្លើយតបមួយក្នុងជម្រើសចុងក្រោយរបស់ប្រជាជនមូលដ្ឋាន ក្នុងការឆ្លើយតបទៅនឹងផលប៉ះពាល់នៃការប្រែប្រួលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ (Tacoli, ២០០៩)។ ការសិក្សារបស់ Édes នៅក្នុងឆ្នាំ២០១២ បានបង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក។ ការសិក្សានេះបានបង្ហាញថា លំហូរនៃការធ្វើចំណាកស្រុកត្រូវបានចាត់ទុកថាកើតឡើងញឹកញយ ស្ថិតនៅខាងក្រៅឆន្ទៈរបស់ប្រជាជន ដែលក្នុងនោះ ប្រជាជនដែលរស់នៅក្នុងតំបន់ដែលងាយរងផលប៉ះពាល់ទៅនឹងអាកាសធាតុ នឹងត្រូវបង្ខំឱ្យផ្លាស់ទីលំនៅទៅកាន់តំបន់ផ្សេងទៀត (Mastorillo et al., ២០១៦)។ ប្រជាជន ត្រូវបានបង្ខំឱ្យធ្វើចំណាកស្រុកទៅកាន់តំបន់ផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយភ្លាមៗ និងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ (Naik, ២០០៩) និងការប្រែប្រួលបរិស្ថានដែលកើតឡើងបន្តិចម្តងៗ ឬចាប់ផ្តើមយឺតៗ (ឧទាហរណ៍ កំណើននីវ៉ូទឹកសមុទ្រ ការរិចរិលគម្របដី ការបាត់បង់ព្រៃឈើ និងរហោស្ថានកម្ម (Leighton, ២០០៩)។ ការធ្វើចំណាកស្រុកដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ កើតឡើងទាំងបណ្តោះអាសន្ន (ឧទាហរណ៍ នៅពេលដែលមនុស្សភៀសខ្លួន អំឡុងពេលមានព្យុះខ្លាំង ឬគ្រោះរាំងស្ងួត ប៉ុន្តែត្រលប់មកវិញនៅពេលព្រឹត្តិការណ៍នេះបានស្ងប់ទៅវិញ) ឬជាអចិន្ត្រៃយ៍ (ឧទាហរណ៍ នៅពេលដែលតំបន់ណាមួយដូចជា សហគមន៍មូលដ្ឋានទីប្រជុំជន ឬ ប្រទេស ដែលបានក្លាយជាតំបន់ដែលមនុស្សមិនអាចរស់នៅបាន) (Docherty & Giannini, ២០០៩)។

នៅប្រទេសកម្ពុជា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ បានបង្ហាញឱ្យឃើញនូវគ្រោះថ្នាក់នៃអាកាសធាតុ ដូចជា ទឹកជំនន់ និងភាពរាំងស្ងួត ដែលប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍវិស័យកសិកម្ម (Sok et al., ២០២១)។ លោក Chihh et al., ឆ្នាំ២០២៣ បានបញ្ជាក់ថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើប្រជាជននៅតាមជនបទ ដោយកត្តាគ្រោះរាំងស្ងួតបានក្លាយទៅជាព្រឹត្តិការណ៍កាន់តែធ្ងន់ធ្ងរ និងកើតមានជាញឹកញាប់ជាងមុន។ នេះអាចប៉ះពាល់ដល់កម្រិតខ្ពស់នៃអត្រាចំណាកស្រុកក្នុង និងក្រៅប្រទេសរបស់កម្ពុជា។ របាយការណ៍ជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ បង្ហាញថាការធ្វើចំណាកស្រុកពីជនបទទៅទីប្រជុំជន (៣៤%)

មានទំហំធំជាងការធ្វើចំណាកស្រុកពីប្រជុំជនមួយទៅទីប្រជុំជនមួយទៀត (៣០%) ពីជនបទទៅជនបទ (២៩%) ឬការធ្វើចំណាកស្រុកពីទីប្រជុំជនទៅជនបទ (៣០%) (NIS, ២០២០)។ របាយការណ៍នេះបានបង្ហាញថាមូលហេតុនៃការធ្វើចំណាកស្រុក រួមមាន ការផ្លាស់ប្តូរទីលំនៅជាមួយគ្រួសារពួកគេ (៤៤,៩%) ការស្វែងរកការងារធ្វើ (១៩,៤%) អាពាហ៍ពិពាហ៍ (១៤,៩%) ការស្វែងរកឱកាសការងារធ្វើ (៩,១%) និងការអប់រំ (២,៣%)។ ជាក់ស្តែង ប្រជាជនមួយចំនួនធ្វើចំណាកស្រុកដោយសារការបាត់បង់ដីធ្លីឬផ្ទះសំបែង គ្រោះធម្មជាតិ ការក្លាយជាកុមារកំព្រា និងភាពអសន្តិសុខ ប៉ុន្តែការប្រែប្រួលអាកាសធាតុមិនត្រូវបានបញ្ជាក់ថាជាហេតុផលនៃការធ្វើចំណាកស្រុកទេ (NIS, ២០២០)។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានធ្វើការស្រាវជ្រាវមួយនៅក្នុងឆ្នាំ២០០៩ និងបានរកឃើញថា ភាពតានតឹងផ្នែកបរិស្ថាន និងសម្ពាធពីការធ្វើចំណាកស្រុក បង្ខំប្រជាជនក្នុងតំបន់ជនបទឱ្យស្វែងរកដំណោះស្រាយបន្ថែមទៀត ក្នុងការបង្កើនប្រភពប្រាក់ចំណូល ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ និងសន្តិសុខស្បៀងស្របពេលដែលមានការប្រែប្រួល (IOM, ២០០៩)។ តាមរយៈការសិក្សាដ៏ទូលំទូលាយរបស់ លោក Goh ឆ្នាំ២០១២ បានបង្ហាញថា ការប្រែប្រួលអាកាសធាតុប៉ះពាល់ដល់វិសមភាពយេនឌ័រ ទៅលើទ្រព្យសម្បត្តិ ក្នុងនោះទាក់ទងនឹងភាពមិនសមមាត្រគ្នាលើភាពជាម្ចាស់ និងការគ្រប់គ្រងទ្រព្យសម្បត្តិទាំងនេះ ក៏ដូចជាភាពខុសគ្នានៃកម្រិតសុខុមាលភាពរបស់បុរស និងស្ត្រី។ ការធ្វើចំណាកស្រុក គឺជាផ្នែកមួយក្នុងចំណោមផលប៉ះពាល់ដទៃសំខាន់ៗ រួមជាមួយនឹងផលិតកម្មកសិកម្ម សន្តិសុខស្បៀង សុខភាព និងធនធានទឹក និងថាមពល។ ជាលទ្ធផលនៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ សម្ពាធកាន់តែខ្លាំងត្រូវបានដាក់លើភាពអសមត្ថភាពនៃហេដ្ឋារចនាសម្ព័ន្ធទីក្រុង ហើយជាលទ្ធផល ការបំភាយខ្សែស្រឡាយកញ្ចក់ ពីការផលិត ការដឹកជញ្ជូន និងការប្រើប្រាស់ថាមពលនឹងកើនឡើងនៅក្នុងតំបន់ទីក្រុង (Goh, ២០១២)។ ទន្ទឹមនឹងនោះ ដឹកសិកម្ម និងសកម្មភាពធ្វើកសិកម្មនៅតំបន់ជនបទអាចនឹងត្រូវបោះបង់ចោល ដោយសារការធ្វើចំណាកស្រុកទៅកាន់ទីក្រុង។

ការសិក្សាមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានបង្ហាញថា ការជាប់ជំពាក់បំណុល គឺជាមូលហេតុចម្បងមួយដែលនាំឱ្យអ្នកភូមិជាច្រើនស្រយាលទាំងប្រុស និងស្ត្រីធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅក្នុងទីក្រុង (ADB, ២០១៨)។ ហេតុផលនៅពីក្រោយការជំពាក់បំណុល អាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងទិន្នផលដំណាំថយចុះដែលត្រូវបានបំផ្លាញដោយព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ និងមីក្រូអាកាសធាតុ (Microclimates)។ របាយការណ៍បានបន្ថែមទៀតថា ចលនាចំណាកស្រុកដ៏ច្រើនសន្លឹកសន្លាប់នេះ បានដាក់បន្ទុកបន្ថែមលើ ម្តាយចាស់ ឬដីជូនក្នុងការមើលថែកូននិងចៅ និងមើលថែទាំងការងារផ្ទះផ្សេងៗក្នុងពេលដំណាលគ្នា (ADB, ២០១៨)។ ការសិក្សាមួយទៀតរបស់ Parsons and Nielsen (២០២០) បានរកឃើញទំនាក់ទំនងដ៏ជិតស្និទ្ធិរវាងការយល់ឃើញពីការប្រែប្រួលអាកាសធាតុ និងលំនាំនៃការធ្វើចំណាកស្រុករបស់គ្រួសារនៅតំបន់ជាប់ស្រយាល ស្ថិតនៅជុំវិញបឹងទន្លេសាប និងតំបន់ដែលងាយរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ។ ដូចគ្នានេះដែរ លោក Nong (២០២១) បានរកឃើញថាប្រជាជនក្នុងខេត្តបាត់ដំបង ជ្រើសរើសទៅធ្វើការនៅតាមទីក្រុងផ្សេងៗ និងនៅតាមព្រំដែនប្រទេសថៃ ជាលក្ខណៈតាមរដូវកាល នៅពេលដែលគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់កើតឡើង។ គោលបំណងចម្បងនៃការធ្វើចំណាកស្រុក គឺដើម្បីរកប្រាក់ និងធ្វើប្រាក់ទៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ (Sok & Yang, ២០២១)។ ខណៈពេលដែលជនចំណាកស្រុកប្រឈមមុខនឹងស្ថានភាពការងារ និងជីវភាពដែលមិនអាចទទួលយកបាននោះ Sok (២០១៩) អំពាវនាវឱ្យមានយន្តការសមស្របដើម្បីកែលម្អលក្ខខណ្ឌទាំងនេះ ពីព្រោះការធ្វើចំណាកស្រុកបានក្លាយជាយុទ្ធសាស្ត្រគ្រួសារដើម្បីកាត់បន្ថយហានិភ័យ និងបង្កើនប្រាក់ចំណូលអតិបរមាសម្រាប់យុវជននៅតាមជនបទនៅកម្ពុជា (Sok & Yang, ២០២១)។

បញ្ហាការធ្វើចំណាកស្រុក ធ្វើឱ្យមានការគិតគូរជាក់លាក់ទៅតាមបរិបទ ក្នុងការកំណត់កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ការធ្វើចំណាកស្រុក និងសន្តិសុខស្បៀង នៅក្នុងអាទិភាពគោលនយោបាយ និងការចរចាក្រោមអនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ កត្តាជាច្រើនជំរុញឱ្យមនុស្សធ្វើចំណាកស្រុក ប៉ុន្តែអ្នកវិទ្យាសាស្ត្រ អ្នកបង្កើតគោលនយោបាយ និងអ្នកស្រាវជ្រាវនៅតែមិនទាន់

យល់ច្បាស់អំពីទំនាក់ទំនងរវាងការធ្វើចំណាកស្រុក និងការប្រែប្រួលអាកាសធាតុ ដោយសារកង្វះទិន្នន័យ និងព័ត៌មាន ជាក់ស្តែង (ADB, ២០១២)។

នៅក្នុងបរិបទនៃការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលលើបុរស និងស្ត្រីតាមបែបផែន ផ្សេងៗគ្នា ទាក់ទងនឹងការផ្លាស់ប្តូរការងារ ការគ្រប់គ្រងលើទ្រព្យសម្បត្តិ និងធនធាន បទដ្ឋានសង្គម យេនឌ័រ និងផ្នត់ គំនិតសង្គម ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងការទទួលយកបច្ចេកវិទ្យាថ្មីៗ (Joarder and Miller, ២០១៣; Kaczan និង Orgill-Meyer, ២០២០; Brzoska and Fröhlich, ២០១៦)។ ការបន្ត និងភាពធន់គឺជាយន្តការមូលដ្ឋាន ដើម្បី ដោះស្រាយផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុដែលប៉ះពាល់ដល់ភាពក្រីក្រនៅតាមជនបទ និងសន្តិសុខ ស្បៀង (Sok and Yu, ២០១៥; Sok et al., ២០១៤)។ សហគមន៍ដែលមានសមត្ថភាពបន្តទាប ធ្វើចំណាកស្រុក ដើម្បីកាត់បន្ថយភាពងាយរងគ្រោះរបស់ពួកគេបង្កដោយសារមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ។

១.២ គោលបំណង

ការសិក្សានេះ ធ្វើការត្រួតពិនិត្យអំពីទំនាក់ទំនងរវាងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ និងការធ្វើ ចំណាកស្រុករបស់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា។ គោលបំណងរងចំនួនពីរត្រូវបានលើកឡើងបន្ថែមទៀតនៅខាង ក្រោមនេះ៖

- (១) ដើម្បីស្វែងយល់ពីនិន្នាការអតីតកាល និងបច្ចុប្បន្ននៃ អាកាសធាតុ និងលំនាំនៃការធ្វើចំណាកស្រុកនៅក្នុង សហគមន៍ជនបទរបស់កម្ពុជា។
- (២) ដើម្បីវិភាគអំពីកត្តាជះឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ទៅលើលំនាំនៃការធ្វើចំណាកស្រុក និងផ្តល់នូវ វិធីសាស្ត្រឆ្លើយតបប្រកបដោយនិរន្តរភាព ដែលសមស្របទៅនឹងបទដ្ឋាននៃតំបន់ជនបទ។

២

**ការយល់ឃើញពីផលប៉ះពាល់នៃ
ការប្រែប្រួលអាកាសធាតុលើការធ្វើចំណាកស្រុក**

ការប្រែប្រួលអាកាសធាតុ គឺជាបាតុភូតដ៏ស្មុគស្មាញមួយដែលជះឥទ្ធិពលដល់ប្រព័ន្ធរូបវន្ត សង្គម និងសេដ្ឋកិច្ច។ ការប្រែប្រួលអាកាសធាតុអាចមានផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ទៅលើសុខុមាលភាពរបស់មនុស្ស ជីវភាពរស់នៅ សុខភាព សន្តិសុខ និងការអភិវឌ្ឍ។ ផលប៉ះពាល់មួយ ចំនួននៃការប្រែប្រួលអាកាសធាតុរួមមាន ការកើនឡើងសីតុណ្ហភាព និង កំណើននីវ៉ូទឹកសមុទ្រ។ គ្រោះថ្នាក់អាកាសធាតុបានធ្វើឱ្យមានការកើនឡើងនូវប្រេកង់ និងភាពធ្ងន់ធ្ងរនៃ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ រលកកម្ដៅ ភ្លើងឆេះព្រៃ កង្វះខាតទឹក អសន្តិសុខស្បៀង និងជំងឺឆ្លងតាមភ្នាក់ងារចម្លង។ មូលហេតុនៃការប្រែប្រួលអាកាសធាតុត្រូវបានសន្មតថាជាសកម្មភាពរបស់មនុស្សដែលផ្លាស់ប្តូរសមាសភាពបរិយាកាស (Goh, ២០១២)។ ការធ្វើចំណាកស្រុក គឺជាដំណើរការពហុវិមាត្រ ដែលពាក់ព័ន្ធនឹងចលនារបស់មនុស្សពីកន្លែងមួយទៅកន្លែងមួយ ទាំងក្នុងប្រទេស ឬឆ្លងកាត់ព្រំដែន។ ការធ្វើចំណាកស្រុក អាចជាការស្ម័គ្រចិត្ត ឬដោយមិនស្ម័គ្រចិត្តជាលក្ខណៈបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ វិលជុំ ឬបន្តបន្ទាប់ ទៀងទាត់ ឬមិនទៀងទាត់ និងទទួលរងឥទ្ធិពល ពីកត្តាជាច្រើនដូចជា សេដ្ឋកិច្ច សង្គម នយោបាយ វប្បធម៌ បរិស្ថាន និងប្រជាសាស្ត្រ (Castle et al., ២០១៤)។ ការធ្វើចំណាកស្រុកក៏អាចមានផលប៉ះពាល់ជាវិជ្ជមាន ឬអវិជ្ជមានទៅលើទាំងនៅដើមកំណើត និងតំបន់ចំណាកស្រុក អាស្រ័យលើបរិបទ និងលក្ខណៈរបស់ជនចំណាកស្រុក (Haan ១៩៩៩; Agza, Alamirew, and Shibru ២០២៣; Asfaw, Tolossa, and Zeleke ២០១០)។

ការផ្លាស់ទីលំនៅ គឺជាទម្រង់ជាក់លាក់មួយនៃការធ្វើចំណាកស្រុកដែលកើតឡើង នៅពេលដែលមនុស្សត្រូវបានបង្ខំឱ្យចាកចេញពីកន្លែងរស់នៅរបស់ពួកគេ ដោយសារតែមានការគំរាមកំហែង ឬគ្រោះថ្នាក់ណាមួយដែលកើតមានឡើងជាក់ស្តែង។ ការផ្លាស់ទីលំនៅ មានច្រើនរូបភាពដូចជា នៅក្នុងប្រទេស ឬឆ្លងព្រំដែន ចាប់ផ្តើមភ្លាមៗ ឬចាប់ផ្តើមយឺតៗ អូសបន្លាយ ឬរយៈពេលខ្លី និងបុគ្គល ឬសមូហភាព (IDMC, ២០២០)។ ការផ្លាស់ទីលំនៅ ក៏អាចមានផលប៉ះពាល់ផ្នែកមនុស្សធម៌ សិទ្ធិមនុស្ស ការអភិវឌ្ឍ និងសន្តិសុខសម្រាប់ ទាំងជនដែលផ្លាស់ទីលំនៅ និងប្រជាជនសហគមន៍ដែលរស់នៅទីនោះពីមុនមក។

ការសិក្សាមួយចំនួនបានព្យាយាមផ្តល់នូវការប៉ាន់ស្មាន ឬព្យាករណ៍អំពីការធ្វើចំណាកស្រុក ឬការផ្លាស់ទីលំនៅ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ឬអនាគត នៅកម្រិតសកល ថ្នាក់តំបន់ ឬថ្នាក់ជាតិ។ ជាឧទាហរណ៍ របាយការណ៍មួយរបស់ធនាគារពិភពលោកបានព្យាករណ៍ថា ប្រជាជនចំនួនប្រមាណ ២១៦លាននាក់ នៅក្នុង៦តំបន់នៃពិភពលោក អាចនឹងផ្លាស់ទីលំនៅ ពីប្រទេសមួយទៅប្រទេសមួយទៀតក្នុងឆ្នាំ២០៥០ ដែលបង្កមកពីការរងផលប៉ះពាល់ដោយសារអាកាសធាតុដែលចាប់ផ្តើមយឺតៗ ដូចជា កង្វះទឹក ការខូចខាតផលដំណាំ កំណើននីវ៉ូទឹកសមុទ្រ និងខ្យល់ព្យុះ។ របាយការណ៍នេះក៏បានប៉ាន់ប្រមាណដែរថា សកម្មភាពដំបូងដើម្បីកាត់បន្ថយការបំបាយឧស្ម័នផ្ទះកញ្ចក់ និងដើម្បីធានាបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន និងភាពធន់ អាចកាត់បន្ថយអត្រានៃការធ្វើចំណាកស្រុកក្នុងប្រទេស ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុក្នុងកម្រិតមួយដ៏ខ្ពស់ (Clement et al., ២០២១)។

ជាងនេះទៅទៀត មជ្ឈមណ្ឌលត្រួតពិនិត្យការផ្លាស់ទីលំនៅក្នុងស្រុក (IDMC) នៅឆ្នាំ២០២០ បានរាយការណ៍ថា នាពេលថ្មីៗនេះ ប្រជាជនប្រមាណ ២៤,៩លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារតែគ្រោះមហន្តរាយដែលបានកើតឡើងភ្លាមៗនៅក្នុង១៤០ប្រទេស និងតំបន់កាលពីឆ្នាំ២០១៩ ដែលក្នុងនោះ ២៣,៩លាននាក់ បានផ្លាស់ទីលំនៅ

ដោយសារមូលហេតុទាក់ទងនឹងអាកាសធាតុ និង ១លាននាក់បានផ្លាស់ទីលំនៅដោយសារកត្តាភូមិសាស្ត្រ។ របាយការណ៍នេះ ក៏កត់សម្គាល់ផងដែរថា គ្រោះមហន្តរាយដែលចាប់ផ្តើមយើង ដូចជា ភាពរាំងស្ងួត និងកំណើននីវ៉ូទឹកសមុទ្រ ទំនងជាបង្កឱ្យមានការផ្លាស់ទីលំនៅ ឬកាន់តែបង្កើនចំនួនការផ្លាស់ទីលំនៅនាពេលអនាគត ប៉ុន្តែទិន្នន័យ និងការវិភាគលើបាតុភូតនេះនៅមានកម្រិតនៅឡើយ (IDMC, ២០២០)។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ាន់ប្រមាណថា ប្រជាជនប្រហែល ៣៧លាននាក់នៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក អាចប្រឈមនឹងហានិភ័យនៃការផ្លាស់ទីលំនៅ ដោយសារកំណើននីវ៉ូទឹកសមុទ្រនាឆ្នាំ២០៥០ ដែលក្នុងនោះ ១២លាននាក់ស្ថិតនៅក្នុងតំបន់ឆ្នេរដែលមានរយៈកំពស់ទាប និង២៥លាននាក់ស្ថិតនៅក្នុងប្រទេសកោះ ឬអាតូល។ របាយការណ៍ក៏បានណែនាំផងដែរថាការប្រែប្រួលអាកាសធាតុ អាចប៉ះពាល់ដល់លំនៅនៃការធ្វើចំណាកស្រុកក្នុងតំបន់ តាមរយៈបណ្តាញផ្សេងៗ ដូចជាការផ្លាស់ប្តូរផលិតភាពកសិកម្ម បរិមាណទឹកដែលអាចប្រើប្រាស់បាន គ្រោះមហន្តរាយធម្មជាតិ ហានិភ័យសុខភាព ឥរិយាបថនីយកម្ម និងសន្តិសុខមនុស្ស (ADB, ២០១២)។

យ៉ាងណាមិញប្រទេសកម្ពុជាទំនងជាជួបប្រទះនូវស្ថានភាពប្រហាក់ប្រហែលគ្នាដែរ ប៉ុន្តែនៅក្នុងបរិបទនៃប្រទេសកម្ពុជា ភស្តុតាងជាក់ស្តែងលើទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុកឬការផ្លាស់ទីលំនៅនៅមានកម្រិតនៅឡើយ។ ការស្រាវជ្រាវរបស់លោក Maltoni នៅឆ្នាំ២០១០ បានបង្ហាញឱ្យឃើញថាការធ្វើចំណាកស្រុកបានប៉ះពាល់ជាចម្បងទៅលើការផ្ទេរប្រាក់ និងសេដ្ឋកិច្ចសង្គម។ ទោះបីយ៉ាងណាក៏ដោយ ការសិក្សាមួយចំនួន បានបង្ហាញថាប្រទេសកម្ពុជាមានភាពងាយរងគ្រោះខ្លាំង ដោយសារផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដោយសារទីតាំងភូមិសាស្ត្រ សមត្ថភាពបន្ទុកទាប និងការពឹងផ្អែកខ្លាំងលើធនធានធម្មជាតិ។ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសំខាន់ៗមួយចំនួន ដែលអាចប៉ះពាល់ដល់ការធ្វើ ចំណាកស្រុក ឬការផ្លាស់ទីលំនៅនៅកម្ពុជា រួមមាន៖ (១) កំណើនសីតុណ្ហភាព និងការប្រែប្រួលនៃកម្ពស់ទឹកភ្លៀង ដែលអាចប៉ះពាល់ដល់ផលិតកម្មកសិកម្ម សន្តិសុខស្បៀង បរិមាណទឹកដែលអាចប្រើប្រាស់បាន និងសុខភាព (២) ការកើនឡើងនៃភាពញឹកញាប់ ឬប្រេកង់ និងអាំងតង់ស៊ីតេនៃទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលអាចបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាព (៣) កំណើននីវ៉ូទឹកសមុទ្រ និងជម្រាបនៃទឹកប្រៃ អាចគំរាមកំហែងដល់តំបន់ឆ្នេរ តំបន់ព្រៃកោងកាង ធនធានជលផល និងធនធានទឹកសាប។

ការសិក្សារបស់ លោក Clement et al ឆ្នាំ២០២១ បានបង្ហាញថាប្រទេសកម្ពុជា គឺជាប្រទេសមួយ នៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ដែលត្រូវបានព្យាករណ៍ថានឹងជួបប្រទះការធ្វើចំណាកស្រុកនៅក្នុងប្រទេស ដោយសារតែផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលចាប់ផ្តើមបន្តិចម្តងៗ ដូចជា កង្វះទឹក ការខូចខាតនៃផលដំណាំ កំណើននីវ៉ូទឹកសមុទ្រ និងការកញ្ជ្រោលនៃព្យុះ។ បើគ្មានសកម្មភាពឆ្លើយតបគ្រប់គ្រាន់ទៅនឹងការប្រែប្រួលអាកាសធាតុ អាចនឹងមានប្រជាជនកម្ពុជា រហូតដល់ ១,៥លាននាក់ (ឬ ៩% នៃចំនួនប្រជាជនសរុប) ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសនៅឆ្នាំ២០៥០ ដែលភាគច្រើនមកពីតំបន់ជនបទដែលពឹងផ្អែកលើវិស័យកសិកម្ម និងធនធានធម្មជាតិ (Clement et al , ២០២១)។ របាយការណ៍នេះ ក៏កំណត់តំបន់គោលដៅសក្តានុពលមួយចំនួន ដែលជាទីតាំងគោលដៅរបស់ប្រជាជនដែលធ្វើចំណាកស្រុកដោយមូលហេតុអាកាសធាតុ មានដូចជាតំបន់ទីក្រុង និងតំបន់ដែលមានរយៈកម្ពស់ខ្ពស់ ដែលជាកន្លែងអាចផ្តល់ឱកាសសេដ្ឋកិច្ច ច្រើនជាងមុន និងលទ្ធភាពទទួលបានសេវាកម្មប្រសើរជាងមុន។ ជាងនេះទៅទៀត Sigelmann (២០២០) ដែលជាអ្នកធ្វើការវិភាគលើភាពងាយរងគ្រោះនៃអាកាសធាតុថ្នាក់ក្រោមជាតិ និងទំនាក់ទំនងរវាងបរិមាណទឹកដែលអាចប្រើប្រាស់បាន និងការធ្វើចំណាកស្រុកក្នុងប្រទេសកម្ពុជា បានរកឃើញថាទឹកភ្លៀងកំពុងថយចុះនៅភាគពាយព្យនៃប្រទេសកម្ពុជា ជាទីតាំងដែលប្រជាជនភាគច្រើនពឹងផ្អែកខ្លាំងលើការធ្វើកសិកម្មដំណាំស្រូវ។


ការសិក្សាដោយ Jacobson et al. (២០១៨) ដោយសហការជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តជុំវិញបឹងទន្លេសាបនៃប្រទេសកម្ពុជាបានបង្ហាញថា រហូតដល់ទៅ ៤៥% នៃគ្រួសារប្រជាជនកម្ពុជា មានសមាជិកម្នាក់ដែលធ្វើចំណាកស្រុក ហើយជាងពាក់កណ្តាលនៃប្រជាជនទាំងនោះបានបង្ហាញថាភាពតានតឹងទាក់ទងនឹងអាកាសធាតុ ជាមូលហេតុនៃការធ្វើចំណាកស្រុកចេញពីភូមិឃុំរបស់ពួកគេ។ ជាងនេះទៅទៀត គេបាន

រកឃើញថាការធ្វើចំណាកស្រុកបណ្តាលឱ្យមានកង្វះកម្លាំងពលកម្ម និងបញ្ហាសុខុមាលភាពនៅក្នុងភូមិរបស់ពួកគេ ប៉ុន្តែមិនធ្វើឱ្យសន្តិសុខស្បៀងប្រសើរឡើងនោះទេ។ ការធ្វើចំណាកស្រុកអាចជាយុទ្ធសាស្ត្រឆ្លើយតបរយៈពេលវែង ហើយការប្រែប្រួលអាកាសធាតុធ្វើឱ្យមនុស្សធ្លាក់ក្នុងភាពក្រីក្រ (Jacobson, ២០១៨)។

ដើម្បីវាយតម្លៃភាពងាយរងគ្រោះ និងការឆ្លើយតបរបស់កម្ពុជាចំពោះការផ្លាស់ប្តូរឋានភូមិសាស្ត្រ Oudry et al. (២០១៦) បានផ្តោតលើខេត្តចំនួនពីរក្នុងអាងទន្លេសាប ដែលជាតំបន់មានប្រជាជនភាគច្រើនពីងផ្នែកលើការនេសាទប្រកសិកម្មសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់ពួកគេ។ ការសិក្សាបានរកឃើញថា ការវិវឌ្ឍធនធានធម្មជាតិ និងឋានភូមិសាស្ត្រ និងគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ គឺជាកត្តាជំរុញចម្បងនៃការធ្វើចំណាកស្រុកនៅតំបន់បឹងទន្លេសាប។ ការធ្វើចំណាកស្រុក ដើរតួជាយុទ្ធសាស្ត្របន្តសម្រាប់គ្រួសារជាច្រើន ប៉ុន្តែបញ្ហាប្រឈមដូចជាសមាហរណកម្មសង្គម និងសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស និងនិរន្តរភាពឋានភូមិសាស្ត្រ។

យោងតាមរបាយការណ៍ IPCC នាពេលថ្មីៗនេះបានអះអាងថា តំបន់អាស៊ី រាប់ទាំងប្រទេសកម្ពុជា គឺប្រឈមនឹងហានិភ័យខ្ពស់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលកម្រិតនៃភាពធ្ងន់ធ្ងរនោះនឹងអាស្រ័យទៅលើវិសាលភាពនៃកំណើនកម្ដៅផែនដី (Chaturvedi et al., ២០២២)។ តំបន់នេះប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ រួមទាំងរលកកម្ដៅខ្លាំង កង្វះទឹក និងភ្លៀងធ្លាក់ខ្លាំង ដែលទាំងអស់នេះអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពមនុស្ស ការផលិតអាហារ និងលទ្ធភាពទទួលបានទឹក។ នៅពេលដែលសីតុណ្ហភាពផែនដីកើនឡើង ភាពងាយរងគ្រោះចំពោះបញ្ហាទាក់ទងនឹងទឹក ក៏នឹងកើនឡើងផងដែរ។ ជាពិសេសតំបន់អាស៊ីកណ្តាលនឹងជួបប្រទះភាពគ្រោះរាំងស្ងួតកាន់តែធ្ងន់ធ្ងរ គុណភាពទឹកកាន់តែយ៉ាប់យឺន និងហានិភ័យកាន់តែធ្ងន់ធ្ងរ។ តំបន់អាស៊ីខាងត្បូង និងបូព៌ាបានមើលឃើញនូវកំណើននៃទឹកជំនន់ដែលបណ្តាលមកពីកំណកអាកាសច្រើន ហើយនិន្នាការនេះត្រូវបានគេព្យាករណ៍ថានឹងកើនឡើងកាន់តែខ្លាំង ស្របពេលដែលប្រទេសតំបន់ឆ្នេរ ប្រឈមនឹងកំណើននៃទឹកសមុទ្រ ភាពកញ្ជ្រោលនៃល្វះ និងរលកជំនន់ខ្លាំង (Chaturvedi et al., ២០២២)។

រូបភាពទី១៖ ផែនទីមាត្រដ្ឋាននៃភាពងាយរងគ្រោះចំពោះការប្រែប្រួលអាកាសធាតុ ក្នុងបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គ




ប្រភព៖ (ក) WREI (២០១៥) និង (ខ) Yusuf and Francisco (២០០៩) (ដកស្រង់ពី Kuntiyawichai et al. ២០១៥)

បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ ប្រទេសកម្ពុជាមានភាពឈានមុខគេជាពិសេស ចំពោះ ភាពងាយរងគ្រោះទៅនឹងគ្រោះថ្នាក់អាកាសធាតុ និងគ្រោះមហន្តរាយធម្មជាតិ ដោយសារតែសមត្ថភាពឆ្លើយតបនៅ មានកម្រិតខ្សោយ ដូចដែលបានបង្ហាញក្នុងរូបភាពទី១។ គួបផ្សំនឹងផលប៉ះពាល់នៃសកម្មភាពដែលបង្កើតឡើងដោយ មនុស្ស ដូចជាការសាងសង់វារីអគ្គិសនី និងការកាប់បំផ្លាញព្រៃឈើ ផលិតភាពក្នុងទន្លេមេគង្គ និងបឹងទន្លេសាបដែល កំពុងតែរងផលប៉ះពាល់។ នេះគឺជាភ្នំព្រៃយូរមុខយ៉ាងខ្លាំងចំពោះសហគមន៍ក្រីក្រ ជនបទ និងសហគមន៍តាមដងទន្លេ ដែលពឹងផ្អែកខ្លាំងលើធនធានទាំងនេះសម្រាប់ជីវភាព និងការផ្គត់ផ្គង់របស់ពួកគេ។ ការព្យាករណ៍អំពីការប្រែប្រួល អាកាសធាតុនាពេលអនាគតបង្ហាញថា ប្រទេសកម្ពុជានឹងជួបប្រទះនូវទឹកជំនន់ និងគ្រោះរាំងស្ងួតជាញឹកញាប់ និង ធ្ងន់ធ្ងរ ដែលអាចនឹងបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងគំហុកជិត១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនៅ ឆ្នាំ២០៥០ (World Bank, ២០២១)។

ការធ្វើចំណាកស្រុកដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំសក្តានុពលប្រជាសាស្ត្រ និងទីផ្សារការងាររបស់កម្ពុជា។ គ្រួសារនៅតាមជនបទជាច្រើន បានពឹងផ្អែកទៅលើ ការធ្វើចំណាកស្រុកជាមធ្យោបាយគោល សម្រាប់ចិញ្ចឹមជីវិត (Fitzgerald et al., ២០០៧; Maltoni, ២០១០)។ ចំណាកស្រុកបាននាំមកនូវការផ្លាស់ប្តូរជាវិជ្ជមាន សម្រាប់គ្រួសារ ទាំងនេះដូចជា លក្ខខណ្ឌលំនៅដ្ឋានដែលប្រសើរជាងមុន លទ្ធភាពទទួលបានអាហារដែលមានគុណភាពល្អជាងមុន ការបង្កើនឱកាសទទួលបានការអប់រំ ការកាត់បន្ថយភាពក្រីក្រ និងការដើរតួជាសំណាញ់សុវត្ថិភាពក្នុងអំឡុងពេលមាន ការប្រែប្រួលនៃប្រាក់ចំណូល (Maltoni, ២០០៦; Tong, ២០១១; Roth et al., ២០១៥)។

រូបភាពទី២៖ និន្នាការចំណាកស្រុកក្នុងប្រទេសកម្ពុជាឆ្នាំ១៩៩៨-២០១៩



ប្រភព៖ ជំរឿនប្រជាជនជាតិឆ្នាំ ២០០៨ និងឆ្នាំ ២០១៩ (វិទ្យាស្ថានជាតិស្ថិតិ, ២០០៨ និង ២០២០)

ការធ្វើចំណាកស្រុកនៅកម្ពុជា អាចបែងចែកទៅជាការធ្វើចំណាកស្រុកនៅក្នុងប្រទេស និងឆ្លងព្រំដែន ដោយ ផ្អែកលើជំរឿនប្រជាជនទូទៅ។ ការធ្វើចំណាកស្រុកក្នុងប្រទេស ជាពិសេសការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង គឺ ជានិន្នាការលេចធ្លោមួយ ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ដែលត្រូវបាន ជំរុញដោយទស្សនវិស័យ សេដ្ឋកិច្ចមានកម្រិត នៅក្នុងតំបន់ជនបទ និងការទាក់ទាញនៃឱកាសប្រសើរជាងមុននៅក្នុងទីក្រុង ដូចជា រាជធានីភ្នំពេញ (UNESCO,

២០១៦)។ យោងតាមជំរឿនប្រជាជនជាតិឆ្នាំ២០១៩ ការធ្វើចំណាកស្រុកពីជនបទទៅទីក្រុង ចូលរួមចំណែក ៣៤% នៃការធ្វើចំណាកស្រុកក្នុងប្រទេស ដែលលើសពីអត្រានៃការធ្វើចំណាកស្រុកពីជនបទទៅជនបទ (២៩%) ជាលើកដំបូង ដូចដែលបានបង្ហាញក្នុងរូបភាពទី២។ លំនាំនៃការធ្វើចំណាកស្រុកនេះ បានជំរុញឱ្យមានកំណើន នគរូបនីយកម្មយ៉ាងឆាប់រហ័សនៅក្នុងប្រទេស។ ការសិក្សារបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលធ្វើ ឡើងក្នុងឆ្នាំ២០១៩ ដោយបានធ្វើអង្កេតប្រជាជនចំនួន ២៣៤១គ្រួសារនៅតំបន់ជនបទ ក្នុង ១៦០ភូមិ ក្នុង២៤ខេត្ត នៃប្រទេសកម្ពុជាបានរកឃើញថា ប្រហែល ៣៥% នៃគ្រួសារនៅជនបទបានបង្ហាញថា ពួកគេមានសមាជិកយ៉ាង ហោចណាស់ម្នាក់ ដែលពាក់ព័ន្ធនឹងការធ្វើចំណាកស្រុក។ ក្នុងចំណោមជនចំណាកស្រុកទាំងនេះ ប្រមាណ ៤៣% ត្រូវបានចាត់ថ្នាក់ជា ជនចំណាកស្រុករយៈពេលវែង ដោយក្នុងនោះមានរយៈពេលពី ៦ខែ ដល់ ៣ឆ្នាំ។ លើសពីនេះ ទៀតប្រហែល ៣៣% នៃករណីធ្វើចំណាកស្រុកត្រូវបានគេរាយការណ៍ថាមានរយៈពេលខ្លី ឬតាមរដូវកាល ដោយមាន រយៈពេល ៦ខែ ឬតិចជាងនេះ។

ម្យ៉ាងវិញទៀតការធ្វើចំណាកស្រុកឆ្លងដែន គឺជានិន្នាការសំខាន់មួយទៀតនៅក្នុងប្រទេសកម្ពុជាផងដែរដែល ប្រជាជនស្វែងរកការងារ និងឱកាសសម្រាប់ចិញ្ចឹមជីវិតនៅតាមប្រទេសជិតខាង។ នៅឆ្នាំ២០២០ ជនអន្តោប្រវេសន៍ កម្ពុជាប្រមាណ ១,១លាននាក់ ដែលស្មើនឹង ៦,៧៤% នៃចំនួនប្រជាជនសរុបរបស់កម្ពុជាបានធ្វើដំណើរទៅក្រៅ ប្រទេស ដើម្បីស្វែងរកអនាគតកាន់តែប្រសើរជាងមុន សូមមើលតារាងទី១ (UN DESA, ២០២០)។ ប្រទេសថៃ គឺជា គោលដៅដ៏ពេញនិយមសម្រាប់ពលករចំណាកស្រុកកម្ពុជា ដោយសារប្រទេសនេះមានព្រំដែនជាប់ប្រទេសកម្ពុជា និង មានតម្រូវការការងារសម្បូរបែបក្នុងវិស័យផ្សេងៗ (OECD & CDRI, ២០១៧)។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើ ចំណាកស្រុកក្នុងទម្រង់បែបនេះ ក៏បង្ហាញនូវបញ្ហាប្រឈមមួយទាំងបញ្ហាទាក់ទងនឹងការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងអំពើហិង្សាជាដើម (Lee, ២០០៧; Sok, ២០១៩)។

តារាងទី១៖ និន្នាការចំណាកស្រុកអន្តរជាតិនៅកម្ពុជា

ចំណាកស្រុកអន្តរជាតិ	2000	2010	2015	2020
ប្រជាជនសរុប (រាប់ពាន់នាក់)	12,119	14,364	15,418	16,397
ចំនួនជនអន្តោប្រវេសន៍ (រាប់ពាន់នាក់)	460	953	1,075	1,105
% នៃជនអន្តោប្រវេសន៍នៃចំនួនប្រជាជនសរុប	3.79%	6.64%	6.97%	6.74%
ប្រទេសគោលដៅ (គិតជា%)				
ប្រទេសថៃ (%)	33%	64%	62%	63%
ប្រទេសកូរ៉េខាងត្បូង (%)	0%	1%	4%	5%
ប្រទេសម៉ាឡេស៊ី (%)	1%	1%	1%	1%

ប្រភព: UN DESA (<https://www.un.org/development/desa/pd/content/international-migrant-stock>)

ការសិក្សាស្រាវជ្រាវដែលបានរាយការណ៍កន្លងមក បានទទួលស្គាល់ និងកត់ត្រាទុកយ៉ាងល្អពីការបន្ស៊ាំខ្លួនទៅ នឹងការប្រែប្រួលអាកាសធាតុ (Bylander, ២០១៥; Oudry et al., ២០១៦; Tacoli, ២០០៩)។ ការបន្ស៊ាំខ្លួនទៅនឹង ការប្រែប្រួលអាកាសធាតុ រួមបញ្ចូលដូចជាការអនុវត្តយុទ្ធសាស្ត្រ និងវិធានការកាត់បន្ថយ និងសម្របខ្លួនទៅផលវិបាក ដោយមានគោលដៅចម្បងក្នុងការការពារសុខុមាលភាពរបស់បុគ្គល និងសហគមន៍។ សមត្ថភាពរបស់បុគ្គល និងក្រុម ក្នុងការបន្ស៊ាំខ្លួនទៅនឹងភាពតានតឹងអាកាសធាតុ ត្រូវបានកំណត់ដោយកត្តាជាច្រើន ដែលរួមបញ្ចូលមានការទទួលបាន ធនធានហិរញ្ញវត្ថុ ព័ត៌មាន ការអប់រំ ការថែទាំសុខភាព ការគាំទ្រសង្គម ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា (Adger et al., ២០០៧)។ ប្រសិនបើការប្រែប្រួលអាកាសធាតុធ្វើឱ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ និងបង្កើនអត្រាមរណៈ បណ្តាល

ឱ្យមានការថយចុះនៃប្រាក់ចំណូល និងដាក់កម្រិតលើលទ្ធភាពក្នុងការទទួលបានធនធានធម្មជាតិសំខាន់ៗ បុគ្គល ម្នាក់ៗអាចនឹងពិចារណាលើការធ្វើចំណាកស្រុកទៅកាន់តំបន់ដែលពួកគេយល់ថាផ្តល់ឱកាស និងជីវភាពរស់នៅដែល ប្រសើរជាងមុន។ ស្ថានភាពនេះធ្វើឱ្យមានការព្រួយបារម្ភអំពីកំណើនដោយសក្តានុពលភាព និងការចល័តរបស់មនុស្ស ដែលជាការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ (Warner et al., ២០១០)។

ការសិក្សាជាច្រើន បានស្វែងយល់ពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុកក្នុង ប្រទេសកម្ពុជា។ យ៉ាងណាមិញ ការសិក្សាភាគច្រើនបានផ្តោតលើតំបន់ជាក់លាក់មួយ ខណៈពេលដែលមើលរំលង តំបន់ភាគឦសាននៃប្រទេស។ Jacobson et al. (២០១៩) បានធ្វើការសិក្សាមួយនៅតំបន់ជនបទ នៅភាគពាយ័ព្យនៃ ប្រទេសកម្ពុជា។ ការសិក្សានេះបានរកឃើញថាប្រហែល ៤៥% នៃគ្រួសាររបស់អ្នកភូមិបានជ្រើសរើសធ្វើចំណាកស្រុក ហើយជាងពាក់កណ្តាលនៃចំនួនជនចំណាកស្រុកទាំងនោះ បានបង្ហាញថាបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុនៃការធ្វើចំណាកស្រុករបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ នៅមានភាពស្រពេចស្រពិលទាក់ទងនឹង ចម្លើយថាតើការធ្វើចំណាកស្រុក ជាចម្បងស្ថិតនៅខាងក្នុងប្រទេស ឬខាងក្រៅប្រទេស។ Parsons and Nielson (២០២១) បានស៊ើបអង្កេតលើការយល់ឃើញពីការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុកនៅក្នុងតំបន់ទន្លេ សាប និងទន្លេមេគង្គ ហើយបានរកឃើញនូវទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយការយល់ឃើញពីការប្រែប្រួលអាកាសធាតុ និង ចំណាកស្រុកតាមគ្រួសារ។ Nguyen and Sean (២០២១) បានរកឃើញ ពីកំណើនកើនឡើងនៃអត្រាចំណាកស្រុក នៅក្នុងខេត្តកំពង់ចាម ជាពិសេសក្នុងចំណោមកសិករមកពីកសិដ្ឋានខ្នាតតូចនិងមធ្យម ដែលប្រឈមនឹងផលប៉ះពាល់ អាកាសធាតុកាន់តែខ្លាំង។ Sigelmann (២០២០) បានពិនិត្យលើភាពងាយរងគ្រោះ នៃអាកាសធាតុនៅថ្នាក់ក្រោមជាតិ និងទំនាក់ទំនងរវាងបរិមាណទឹកដែលអាចប្រើប្រាស់បាននិងការធ្វើចំណាកស្រុក។ ការសិក្សាបានរកឃើញថា គ្រួសារ ដែលជួបប្រទះការបាត់បង់ដំណាំ គ្រោះរាំងស្ងួត និងកម្ពស់ភ្លៀងធ្លាក់ទាប ទំនងជាមានសមាជិកគ្រួសារធ្វើចំណាក ស្រុក ហើយប្រសិនបើភាគពាយ័ព្យនៃប្រទេសកម្ពុជានៅតែបន្តជួបប្រទះភាពរាំងស្ងួត ការធ្វើចំណាកស្រុកត្រូវបានគេ រំពឹងថា នឹងមានការកើនឡើងនាពេលអនាគត។ ជាចុងក្រោយ Oudry, Pak, and Chea (២០១៦) បានវាយតម្លៃលើ ភាពងាយរងគ្រោះ និងការឆ្លើយតបទៅនឹងការប្រែប្រួលបរិស្ថាននៅក្នុងប្រទេសកម្ពុជា ដោយផ្តោតលើទំនាក់ទំនងការ ផ្លាស់ប្តូរបរិស្ថាននៅក្នុងអាងទន្លេសាប។ លទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេ បានគូសបញ្ជាក់ពីការវិចលបរិស្ថាន និង គ្រោះមហន្តរាយ ទាក់ទងនឹងអាកាសធាតុ ដែលជាកត្តាជំរុញសំខាន់នៃការធ្វើចំណាកស្រុកក្នុងតំបន់ ព្រមទាំងបង្កបញ្ហា ប្រឈម ចំពោះសមាហរណកម្មសង្គម និងសេដ្ឋកិច្ច ការការពារសិទ្ធិមនុស្ស និងចីរភាពបរិស្ថាន។


៣

ក្រុមខណ្ឌស្រាវជ្រាវ និងវិធីសាស្ត្រ

ការសិក្សានេះបានប្រើប្រាស់វិធីសាស្ត្របែបចម្រុះដោយមានការចូលរួមពីភាគីពាក់ព័ន្ធ រាប់តាំងពីអ្នកតាក់តែងគោលនយោបាយ និងអ្នកអនុវត្តគម្រោង រហូតដល់សហគមន៍មូលដ្ឋាន ចូលរួមក្នុងដំណើរការស្រាវជ្រាវ។ វិធីសាស្ត្រនេះបែងចែកជាបីជំហាន៖ (១) ការពិនិត្យមើលអត្ថបទស្រាវជ្រាវកន្លងមក និងការពិគ្រោះយោបល់ (២) ការសង្កេតនៅតាមមូលដ្ឋាន ការប្រមូលទិន្នន័យ និងការវិភាគ និង (៣) ការផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវ និងការបញ្ចប់ការស្រាវជ្រាវ។ ការចូលរួមដោយស្មើភាពរបស់ស្ត្រី និងបុរសត្រូវបានយកចិត្តទុកដាក់ជាចម្បង ដើម្បីឆ្ពោះទៅរកការយល់ដឹងស៊ីជម្រៅអំពីផលប៉ះពាល់យេនឌ័រពីការប្រែប្រួលអាកាសធាតុ។ ក្នុងដំណើរការស្រាវជ្រាវនេះ នឹងធ្វើឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់រដ្ឋាភិបាលនៅពហុកម្រិត សហគមន៍ និងអង្គការក្រៅរដ្ឋាភិបាលផងដែរ។ ការសិក្សានេះ អនុវត្តវិធីសាស្ត្រវិភាគបែបគុណវិស័យ និងបរិមាណវិស័យ។

ដើម្បីស្វែងយល់ពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុលើការធ្វើចំណាកស្រុក ក្រុមអ្នកស្រាវជ្រាវបានប្រើប្រាស់នូវក្រុមខណ្ឌដែលបានតាក់តែងដោយ Parsons & Nielsen (២០២១); Sigelmann (២០២០); និង Bylander (២០១៦)។ យើងសន្មតថាការធ្វើចំណាកស្រុក បានទទួលរងនូវឥទ្ធិពលដោយប្រយោលពីការប្រែប្រួលអាកាសធាតុតាមរយៈស្ថានភាពជលសាស្ត្រ និងឧតុនិយមដូចជា កំណកអាកាស ឬបរិមាណទឹកដែលមាន ភាពញឹកញាប់នៃទឹកជំនន់ ភាពរាំងស្ងួត និងខ្យល់ព្យុះ ព្រមទាំងការផ្លាស់ប្តូរនៃកម្ពស់ទឹកភ្លៀង ឬសីតុណ្ហភាព (រូបភាពទី៣)។ ផលប៉ះពាល់អាចត្រូវបានយល់ឃើញតាមស្ថានភាពសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅ ទាក់ទងនឹងការបាត់បង់ទិន្នផលកសិកម្ម ផលប៉ះពាល់នៃប្រាក់ចំណូល ភាពងាយរងគ្រោះ ការបាត់បង់ប្រាក់ឈ្នួល ឬការងារក្នុងតំបន់ និងការធ្លាក់ក្នុងភាពក្រីក្រ ឬបំណុល។ ជនចំណាកស្រុក និងប្រជាជនដែលផ្លាស់ទី ត្រូវបានចាត់ទុកថាជា ក្រុមមនុស្សដែលងាយរងគ្រោះបំផុតពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុទាំងនោះ។

រូបភាពទី៣៖ ក្រុមខណ្ឌស្រាវជ្រាវ



ប្រភព៖ ដកស្រង់ពី Parsons & Nielsen (២០២១); Sigelmann (២០២០); Bylander (២០១៦)

ការធ្វើចំណាកស្រុក គឺជាបាតុភូតដ៏ស្មុគស្មាញមួយដែលបានរងឥទ្ធិពលដោយកត្តាជាច្រើន ដូចជា សេដ្ឋកិច្ចសង្គម បរិស្ថាន គោលនយោបាយ និងប្រជាសាស្ត្រ។ នៅក្នុងផ្នែកនេះយើងនឹងពិភាក្សាអំពីកត្តាដែលប៉ះពាល់ដល់ការធ្វើចំណាកស្រុកនៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតលើតួនាទីនៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងផ្នែកនេះ យើងពិភាក្សាអំពីកត្តាដែលជះឥទ្ធិពលដល់ការធ្វើចំណាកស្រុកនៅកម្ពុជា ដោយផ្ដោតលើតួនាទីនៃការប្រែប្រួលអាកាសធាតុ។

កត្តាសេដ្ឋកិច្ច ត្រូវបានលើកឡើងជាញឹកញាប់ថាជាកត្តាជំរុញចម្បងនៃការធ្វើចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស។ ការធ្វើចំណាកស្រុកអាចត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រចិញ្ចឹមជីវិតដើម្បីទប់ទល់នឹងភាពក្រីក្រ ភាពអត់ការងារធ្វើ ប្រាក់ឈ្នួលទាប ភាពគ្មានដីធ្លី បំណុល និងកង្វះឱកាសនៅតំបន់ជនបទ (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; Sigelmann, ២០២០)។ ការធ្វើចំណាកស្រុក ក៏អាចត្រូវបានជំរុញដោយតម្រូវការកម្លាំងពលកម្មនៅក្នុងតំបន់ទីក្រុង តំបន់ឧស្សាហកម្ម និងប្រទេសជិតខាង ជាពិសេសប្រទេសថៃ និងវៀតណាម ដែលជនចំណាកស្រុកអាចទទួលបានប្រាក់ចំណូលខ្ពស់ និងការផ្ទេរប្រាក់ច្រើនជាងក្នុងស្រុក (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; Sigelmann, ២០២០)។ ទោះជាយ៉ាងណាក៏ដោយ កត្តាសេដ្ឋកិច្ចតែមួយមុខ មិនអាចពន្យល់បានពេញលេញអំពីលំនាំនៃការធ្វើចំណាកស្រុកទេ ព្រោះជារឿយៗ វាជាប់ពាក់ព័ន្ធជាមួយកត្តាផ្សេងទៀតដូចជា បណ្តាញសង្គម បទដ្ឋានវប្បធម៌ ចំណូលចិត្តផ្ទាល់ខ្លួន និងលក្ខខណ្ឌបរិស្ថាន (Jacobson et al., ២០១៨; Sigelmann, ២០២០)។ លើសពីនេះទៅទៀត ការធ្វើចំណាកស្រុកមិនតែងតែមានប្រយោជន៍សម្រាប់ជនចំណាកស្រុក និងក្រុមគ្រួសាររបស់ពួកគេនោះទេ តែវាក៏អាចនាំមកនូវហានិភ័យ និងភាពខាតបង់ ដូចជា ការកេងប្រវ័ញ្ច ការរំលោភបំពាន ការជួញដូរ ការរើសអើង បញ្ហាសុខភាព និងភាពឯកោក្នុងសង្គមផងដែរ (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; Jacobson et al., ២០១៨);(Sigelmann, ២០២០)។

កត្តាសង្គម ក៏ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជះឥទ្ធិពលដល់ការសម្រេចចិត្ត និងជាលទ្ធផលនៃការធ្វើចំណាកស្រុក។ បណ្តាញសង្គម ដូចជាចំណងគ្រួសារ ក្រុមញាតិមិត្ត មិត្តភក្តិ និងអ្នកជិតខាង ក៏អាចជួយសម្រួល ឬរារាំងការធ្វើចំណាកស្រុកតាមការផ្តល់ព័ត៌មាន ជំនួយ ការគាំទ្រ និងឥទ្ធិពល (Jacobson et al., ២០១៩; Sigelmann, ២០២០)។ បណ្តាញសង្គមក៏អាចបង្កើតឥទ្ធិពលនៃការធ្វើចំណាកស្រុកតាមខ្សែសង្វាក់ផងដែរ ដែលជនចំណាកស្រុកពីមុនលើកទឹកចិត្ត ឬឧបត្ថម្ភជនចំណាកស្រុកថ្មីឱ្យធ្វើតាមពួកគេ (Jacobson et al., ២០១៨; Sigelmann, ២០២០)។

បទដ្ឋាន និងតម្លៃសង្គមក៏អាចប៉ះពាល់ដល់ឥរិយាបថចំណាកស្រុកផងដែរ ជាពិសេសទាក់ទងនឹងតួនាទី និងការរំពឹងទុកទាក់ទងនឹងយេនឌ័រ។ នៅក្នុងប្រទេសកម្ពុជាការធ្វើចំណាកស្រុកច្រើនតែមានលក្ខណៈយេនឌ័រ ដោយមានស្ត្រីច្រើនជាងបុរសធ្វើចំណាកស្រុកខាងក្នុងប្រទេស រីឯបុរសច្រើនជាងស្ត្រីធ្វើចំណាកស្រុកជាអន្តរជាតិ (Hunsberger et al., ២០១៨ ; Jacobson et al., ២០១៨; Sigelmann, ២០២០)។ ស្ត្រីមានទំនោរធ្វើចំណាកស្រុក ទៅធ្វើការក្នុងរោងចក្រកាត់ដេរ សេវាកម្មក្នុងស្រុក ឬវិស័យកម្សាន្តនៅក្នុងតំបន់ទីក្រុង ឬប្រទេសជិតខាង ខណៈដែលបុរសមានទំនោរធ្វើចំណាកស្រុក ទៅធ្វើការក្នុងវិស័យសំណង់ កសិកម្ម ឬនេសាទនៅតំបន់ជនបទ ឬប្រទេសជិតខាង (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; Sigelmann, ២០២០)។ ដូច្នេះការធ្វើចំណាកស្រុកអាចមានផលប៉ះពាល់ផ្សេងៗគ្នាលើស្ត្រី និងបុរសទាក់ទងនឹងការផ្តល់អំណាច ភាពងាយរងគ្រោះ និងសុខុមាលភាព (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; Sigelmann, ២០២០)។

កត្តាគោលនយោបាយ ក៏អាចមានឥទ្ធិពលលើការធ្វើចំណាកស្រុកនៅកម្ពុជាផងដែរ។ គោលនយោបាយគុណភាពអភិបាលកិច្ច ការការពារសិទ្ធិមនុស្ស និងនីតិវិធី អាចប៉ះពាល់ដល់សន្តិសុខ សេរីភាព និងឱកាសរបស់មនុស្សនៅក្នុងតំបន់ដើមកំណើត និងគោលដៅរបស់ពួកគេ (Hunsberger et al., ២០១៨; Sigelmann, ២០២០)។ កត្តាគោលនយោបាយ ក៏អាចបង្កើតក្របខណ្ឌច្បាប់ និងស្ថាប័ន ដែលគ្រប់គ្រងលំហូរចំណាកស្រុក សិទ្ធិ និងសេវាកម្ម (Hunsberger et al., ២០១៨; Sigelmann, ២០២០)។ កត្តាគោលនយោបាយ ក៏អាចមានអន្តរកម្មជាមួយកត្តាផ្សេងទៀតដែលជះឥទ្ធិពលដល់លទ្ធផលនៃការធ្វើចំណាកស្រុកផងដែរ។ ជាឧទាហរណ៍ កត្តាគោលនយោបាយអាចសម្រុះសម្រួលផល

ប៉ះពាល់នៃកត្តាបរិស្ថាន ដោយការពង្រឹង ឬធ្វើឱ្យចុះខ្សោយនូវភាពធន់ ការបន្ស៊ាំខ្លួន និងសមត្ថភាពកាត់បន្ថយរបស់សហគមន៍ និងបុគ្គល (Hunsberger et al., ២០១៨; Sigelmann, ២០២០)។ កត្តាគោលនយោបាយ ក៏អាចធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរឬថយចុះ និងភាពតានតឹងដែលអាចកើតឡើងពីដំណើរការចំណាកស្រុក ដូចជា ជម្លោះដីធ្លី ការប៉ះទង្គិចរវាងជនជាតិដើមភាគតិច ឬភាពចលាចលក្នុងសង្គម (Hunsberger et al., ២០១៨; Sigelmann, ២០២០)។

កត្តាប្រជាសាស្ត្រ ក៏ពាក់ព័ន្ធនឹងការយល់ដឹងអំពីលំនាំនៃការធ្វើចំណាកស្រុកនៅកម្ពុជាផងដែរ។ ទំហំ ប្រជាជនអត្រាកំណើន រចនាសម្ព័ន្ធអាយុ និងការបែងចែកមាត្រដ្ឋាន អាចប៉ះពាល់ដល់ការផ្គត់ផ្គង់និងតម្រូវការនៃកម្លាំងពលកម្មធនធាន និងសេវាកម្មនៅក្នុងតំបន់ផ្សេងៗគ្នា (Sigelmann, ២០២០)។ កត្តាប្រជាសាស្ត្រ ក៏អាចឆ្លុះបញ្ចាំងពីឥទ្ធិពលប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលកំណត់និន្នាការ និងចំណូលចិត្តការធ្វើចំណាកស្រុកផងដែរ (Sigelmann, ២០២០)។

កត្តាប្រជាសាស្ត្រ ក៏មានឥទ្ធិពលទៅដល់ ផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងបញ្ហាប្រឈមផ្សេងៗផងដែរ។ ជាឧទាហរណ៍ ចំនួនប្រជាជនវ័យក្មេង ដែលកំពុងកើនឡើងអាចបង្កើនសក្តានុពលសម្រាប់ការធ្វើចំណាកស្រុក ដែលជាប្រភពនៃពិបាកកម្មប្រាក់ចំណូល និងការចល័តសង្គម (Sigelmann, ២០២០)។ ទោះជាយ៉ាងណាក៏ដោយ ចំនួនប្រជាជនវ័យក្មេងដែលកំពុងកើនឡើង ក៏អាចបង្កបញ្ហាប្រឈមដល់ការអប់រំ សុខភាព ការងារ និងប្រព័ន្ធគាំពារសង្គមទាំងនៅក្នុងតំបន់ដើម និងតំបន់គោលដៅ (Sigelmann, ២០២០)។

ការសិក្សានេះកំណត់បានអថេរនៃការប្រែប្រួលអាកាសធាតុមួយចំនួនរួមមាន សីតុណ្ហភាព កម្ពស់ទឹកភ្លៀង ព្រឹត្តិការណ៍គ្រោះមហន្តរាយធម្មជាតិ ធនធានទឹក ឧតុនិយម គ្រោះមហន្តរាយ និងព័ត៌មានអាកាសធាតុ និងធាតុអាកាសដែលប្រមូលមកពីក្រសួងពាក់ព័ន្ធ និងមន្ទីរខេត្តផ្សេងៗ។ តាមរយៈអថេរនៃការប្រែប្រួលអាកាសធាតុដែលប្រមូលបានគម្លាតឬកម្រិតនៃការប្រែប្រួល សីតុណ្ហភាព និងកំណកអាកាស ដែលត្រូវបានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវដែលធ្លាប់មានកន្លងមក (Marchiori et al., ២០១១; Parsons, ២០១៥) ត្រូវបានប្រើប្រាស់ ដើម្បីពិនិត្យលើភាពខុសគ្នារវាងតម្លៃមធ្យមក្នុងកម្រិតទសវត្សរ៍ និងតម្លៃមធ្យមរយៈពេលវែងរបស់វានៅតំបន់សិក្សា។ អាំងតង់ស៊ីតេ និងភាពធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត នៅក្នុងតំបន់សិក្សាក៏ត្រូវបានបកស្រាយផងដែរ។

បទសម្ភាសន៍ជនបង្គោល (KIIs) ត្រូវបានធ្វើឡើងជាមួយអ្នកពាក់ព័ន្ធ រួមទាំងមន្ត្រីរដ្ឋាភិបាល ជាពិសេស នៅថ្នាក់ក្រោមជាតិ អង្គការក្រៅរដ្ឋាភិបាល និងអ្នកដែលមានចំណេះដឹងផ្សេងទៀត ដើម្បីធ្វើសុពលភាព និងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីបរិបទមូលដ្ឋាន។ ទិន្នន័យបែបគុណវិស័យ ដែលទទួលបានពី KIIs ត្រូវបានចងក្រងយ៉ាងហ្មត់ចត់ និងសង្ខេបភ្លាមៗបន្ទាប់ពីត្រឡប់មកពីទីវាលវិញ។ ទិន្នន័យនិងព័ត៌មាន ដែលប្រមូលបានសម្រាប់តំបន់នីមួយៗត្រូវបានរក្សាទុកក្នុងឯកសារដាច់ដោយឡែកដែលមានលេខកូដ ហើយបន្ទាប់មកចងក្រងទៅតាមប្រភេទ និងលក្ខណៈនៃទិន្នន័យ និងព័ត៌មាន។ តារាងទី២ ខាងក្រោមបង្ហាញពីជនបង្គោលដែលមានសក្តានុពលសំខាន់ៗសម្រាប់ការសម្ភាស KII ។

តារាងទី២៖ សំណាក និងទំហំសំណាក

ល.រ	វិធីសាស្ត្រប្រមូលទិន្នន័យ	ចំនួនអ្នកចូលរួម
១	បទសម្ភាសន៍ជនបង្គោល (អាជ្ញាធរមូលដ្ឋាននៃខេត្តស្ទឹងត្រែង មណ្ឌលគិរី និងក្រចេះ និងអង្គការមិនមែនរដ្ឋាភិបាលឬអង្គការសហគមន៍មូលដ្ឋាន)	15
២	ការធ្វើអង្កេតជាមួយគ្រួសារដែលមានសមាជិកធ្វើចំណាកស្រុក	240


ការសិក្សានេះ ប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យបឋម ដើម្បីសិក្សាអំពីទំនាក់ទំនងរវាងការប្រែប្រួល អាកាសធាតុ និងការធ្វើចំណាកស្រុក។ ក្រុមអ្នកស្រាវជ្រាវបានប្រមូលទិន្នន័យតាមរយៈ ការស្ទង់មតិលើគ្រួសារ ចំនួន២៤០ ដែលមានសមាជិកចំណាកស្រុក។ កម្រងសំណួរត្រូវបានចងក្រងឡើង និងតេស្តសាកល្បង ដើម្បីពិនិត្យមើលថាតើសំណួរត្រូវនឹងបរិបទក្នុងតំបន់ឬទេ និងដើម្បីមើលថាតើមានចំណុចណាខ្លះ ដែលគួរកែតម្រូវបន្ថែម។ សម្ភាសន៍ត្រូវបានធ្វើឡើងជាមួយនឹងជនចំណាកស្រុក ឬមេគ្រួសារជំនួសជនចំណាកស្រុក ដែលធ្វើចំណាកស្រុកអំឡុងពេលប្រមូលទិន្នន័យ។ កម្រងសំណួរប្រភេទត្រូវបានចងក្រងឡើងសម្រាប់ អ្នកឆ្លើយសំណួរក្នុងគ្រួសារ សមាជិកចំណាកស្រុក និងជនបង្គោល (សូមមើលឧបសម្ព័ន្ធនៃកម្រងសំណួរ)។ កម្រងសំណួរបានសួរជាពិសេសអំពី ១) ស្ថានភាពសេដ្ឋកិច្ចសង្គមគ្រួសារ ២) ព័ត៌មាន អំពីសមាជិកគ្រួសារនីមួយៗទាក់ទងនឹងជីវប្រវត្តិរបស់ពួកគេដូចជា អាយុ កម្រិត អប់រំ ស្ថានភាពគ្រួសារ ក៏ដូចជាព័ត៌មានទាក់ទងនឹងការធ្វើចំណាកស្រុក និង ៣) បទពិសោធន៍នៃព្រឹត្តិការណ៍អាកាសធាតុ និងផលប៉ះពាល់លើជីវភាពរបស់ពួកគេ។ ទិន្នន័យដែលទទួលបានពីការអង្កេតត្រូវបានវិភាគតាមរយៈវិធីសាស្ត្រវិភាគ ទិន្នន័យជាក់លាក់មួយចំនួន ដូចជា ការវិភាគទិន្នន័យបែបពិពណ៌នា (តារាងភាគរយ តម្លៃមធ្យម ជាដើម) និងការវិភាគបែបស្ថិតិដូចជា T-test ឬ ANOVA ដើម្បីយល់ដឹងពីទំនាក់ទំនងរវាង ការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក។

វគ្គបណ្តុះបណ្តាលលើកម្រងសំណួរសម្រាប់អ្នកប្រមូលទិន្នន័យចំនួន ១៥នាក់ បានធ្វើឡើង នៅបន្ទប់សន្និសីទនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) កាលពីថ្ងៃទី២៦ ដល់ទី២៧ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់មកការធ្វើតេស្តសាកល្បងលើកម្រងសំណួរបានដំណើរការនៅថ្ងៃទី២៨ ខែមិថុនា នាពេលព្រឹក នៅភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ខេត្តក្រចេះ ខណៈពេលដែលការបញ្ចប់ និងពិនិត្យឡើងវិញនូវកម្រងសំណួរបានធ្វើឡើងនៅពេលរសៀល។ បន្ទាប់ពីបញ្ចប់ការសាកល្បង និងការពិនិត្យឡើងវិញ អ្នកប្រមូលទិន្នន័យចំនួនពីរក្រុម (សមាជិក៥នាក់ក្នុងមួយក្រុម) បានចេញដំណើរទៅកាន់ ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី ខណៈដែលមួយក្រុមទៀតស្នាក់នៅក្នុងខេត្តក្រចេះ។ ការអង្កេតតាមគ្រួសារ និងការសម្ភាសន៍ជនបង្គោលជាមួយអ្នកពាក់ព័ន្ធសំខាន់ៗបានចាប់ផ្តើមពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ គួរកត់សម្គាល់ថា ថ្ងៃទី១ ខែកក្កដា ជាថ្ងៃដែលយុទ្ធនាការយោសនាបោះឆ្នោតទូទៅត្រូវបានកំណត់ធ្វើឡើង ហើយអាជ្ញាធរមូលដ្ឋានបានណែនាំមិនឱ្យក្រុមការងារស្រាវជ្រាវចុះធ្វើបទសម្ភាសន៍ឡើយ។ ជាលទ្ធផលក្រុម ការងារប្រមូលទិន្នន័យពី ៨០គ្រួសារ នៅក្នុងខេត្តនីមួយៗ និងបានធ្វើបទសម្ភាសន៍ ចំនួន២៤០គ្រួសារ ដែលក្នុងនោះមានសមាជិកចំណាកស្រុកចំនួន ៤៤៤នាក់ នៅក្នុងខេត្តគោលដៅទាំងបី។ នៅក្នុងសំណាក ដែលប្រមូលបាន មានគ្រួសារប្រភេទដែលត្រូវបានកំណត់អត្តសញ្ញាណដូចជា គ្រួសារដែលមានស្ត្រីជា មេគ្រួសារ គ្រួសារក្រីក្រ និងគ្រួសារទូទៅ។ ជាសរុប មាន៣២គ្រួសារដែលមានស្ត្រីជាមេគ្រួសារ ៧០គ្រួសារជាគ្រួសារក្រីក្រ និង ១៣៨គ្រួសារជាគ្រួសារទូទៅ ដែលត្រូវបានសម្ភាសន៍។ ជនចំណាកស្រុកចំនួន ២២៨នាក់ជាបុរស និង ២១៦នាក់ជាស្ត្រី។ យើងបានបញ្ចប់បទសម្ភាសន៍ចំនួន ១៥លើក ជាមួយជនបង្គោល (បុរស ១២នាក់ និងស្ត្រី ២នាក់ រួមមានអាជ្ញាធរឃុំ និងភូមិ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយរូប)(សូមមើលតារាងទី៣ខាងក្រោម)។ ជាចុងក្រោយ សិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់លទ្ធផលស្រាវជ្រាវថ្នាក់ជាតិ ដែលមានតំណាងភាគីពាក់ព័ន្ធសំខាន់ៗចំនួន ៤៥រូប ដូចជាមន្ត្រីរដ្ឋាភិបាលនៅថ្នាក់ស្រុក ឃុំ សង្កាត់ អង្គការក្រៅរដ្ឋាភិបាល អ្នកស្រាវជ្រាវ អ្នកសិក្សា ដៃគូអភិវឌ្ឍន៍ អ្នកបង្កើតគោលនយោបាយ និងអ្នកអនុវត្តបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។

តារាងទី៣៖ ចំនួនសំណាកតាមឃុំនីមួយៗ

ខេត្ត		ឃុំស្រែខ្ទម	ឃុំក្បាលរមាស	ឃុំកញ្ជា	សរុប
គ្រួសារ	ស្ត្រីជាមេគ្រួសារ	5	12	15	32
	ប័ណ្ណសមធម៌	36	17	17	70
	ទូទៅ	39	51	48	138
សមាជិកចំណាកស្រុក	បុរស	66	71	91	228
	ស្ត្រី	79	72	65	216
អាជ្ញាធរមូលដ្ឋាន	បុរស	6	5	1	12
	ស្ត្រី	0	0	2	2
អង្គការមិនមែនរដ្ឋាភិបាល ក្នុងតំបន់	បុរស	1	0	0	1
សរុប		232	228	239	699

រូបភាពទី៤៖ ផែនទីនៃទីតាំងសិក្សា



៤

លទ្ធផលស្រាវជ្រាវ

នៅផ្នែកនេះ ដោយផ្អែកតាមទិន្នន័យបឋមដែលបានមកពីការសិក្សាទាំងបែបបរិមាណវិស័យ និងគុណវិស័យ យើងផ្តល់ជាលទ្ធផលដូចជា (១) ព័ត៌មានប្រជាសាស្ត្រ សង្គម និងសេដ្ឋកិច្ចអំពីគ្រួសារ និងលក្ខណៈរបស់សមាជិក ចំណាកស្រុក (២) និន្នាការអតីតកាល និងបច្ចុប្បន្ននៃគ្រោះថ្នាក់អាកាសធាតុ ដែលប្រជាជនក្នុងតំបន់ជួបប្រទះក្នុងរយៈ ពេលដប់ឆ្នាំកន្លងមក ការយល់ឃើញរបស់ប្រជាជនទៅលើផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើ ជីវភាពរស់នៅ និង (៣) កត្តា ផ្សេងៗជំរុញឱ្យមានការធ្វើចំណាកស្រុក គួបផ្សំនឹងសមត្ថភាពដោះស្រាយរបស់ប្រជាជន។

៤.១ លក្ខណៈរបស់អ្នកឆ្លើយតបដែលជាជនចំណាកស្រុក

៤.១.១ ប្រភេទនៃជនចំណាកស្រុក

តារាងទី៤ បង្ហាញនូវទិដ្ឋភាពទូទៅនៃទម្រង់ប្រជាសាស្ត្រនៃជនចំណាកស្រុកមកពីកន្លែងសិក្សាចំនួនបីផ្សេងគ្នា គឺ ឃុំកញ្ជារ ក្នុងខេត្តក្រចេះ ឃុំស្រែខ្ទម ក្នុងខេត្តមណ្ឌលគិរី និងឃុំក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង។ តារាងទិន្នន័យត្រូវ បានរៀបចំទៅជាផ្នែកជាច្រើនដូចជា ភេទ ទំនាក់ទំនងទៅនឹងមេគ្រួសារ អាយុ និងស្ថានភាពគ្រួសារ។ តារាងនេះបង្ហាញ លក្ខណៈងាយស្រួល ដល់ការវិភាគប្រៀបធៀបលើលក្ខណៈចំនួនប្រជាជន និងលំនាំនៃការធ្វើចំណាកស្រុកនៅទូទាំងឃុំ ទាំងបី ក៏ដូចជាទិន្នន័យសរុបនៃជនចំណាកស្រុកទាំងអស់។ នៅឃុំក្បាលរមាសមានជនចំណាកស្រុកជាបុរសច្រើនជាង (៥៩,១%) ធៀបនឹងជនចំណាកស្រុកជាស្ត្រី (៤០,៩%) ខណៈដែលឃុំកញ្ជារ និងឃុំស្រែខ្ទម មានជនចំណាកស្រុកជា ស្ត្រីប្រមាណ (៥៤,៥% និង ៥១,០%) ច្រើនជាង បើប្រៀបធៀបទៅនឹងបុរស (៤៥,៥% និង ៤០%)។ សរុបមក បុរស មានចំនួនភាគរយច្រើនជាងស្ត្រីបន្តិច (៥១,៤%)។ ជនចំណាកស្រុកភាគច្រើនជាកូនប្រុស ឬកូនស្រីរបស់មេគ្រួសារ (៨០,៧% នៅឃុំកញ្ជារ ៥៣,៨% នៅឃុំស្រែខ្ទម និង ៥៣,៩% នៅឃុំក្បាលរមាស) ដោយអ្នកដែលចំណាកស្រុកបន្ទាប់ គឺជាមេគ្រួសារខ្លួនឯង (៤,៨% ១៦,៦% និង ១៥,៦% រៀងគ្នា) កូនប្រុសប្រុស ឬស្រី (៦,៩% ១៣,៨% និង៨,៣%) និង ប្តីឬប្រពន្ធ (៤,៨% ១៦,៦% និង ១៥,៦% រៀងគ្នា)។ សមាសភាពនៃជនចំណាកស្រុក ដែលមានទំនាក់ទំនង ផ្សេងទៀតជាមួយមេគ្រួសារ មានចំនួនតិចតួចប្រមាណ (តិចជាង ៤%)។ ជនចំណាកស្រុកជាមធ្យម មានអាយុប្រហែល ២៥,៧ឆ្នាំ ដែលក្នុងនោះឃុំស្រែខ្ទមមានជនចំណាកស្រុកដែល មានអាយុជាមធ្យមចំណាស់ជាងគេ (២៧,៨%) និង ឃុំកញ្ជារដែលមានជនចំណាកស្រុក ដែលមានអាយុជាមធ្យមក្មេងជាងគេ (២៤,១%)។ អាយុគិតជាមធ្យមនៅពេលធ្វើ ចំណាកស្រុក គឺប្រហែល២០ឆ្នាំ ដោយឃុំស្រែខ្ទម មានអាយុច្រើនបំផុតនៅពេលធ្វើចំណាកស្រុក (២៣,៩ឆ្នាំ) និង ក្បាលរមាសតិចបំផុត (១៩,១ឆ្នាំ)។ បើក្រឡេកទៅមើលទៅលើស្ថានភាពគ្រួសារ ជនចំណាកស្រុកនៅឃុំកញ្ជារភាគ ច្រើនជាអ្នកនៅលីវ (៧១,៦%) ខណៈដែលភាគច្រើននៃជនចំណាកស្រុកនៅឃុំពីរផ្សេងទៀតជាអ្នកបានរៀបការរួច (៥៦,៧% នៅឃុំស្រែខ្ទម និង ៥១,៤% នៅឃុំក្បាលរមាស)។ ប្រភេទស្ថានភាពគ្រួសារដទៃទៀត គឺពុំសូវមានវត្តមាន នៅក្នុងចំណោមជនចំណាកស្រុកទេ។ ជនចំណាកស្រុកភាគច្រើន ដែលធ្វើចំណាកស្រុកពេញមួយឆ្នាំ (៤៨,៣% នៅឃុំកញ្ជារ ៥៥,២% នៅឃុំស្រែខ្ទម និង ៣៥,១% នៅឃុំក្បាលរមាស) បន្ទាប់មកភាគរយច្រើនបន្ទាប់ គឺអ្នកធ្វើ ចំណាកស្រុកតាមរដូវកាល (៩,៧%, ២៩,៧% និង ៤៣,៥% រៀងគ្នា) ។ ការធ្វើចំណាកស្រុកអចិន្ត្រៃយ៍មានច្រើន នៅ ឃុំកញ្ជារ (៣៧,២%) ជាងនៅឃុំស្រែខ្ទម (១០,៣%) និងក្បាលរមាស (១១,០%)។ ការអមដំណើរជាមួយឪពុកម្តាយ មានប្រមាណ ៣,៥% នៅក្នុងឃុំកញ្ជារ ៤,៨% នៅក្នុងឃុំស្រែខ្ទម និង១០,៤% នៅឃុំក្បាលរមាស និងប្រភេទនៃការធ្វើ ចំណាកស្រុកផ្សេងទៀតមានប្រមាណ១,៤% នៅក្នុងឃុំកញ្ជារ។

តារាងទី៤៖ ប្រវត្តិរូបនៃសមាជិកគ្រួសារជាជនចំណាកស្រុកតាមឃុំ (គិតជា%)

ព័ត៌មានប្រជាសាស្ត្រ	ឃុំកញ្ជ្រ	ឃុំស្រែខ្នុម	ឃុំក្បាលរមាស	សរុប
ភេទ				
បុរស	45.5	49.0	59.1	51.4
ស្ត្រី	54.5	51.0	40.9	48.7
ទំនាក់ទំនងជាមួយមេគ្រួសារ				
មេគ្រួសារ	4.8	16.6	15.6	12.4
ប្តី ឬប្រពន្ធ	2.8	9.7	11.0	7.9
បងប្អូនស្រីថ្លៃ ឬបងប្អូនប្រុសថ្លៃ	0.0	3.5	2.6	2.0
កូនប្រុស ឬកូនស្រី	80.7	53.8	53.9	62.6
កូនប្រសារប្រុស ឬកូនប្រសារស្រី	6.9	13.8	8.4	9.7
ចៅ	3.5	2.1	5.8	3.8
កូនចុង	1.4	0.0	0.0	0.5
ឪពុកម្តាយ ឬឪពុកម្តាយក្មេក	0.0	0.0	1.3	0.5
ក្មួយប្រុស ឬក្មួយស្រី	0.0	0.7	1.3	0.7
អាយុនៃសមាជិកគ្រួសារ ជាជនចំណាកស្រុក	24.1	27.8	25.1	25.7
អាយុពេលចាប់ផ្តើមធ្វើចំណាកស្រុក	19.7	23.9	19.1	20.9
ស្ថានភាពគ្រួសារ				
រៀបការ	24.1	56.7	51.4	44.1
នៅលីវ	71.6	35.5	42.1	49.8
លែងលះ	0.7	2.1	4.3	2.4
មេម៉ាយ ឬពោះម៉ាយ	3.6	5.7	2.1	3.8


ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៤.១.២ កម្រិតប្រយោជន៍

ជនចំណាកស្រុកជាងពាក់កណ្តាល បានធ្វើចំណាកស្រុកពេញមួយឆ្នាំ ហើយខ្លះធ្វើចំណាកស្រុកតាមរដូវកាល និងបាននាំយកកូនតូចៗរបស់ពួកគេតាមខ្លួន។ ស្ត្រីចំណាកស្រុកភាគច្រើន ទំនងជាឈប់រៀននៅថ្នាក់បឋមសិក្សា ខណៈដែលបុរសភាគច្រើនបានបញ្ចប់ថ្នាក់អនុវិទ្យាល័យ។ រូបភាពទី៥ បង្ហាញពីភាពខុសគ្នានៃកម្រិតវប្បធម៌ដោយផ្អែកលើភេទក្នុងចំណោមជនចំណាកស្រុក នៅក្នុងទីតាំងស្រាវជ្រាវ ដោយផ្តល់នូវទិដ្ឋភាពទូទៅនៃកម្រិតអប់រំដែលសម្រេចបាន។ ចាប់ពីកម្រិតបឋមសិក្សា មានចំនួនបុរស(៥១,២%) ច្រើនជាងស្ត្រី (៤៤,៩៣%)។

ផ្ទុយទៅវិញ នៅកម្រិតសិក្សាថ្នាក់អនុវិទ្យាល័យ ចំនួនស្ត្រីមានកាន់តែច្រើន (៣៤,៣%) បើប្រៀបធៀបទៅនឹងបុរស (២៣%)។ ចំពោះការអប់រំនៅថ្នាក់វិទ្យាល័យ និងកម្រិតខ្ពស់សិក្សា ស្ត្រីមានអត្រាតិចជាងបុរស ១២,៦% និង ២,៤% រៀងគ្នា ចំណែកឯបុរសមានអត្រា ១៥,០% និង៤,២% រៀងគ្នា ដែលនេះបានគូសបង្ហាញពីឧបសគ្គសក្តានុពលឬឱកាសដែលនៅមានកម្រិត សម្រាប់ស្ត្រីក្នុងទទួលបានការអប់រំកម្រិតខ្ពស់។ ជាងនេះទៅទៀត អត្រាអនត្តរភាពក្នុងចំណោមបុរស និងស្ត្រីគឺមានភាពប្រហាក់ប្រហែលគ្នា (៦,៦% និង ៥,៨% រៀងគ្នា)។

រូបភាពទី៥៖ កម្រិតវប្បធម៌តាមភេទ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៤.១.៣ ប្រភេទនៃការធ្វើចំណាកស្រុក

ជនចំណាកស្រុកភាគច្រើនបានរៀបការហើយ ឬនៅលីវ ជាកូនប្រុស ឬកូនស្រីក្នុងគ្រួសារ។ ចំនួនបុរស និងស្ត្រីដែលនៅក្នុងទីតាំងសិក្សាគោលដៅមានសមាមាត្រនឹងគ្នា នៅពេលពួកគេធ្វើការផ្លាស់ទីចេញដើម្បីស្វែងរកការងារដោយចំណុចនេះបានបង្ហាញពីតួនាទីសំខាន់របស់យុវនារីដែលមានអាយុ ២៤ឆ្នាំជាមធ្យម ក្នុងការទទួលបានឱកាសការងារហើយពួកគេទាំងនេះទំនងជាមិនសូវពឹងផ្អែកលើការងារដែលមិនមានប្រាក់ខែ ឬស្នាក់នៅតែផ្ទះ។ នៅក្នុងប្រទេសកម្ពុជាកូនៗតែងជួយឪពុកម្តាយ ដោយការរកប្រាក់ចំណូល ដែលទូទៅជាវប្បធម៌ហើយក៏ជាទំនួលខុសត្រូវធំមួយដែលត្រូវធ្វើដើម្បីគ្រួសារ។

ក្នុងរូបភាពទី៦ បង្ហាញពីលំនាំនៃការធ្វើចំណាកស្រុកដោយមានការបែងចែកតាមភេទ។ ការវិភាគបង្ហាញឱ្យឃើញថា លំនាំនៃការធ្វើចំណាកស្រុកដែលលេចធ្លោ ដោយមិនគិតពីភេទ គឺទាក់ទងទៅនឹងការស្វែងរកឱកាសការងារពេញមួយឆ្នាំ។ ចំពោះការធ្វើចំណាកស្រុកតាមរដូវកាល ជនចំណាកស្រុកជាបុរសមានភាគរយខ្ពស់ (៣១,១%) បើធៀបទៅនឹងជនចំណាកស្រុកដែលជាស្ត្រី (២៤,៥%)។ ការធ្វើចំណាកស្រុកជាអចិន្ត្រៃយ៍ ដែលជាបាតុភូតគួរឱ្យកត់សម្គាល់នៅក្នុងតំបន់សិក្សា ដែលបង្ហាញពីនិន្នាការពិសេសមួយដែលសមាមាត្រស្ត្រី (២០,៤%) មានភាគរយធំជាងបន្តិចបើប្រៀបធៀបទៅនឹងបុរស (១៨,៤%)។ គួរកត់សម្គាល់ដែរថា ភាគរយនៃស្ត្រីដែលធ្វើចំណាកស្រុកដើម្បីអមដំណើរឪពុកម្តាយរបស់ពួកគេមាន (៨,៣%) ច្រើនជាង ភាគរយនៃបុរស (៤,៤%) ដែលធ្វើចំណាកស្រុកក្នុងគោលបំណងដូចគ្នា។

រូបភាពទី៦៖ ប្រភេទនៃចំណាកស្រុកតាមភេទ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣


៤.១.៤ ប្រភេទការងារ និងគោលដៅចំណាកស្រុក

ជនចំណាកស្រុកទាំងបុរស និងស្ត្រីមានលទ្ធភាពទទួលបានការងារសម្បូរបែប អាស្រ័យលើបទពិសោធន៍ជំនាញ ការអប់រំ និងតាមរយៈបណ្តាញ។ រូបភាពទី៧ បង្ហាញពីលំនាំការងារ គួរឱ្យកត់សម្គាល់មួយ ដែលត្រូវបានសង្កេតឃើញនៅក្នុងចំនួនប្រជាជនចំណាកស្រុក ដែលកំណត់ដោយការបែងចែកតាមភេទ។ ព័ត៌មាននេះបង្ហាញថា ការងារចម្បងនៃប្រជាជនបុរសមួយភាគធំគឺកម្មករស៊ីវិលម្តងម្កាល ដែលធ្វើការងារពិបាក និងគ្រោះថ្នាក់ ជាពិសេសនៅក្នុងវិស័យដែលទាក់ទងនឹងការសាងសង់ និងការផ្សារដែក ដែលស្មើនឹង ២៤,៧%។ លើសពីនេះ និន្នាការគួរឱ្យចាប់អារម្មណ៍មួយបានលេចឡើង ដែលក្នុងនោះស្ត្រីជាជនចំណាកស្រុកដែលមានការងារជាបុគ្គលិកក្រុមហ៊ុន មានចំនួនច្រើនជាងបុរស ក្នុងអត្រា ១៧,៣%។ ជនចំណាកស្រុកក៏ប្រកបរបរផ្សេងៗផងដែរ ទោះបីក្នុងកម្រិតតិចតួចក៏ដោយ ដែលក្នុងនោះរួមមាន តួនាទីដូចជា កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ពលករបំរើការងារនៅតាមផ្ទះ និងអ្នករាជការជាដើម។

តំណាងអង្គការមិនមែនរដ្ឋាភិបាលមួយរូប បានលើកឡើងថា ជនចំណាកស្រុកមួយចំនួនបានទៅធ្វើការនៅឃុំពូជ្រៃ ស្រុកពេជ្រាដា (ខេត្តមណ្ឌលគិរី) បែបជាការងារពេញម៉ោងនៅចម្ការច្រមុះរបស់ក្រុមហ៊ុនឯកជនកូរ៉េ ក្រុមហ៊ុនរុករករ៉ែមាស ឬនៅចម្ការកៅស៊ូផ្សេងទៀត ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនឯកជនបារាំង។ ជនចំណាកស្រុកខ្លះធ្វើចំណាកស្រុកក្នុងរយៈពេលខ្លី ក្នុងរដូវមិនប្រមូលផលដំណាំ ដើម្បីធ្វើការងារសំណង់ ប្រទេសម្ចាស់នៃជនបង្គោលសំខាន់ជាមួយអ្នកសម្របសម្រួលកម្មវិធី អង្គការភូមិខ្ញុំ ខេត្តមណ្ឌលគិរី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ អ្នកភូមិក្បាលរមាសខ្លះធ្វើចំណាកស្រុកតាមរដូវ ដើម្បីរកការងារធ្វើជាពលករនៅតាមកសិដ្ឋានពាណិជ្ជកម្ម ឬក្រុមហ៊ុនឯកជន ដែលមានទីតាំងនៅជិតភូមិក្នុងឃុំ។ ក្រុមហ៊ុនមួយមានឈ្មោះថាឡាយ តែងតែប្រមូលផលប្រេងដូង ចេក ស្វាយចន្ទី និងកៅស៊ូ ប្រទេសម្ចាស់នៃជនបង្គោលសំខាន់ជាមួយមេភូមិក្បាលរមាស ខេត្តស្ទឹងត្រែង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។ ការងារកាន់តែច្រើនមាននៅក្នុងតំបន់ទីក្រុង ពីព្រោះអ្នកស្រុកមិនទទួលបានការងារដែលមានគ្រោះថ្នាក់ ហើយជាទូទៅចូលរួមជាភាគច្រើននៅក្នុងឧស្សាហកម្មផ្តល់សេវា។


ខណៈពេលដែលមានឱកាសការងារក្នុងស្រុកច្រើនដែលទាំងបុរស និងស្ត្រី អាចទៅធ្វើការនៅទីរួមខេត្ត រាជធានីភ្នំពេញ ទីក្រុងធំៗមួយចំនួន និងតំបន់សេដ្ឋកិច្ចពិសេស ដូចជា ក្រុងព្រះសីហនុ និងក្រុងបារីតជាដើម អ្នកស្រុកមួយចំនួនតូចអាចទទួលបានការងារនៅក្រៅប្រទេសផងដែរ។ អ្នកភូមិភាគច្រើនយល់ថា ការធ្វើចំណាកស្រុកតម្រូវឱ្យមានចំណាយខ្ពស់ ហើយពួកគាត់ពុំមានលទ្ធភាពរាប់រងក្នុងការធ្វើដំណើរទៅក្រៅប្រទេសដើម្បីរកការងារធ្វើ ឬទទួលបានព័ត៌មានមិនគ្រប់គ្រាន់ដើម្បីចាប់យកឱកាសនោះ។

រូបភាពទី៧៖ ប្រភេទការងារតាមភេទ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

រូបភាពទី៨៖ គោលដៅនៃការធ្វើចំណាកស្រុកតាមភេទ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

រូបភាពទី៨ បង្ហាញពីរបាយប្រជាជនជាបុរស និងស្ត្រីនៅក្នុងតំបន់សិក្សា ដែលបានធ្វើការចំណាកស្រុកទៅតាមទីតាំងគោលដៅផ្សេងៗ។ ការធ្វើចំណាកស្រុកនៅក្នុង និងក្រៅខេត្តក៏ដូចជាការធ្វើចំណាកស្រុកទៅកាន់ តំបន់ទីក្រុង គឺជាលំនាំទូទៅក្នុងចំណោមជនចំណាកស្រុកទាំងពីរភេទ។ ស្ត្រីមានទំនោរទៅលើ ការធ្វើចំណាកស្រុកទៅកាន់ទីក្រុង (៤៦,៤%) ច្រើនជាងបុរស (៣០,៥%)។ ផ្ទុយទៅវិញ បុរស (៤៥,៣%) បង្ហាញទំនោរទៅលើការធ្វើចំណាកស្រុកនៅក្នុង និងក្រៅខេត្តច្រើនជាង បើធៀបនឹងស្ត្រី (៣៥,០%)។ សមាមាត្រនៃជនចំណាកស្រុកប្រុស និងស្ត្រី ដែលប្រកបការងារក្រៅឃុំ និងក្រៅប្រទេស មានតិចតួច និងប្រហាក់ប្រហែលគ្នា។ ជនចំណាកស្រុកទំនងជាទៅធ្វើការជាបុគ្គល ហើយ

កម្រនឹងទៅជាក្រុមគ្រួសារដើម្បីស្វែងរកការងារធ្វើនៅក្នុងទីក្រុង។ ក្រៅពីនេះ គេក៏សង្កេតឃើញមានជនអន្តោប្រវេសន៍ ចូលមកឃុំដើម្បីធ្វើការនៅចម្ការដំឡូងមី ឬការងារពលកម្មក្នុងវិស័យកសិកម្ម ប្រទេសម្ចាស់និងជនបង្គោលសំខាន់ជាមួយ ក្រុមប្រឹក្សាយុវត្ត ខេត្តក្រចេះ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។ ខណៈពេលដែលជនចំណាកស្រុកភាគច្រើនធ្វើការ នៅរោងចក្រ ដូចជាឧស្សាហកម្មកាត់ដេរ និងសំណង់នៅក្នុងទីក្រុងភ្នំពេញ និងកំពង់សោម ជនចំណាកស្រុកមួយចំនួនក៏ ចូលចិត្តធ្វើការនៅក្រៅប្រទេសផងដែរ ដូចជា ទៅប្រទេសជប៉ុន ឬកូរ៉េខាងត្បូង ប្រទេសម្ចាស់និងជនបង្គោលសំខាន់ជាមួយ មេភូមិព្រែកចំឡាក់ ឃុំកញ្ជា ខេត្តក្រចេះ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។

៤.១.៥ ប្រាក់ចំណូលនៅគោលដៅចំណាកស្រុកនីមួយៗ

ការងារនៅក្រៅប្រទេស ផ្តល់ប្រាក់ចំណូលខ្ពស់ជាងការងារក្នុងប្រទេស និងខ្ពស់ជាងនៅក្នុងស្រុក។ ទោះបីជាស្ត្រី ចំណាកស្រុកមួយចំនួន បម្រើការនៅក្រុមហ៊ុនឯកជន រដ្ឋាភិបាល ឬអង្គការក្រៅរដ្ឋាភិបាល ប្រាក់ចំណូលជាមធ្យមដែល ស្ត្រីរកបាន គឺទាបជាងបុរស នៅក្នុងគ្រប់ប្រភេទនៃគោលដៅចំណាកស្រុក លើកលែងតែការងារតាមខេត្ត។

តារាងទី៥ បង្ហាញពីទិដ្ឋភាពទូទៅនៃប្រាក់ចំណូលប្រចាំខែជាមធ្យមរបស់ជនចំណាកស្រុក ដោយផ្អែកលើភេទ របស់ពួកគេ និងទីកន្លែងដែលពួកគេបានធ្វើចំណាកស្រុកទៅធ្វើការ។ ក្នុងន័យទូទៅ ជនចំណាកស្រុក ជាបុរសភាគ ច្រើនទទួលបានប្រាក់ចំណូលខ្ពស់ជាង បើប្រៀបធៀបទៅនឹងស្ត្រី។ ទិន្នន័យបង្ហាញថាប្រាក់ ចំណូលប្រចាំខែជាមធ្យម របស់បុរសគឺ ២១៨,១៣ដុល្លារអាមេរិក ខណៈដែលស្ត្រីទទួលបាន ១៨៥,៨៥ដុល្លារអាមេរិក ដែលទាបជាងបុរស បន្តិច។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់ចំណូលរបស់ស្ត្រី គឺទាបជាងប្រាក់ឈ្នួលអប្បបរមាឆ្នាំ ២០២៣ (២០០ដុល្លារ អាមេរិកក្នុងមួយខែ) ដែលកំណត់ដោយរដ្ឋាភិបាល។

នៅពេលពិនិត្យអំពី ឥទ្ធិពលដែលគោលដៅចំណាកស្រុកមានលើប្រាក់ចំណូល វាបានក្លាយជាកត្តាមួយ ដែលបង្ហាញថា ការធ្វើចំណាកស្រុកទៅក្រៅប្រទេស ផ្តល់នូវសក្តានុពលក្នុងការរកប្រាក់ចំណូលកាន់តែច្រើន។ ជន ចំណាកស្រុកជាបុរស ដែលបានជ្រើសរើសគោលដៅទៅក្រៅប្រទេស បានរាយការណ៍ពីប្រាក់ចំណូលប្រចាំខែជាមធ្យម ចំនួន ៦១១,២៥ដុល្លារអាមេរិក ចំណែកស្ត្រីចំណាកស្រុកទៅក្រៅប្រទេសដូចគ្នា រកបានប្រហែល ២៩៤,១០ដុល្លារ អាមេរិក ក្នុងមួយខែ។ ដោយផ្ដោតលើជនចំណាកស្រុក នៅក្នុងតំបន់ទីក្រុង និងមិនគិតពីភេទ តាមរយៈទិន្នន័យបាន បង្ហាញថា ពួកគេអាចរំពឹងថានឹងទទួលបានប្រាក់ចំណូលស្រដៀងគ្នា ដែលជាមធ្យមប្រហែល ២០០ដុល្លារ អាមេរិកក្នុង មួយខែ។ នេះបង្ហាញឱ្យឃើញថា ការធ្វើចំណាកស្រុកទៅកាន់ទីក្រុងមិនសុទ្ធតែនាំឱ្យមានគម្លាតនៃ ប្រាក់ចំណូលទៅ តាមភេទនោះទេ។

តារាងទី៥៖ ប្រាក់ចំណូលសរុបតាមគោលដៅចំណាកស្រុក និងភេទ (គិតជាដុល្លារក្នុងមួយខែ)

គោលដៅចំណាកស្រុក	បុរស	ស្ត្រី	សរុប
ខាងក្រៅឃុំ/ស្រុក	132.63	69.24	101.19
ក្នុង/ក្រៅខេត្ត	178.52	184.85	181.32
ទីក្រុង	201.13	197.40	198.92
បរទេស	611.25	294.10	484.39
សរុបចំណូលជាមធ្យម	218.13	185.85	202.32

ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣


ផ្ទុយទៅវិញ បើប្រៀបធៀបជនចំណាកស្រុកដែលធ្វើការនៅក្នុងស្រុកដូចគ្នា និងភូមិកន្លែងកំណើតដើមរបស់ ពួកគេ មានទំនោររកប្រាក់ចំណូលបានទាបជាងនេះ។ សម្រាប់បុរស នេះមានន័យថា ទទួលបានប្រាក់ខែជាមធ្យម ប្រហែល ១៣២ដុល្លារអាមេរិកក្នុងមួយខែ ខណៈដែលស្ត្រីក្នុងលក្ខខណ្ឌស្រដៀងគ្នារកបានប្រហែល ៦៩ដុល្លារអាមេរិក ក្នុងមួយខែ។

៤.១.៦ បណ្តាញនៃការងារចំណាកស្រុក

ទំនាក់ទំនងសង្គមដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្វែងរកការងារចំណាកស្រុក ដែលធ្វើឡើងដោយតាមរយៈមិត្តភក្តិ អ្នកជិតខាង និងសាច់ញាតិ។ វាកើតឡើងនៅពេលដែលមនុស្សធ្វើចំណាកស្រុក ដើម្បីស្វែងរកឱកាសការងារនៅក្នុងទីក្រុង ឬទីក្រុងនៃប្រទេសជិតខាងដូចជាប្រទេសថៃ ខណៈដែលដំណើរការផ្លូវការនៅមានតិចតួចនៅឡើយ។

រូបភាពទី៩ បង្ហាញពីរបៀបនៃការរកការងារធ្វើរវាងបុរស និងស្ត្រី ដែលបានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីទទួលបានការងារ។ មនុស្សភាគច្រើនដែលបានចូលរួមក្នុងការសិក្សានេះ បានរកការងារតាមរយៈមិត្តភក្តិ អ្នកជិតខាង និងសាច់ញាតិ ដើម្បីស្វែងរកឱកាសការងារ។ វិធីសាស្ត្រទីពីរដែលពេញនិយមបំផុត គឺពាក់ព័ន្ធនឹងការទាក់ទងដោយផ្ទាល់ទៅកាន់និយោជក ឬក្រុមហ៊ុន តាមរយៈការតាមដានយ៉ាងជិតស្និទ្ធនៅលើប្រព័ន្ធអនឡាញ។ ការប្រើប្រាស់ភ្នាក់ងាររកការងារស្របច្បាប់ ឬខុសច្បាប់ និងមធ្យោបាយផ្សេងទៀត ប្រៀបធៀបទៅនឹងមធ្យោបាយខាងលើ គឺមានចំនួនតិចតួចបំផុត។ រូបភាពនេះក៏បង្ហាញពីភាពខុសគ្នាដ៏គួរឱ្យចាប់អារម្មណ៍រវាងបុរស និងស្ត្រីផងដែរ។ ជាឧទាហរណ៍ ស្ត្រីមានទំនោររកការងារតាមរយៈមិត្តភក្តិ អ្នកជិតខាង និងសាច់ញាតិ កាន់តែច្រើន ខណៈដែលបុរសចូលចិត្តប្រើប្រាស់សេវាកម្មអនឡាញ និងទំនាក់ទំនងដោយផ្ទាល់ជាមួយនិយោជក ឬក្រុមហ៊ុន។

រូបភាពទី៩៖ បណ្តាញការងារចំណាកស្រុកតាមយេនឌ័រ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៤.២ ភាពប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ


ផ្នែកខាងក្រោម ពិពណ៌នាអំពីកម្រិតនៃភាពប្រឈមនឹងមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ ផលប៉ះពាល់ដែលប្រជាជនក្នុងតំបន់បានទទួលរងក្នុងរយៈពេលដប់ឆ្នាំកន្លងមក និងយុទ្ធសាស្ត្រឆ្លើយតបផ្សេងៗគ្នា នៅក្នុងទីតាំងសិក្សាស្រាវជ្រាវ។

៤.២.១ ប្រភេទនៃមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ

ភាពងាយរងគ្រោះទាប ឬខ្ពស់នៅក្នុងឃុំ អាស្រ័យទៅលើកម្រិតនៃភាពប្រឈម និងសមត្ថភាពបន្តរបស់ប្រជាជនដែលប្រឈមមុខនឹងគ្រោះថ្នាក់អាកាសធាតុ។ ឃុំដែលនៅតំបន់ផ្សេងៗគ្នាត្រូវបានប្រឈម និងរងផលប៉ះពាល់ខុសៗគ្នាទៅតាមប្រភេទនៃការគំរាមកំហែងដោយបរិស្ថាន។

រូបភាពទី១០ បង្ហាញពីផលប៉ះពាល់ដែលបណ្តាលមកពីគ្រោះមហន្តរាយធម្មជាតិផ្សេងៗ លើប្រជាជន ដែលរស់នៅក្នុងតំបន់ផ្សេងៗគ្នា។ ជាមួយមក ប្រជាជនមកពីគ្រប់តំបន់ទាំងអស់ដែលបានចូលរួម ក្នុងការសិក្សានេះបានជួបប្រទះនូវ មុខសញ្ញាគ្រោះថ្នាក់អាកាសធាតុជាច្រើន រួមទាំងការកើនឡើងកម្ដៅ ទឹកជំនន់ ភាពរាំងស្ងួត និងផ្សេងៗទៀត ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ ទោះជាយ៉ាងណាក្តី តំបន់នីមួយៗ ប្រឈមនឹងបញ្ហាដោយឡែកៗ និងភាពងាយរងគ្រោះផ្សេងៗពីគ្នា ដោយសារលក្ខណៈភូមិសាស្ត្រ និងកត្តាពាក់ព័ន្ធ។ ជាឧទាហរណ៍ នៅក្នុងឃុំកញ្ជ្រ មានការប្រឈមមុខខ្លាំងនឹងភាពងាយរងគ្រោះភាពរាំងស្ងួត (៦៧,១%) ទឹកជំនន់ (៦៥,៨%) និងការផ្ទុះរីករាលដាលនៃសត្វល្អិត (៥១,៣%) ប៉ុន្តែធ្លាប់មានបទពិសោធន៍រងគ្រោះទាបទៅនឹងភ្លើងឆេះព្រៃ (៨,៨%)។ ផ្ទុយទៅវិញ ឃុំស្រែខ្ទុម ខ្ទមទទួលរងនូវអាកាសធាតុក្ដៅខ្លាំង (៩៧,៥%) ខ្យល់ព្យុះ (៨១,៣%) ការផ្លាស់ប្តូររដូវ (៧២,៥%) និង ភាពរាំងស្ងួត (៥៨,៣%) តែមានភាពងាយរងគ្រោះទាបចំពោះទឹកជំនន់ (៤២,៣%) និងភ្លើងឆេះព្រៃ (២៧,៥%)។ អ្នកភូមិនៅឃុំក្បាលរមាស សង្កេតឃើញមានកើតមានញឹកញាប់នូវ ខ្យល់ព្យុះ (៩៨,៨%) សីតុណ្ហភាពខ្ពស់ (៩៥,០%) ការផ្លាស់ប្តូររដូវ (៨០,០%) និងភ្លើងឆេះព្រៃ (៧៥,០%) គ្រោះរាំងស្ងួត (៦៦,៣%) និងការផ្ទុះរីករាលដាលនៃសត្វល្អិត (៥១,៣%) ខណៈដែលអត្រាទឹកជំនន់មានកម្រិតទាប (២២,៨%)។

រូបភាពទី១០៖ ប្រភេទនៃមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុដែលអ្នកស្រុកបានជួបប្រទះក្នុងរយៈពេលដប់ឆ្នាំកន្លងមក តាមឃុំ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៤.២.២ ការយល់ឃើញរបស់ប្រជាពលរដ្ឋក្នុងតំបន់ ចំពោះការរងផលប៉ះពាល់ដោយមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ

តារាងទី១៦ បង្ហាញពីការវិភាគអំពីរបៀបដែលតំបន់ផ្សេងៗ បានរងផលប៉ះពាល់ដោយការប្រែប្រួលអាកាសធាតុ ហើយតេស្ត ANOVA ត្រូវបានប្រើប្រាស់ដើម្បីស្វែងយល់អំពីភាពខុសគ្នានៃឃុំសិក្សាទាំងបី។ មុខសញ្ញាគ្រោះថ្នាក់អាកាសធាតុចំនួនប្រាំពីរប្រភេទ ត្រូវបានបង្ហាញនៅក្នុងតារាងរួមមាន៖ កម្ដៅ ឬសីតុណ្ហភាពខ្ពស់ ទឹកជំនន់ ភាពរាំងស្ងួត ការផ្លាស់ប្តូររដូវ ខ្យល់ព្យុះ ការផ្ទុះរាលដាលសត្វល្អិត និងភ្លើងឆេះព្រៃ។ ក្នុងតារាងក៏បានបង្ហាញអំពីកម្រិតនៃផលប៉ះពាល់បណ្តាលពីមុខសញ្ញាគ្រោះថ្នាក់ទាំងនេះ ដែលការវាយតម្លៃជាមួយបង្ហាញពីកម្រិតនៃផលប៉ះពាល់មានលំដាប់ចាប់ពី "ទាបខ្លាំង" "ទាប" និង "មធ្យម"។ "សីតុណ្ហភាពខ្ពស់" និង "ខ្យល់ព្យុះ" ត្រូវបានបង្ហាញថាជា មុខសញ្ញាគ្រោះថ្នាក់ដែលស្ថិតនៅកម្រិតនៃផលប៉ះពាល់ "មធ្យម" ប៉ុន្តែមានកម្រិតធ្ងន់ធ្ងរជាងគេ ក្នុងចំណោមមុខសញ្ញាគ្រោះថ្នាក់ផ្សេងទៀត។ "គ្រោះ

រាំងស្ងួត" និង "ការផ្ទុះរីករាលដាលនៃសត្វល្អិត" ជាមុខសញ្ញាគ្រោះថ្នាក់ ដែលមានផលប៉ះពាល់ទាប ដែលស្ថិតនៅក្នុង កម្រិតធ្ងន់ធ្ងរតិចជាងមុខសញ្ញាគ្រោះថ្នាក់ដទៃទៀត។ ការវិភាគស្ថិតិអំពីភាពរាំងស្ងួត និងការផ្លាស់ប្តូរកម្ពស់ទឹកភ្លៀង មាន សារៈសំខាន់ជាអត្តន័យ ខណៈដែលការផ្ទុះរីករាលដាលសត្វល្អិតមិនមានសារៈសំខាន់ជាអត្តន័យទេ។ ជាចុងក្រោយ បង្អស់ "ភ្លើងឆេះព្រៃ" ដែលស្ថិតនៅក្នុងភាពធ្ងន់ធ្ងរកម្រិត "ទាបខ្លាំង" មានសារៈសំខាន់ជាអត្តន័យ។

តារាងទី៦៖ កម្រិតនៃផលប៉ះពាល់ដោយមុខសញ្ញាគ្រោះថ្នាក់អាកាសធាតុ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលអ្នកក្នុងតំបន់យល់ឃើញ (គិតជា%)

មុខសញ្ញាគ្រោះថ្នាក់ អាកាសធាតុ	ឃុំកញ្ជរ (N=80)		ឃុំស្រែខ្ទម (N=80)		ឃុំក្បាលរមាស (N=80)		សរុប (N=240)	
	WAI	OA	WAI	OA	WAI	OA	WAI	OA
សីតុណ្ហភាពខ្ពស់	0.45	មធ្យម	0.63	ខ្ពស់	0.63	ខ្ពស់	0.57***	មធ្យម
ទឹកជំនន់	0.32	ទាប	0.21	ទាប	0.16	ទាបខ្លាំង	0.23***	ទាបខ្លាំង
គ្រោះរាំងស្ងួត	0.33	ទាប	0.30	ទាប	0.42	មធ្យម	0.35**	ទាប
ការប្រែប្រួលរដូវ	0.29	ទាប	0.41	មធ្យម	0.45	មធ្យម	0.38***	ទាប
ខ្យល់ល្អះ	0.35	ទាប	0.41	មធ្យម	0.74	ខ្ពស់	0.50***	មធ្យម
ការផ្ទុះរីករាលដាល នៃសត្វល្អិត	0.27	ទាបខ្លាំង	0.30	ទាប	0.36	ទាប	0.31	ទាប
ភ្លើងឆេះព្រៃ	0.03	ទាបខ្លាំង	0.12	ទាបខ្លាំង	0.45	មធ្យម	0.20***	ទាបខ្លាំង

ចំណាំ៖ WAI (weight average index) បង្ហាញពីសន្ទស្សន៍មធ្យមមូលដ្ឋាន ដែលបានវាស់វែងនៅលើមាត្រដ្ឋាន ដែលមាន ៥កម្រិត (ទាបខ្លាំង = 0,00-0,២០ ទាប = 0,២១-0,៤០ មធ្យម = 0,៤១-0,៦០ ខ្ពស់ = 0,៦១-0,៨០ និងខ្ពស់បំផុត = 0,៨១-១,០០)។ OA (overall assessment) បង្ហាញពីការវាយតម្លៃជាមធ្យម។ សញ្ញាផ្កាយ (*, **, និង ***) បញ្ជាក់អំពីភាពខុសគ្នាជាច្រើនបែបស្ថិតិ នៅកម្រិត 0,១ 0,០៥ និង 0,០១ ជាលំដាប់រៀងគ្នា។

ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ ២០២៣

ការឆ្លើយតបក្នុងការស្ទង់មតិពីប្រជាជនអំពីកម្តៅ ឬសីតុណ្ហភាពខ្ពស់ នៅឃុំកញ្ជរភាគច្រើនរាយការណ៍ថា ស្ថិត នៅក្នុងកម្រិតផលប៉ះពាល់ "មធ្យម" (WAI=0,៤៥)។ តែផ្ទុយទៅវិញ ប្រជាជននៅឃុំស្រែខ្ទម និងឃុំក្បាលរមាស មាន ភាពងាយរងគ្រោះចំពោះកម្តៅខ្ពស់ជាង ដោយសារពួកគេបានឆ្លើយតបក្នុងការស្ទង់មតិភាគច្រើន ក្នុងកម្រិត "ខ្ពស់" (WAI=0,៦៣ និង WAI=0,៦៤រៀងគ្នា)។ ការឆ្លើយតបក្នុងការស្ទង់មតិអំពីទឹកជំនន់ នៅឃុំកញ្ជរ និងឃុំស្រែខ្ទម មាន ភាពស្រដៀងគ្នា នៅក្នុងកម្រិត "ទាប" (WAI=0,៣២ និង WAI=0,២១ រៀងគ្នា)។ ខណៈដែលឃុំក្បាលរមាសមិន សូវងាយរងគ្រោះ ដោយសារទឹកជំនន់ យោងលើសមាមាត្រទាបនៃការឆ្លើយតបក្នុងការស្ទង់មតិមានកម្រិត "ទាបខ្លាំង" (WAI=0,១៦)។ នៅឃុំកញ្ជរ និងឃុំស្រែខ្ទម មិនសូវត្រូវបានគេជួបប្រទះនឹងបញ្ហាភាពរាំងស្ងួត ដោយលទ្ធផលបង្ហាញ នៅកម្រិត "ទាប" (WAI=0,៣៣ និង WAI=0,៣០ រៀងគ្នា) ខណៈឃុំក្បាលរមាស រងផលប៉ះពាល់ខ្លាំងជាង ដោយស្ថិត នៅកម្រិត "មធ្យម" (WAI=0,៤២)។ ប្រជាជនក្នុងឃុំកញ្ជរក្នុងការស្ទង់មតិអំពីការប្រែប្រួលរដូវ នៅតែមានអ្នកឆ្លើយតប ចារងគ្រោះនៅកម្រិត "ទាប" (WAI=0,២៩) ខណៈពេលដែលឃុំស្រែខ្ទម និងឃុំក្បាលរមាសមានការឆ្លើយតបច្រើនក្នុង កម្រិត "មធ្យម" (WAI=0,៤១ និង WAI=0,៤៥ រៀងគ្នា)។ ប្រជាជនក្នុងឃុំកញ្ជរមួយផ្នែកធំក្នុងការស្ទង់មតិអំពីខ្យល់ ល្អះ បានឆ្លើយតបថាបានរងគ្រោះក្នុងកម្រិត "ទាប" (WAI=0,៣៥) ខណៈដែល ឃុំស្រែខ្ទមមានការឆ្លើយតបច្រើនជាង ដែលថាបានរងគ្រោះនៅកម្រិត "មធ្យម" (WAI=0,៤១)។ ឃុំក្បាលរមាសមានចំនួនការឆ្លើយតបគួរឱ្យកត់សម្គាល់

នៅកម្រិត "ខ្ពស់" (WAI=0,៧៤) ចំពោះខ្យល់ព្យុះ។ ឃុំកញ្ជ្រមិនសូវងាយនឹងជួបប្រទះនូវការរាតត្បាតរបស់សត្វល្អិត ប្រៀបធៀបនឹងមុខសញ្ញាគ្រោះថ្នាក់ដទៃទៀត ដោយបានបង្ហាញលទ្ធផលក្នុងកម្រិត "ទាបខ្លាំង" (WAI=0,២៧)។ ខណៈដែលឃុំស្រែខ្ពុម និងឃុំក្បាលរមាសមានផលប៉ះពាល់ខ្លាំងជាងដោយស្ថិតនៅក្នុងកម្រិត "ទាប" (WAI=0,៣០ និង WAI=0,៣៦ រៀងគ្នា)។ ឃុំស្រែខ្ពុម និងឃុំក្បាលរមាស មិនសូវងាយនឹងកើតមានភ្លើងឆេះព្រៃដោយស្ថិតនៅកម្រិត "ទាបខ្លាំង" (WAI=0,០៣ និង WAI=0,១២ រៀងគ្នា) ខណៈដែលឃុំកញ្ជ្រមានចំនួនច្រើនពីការឆ្លើយតបនៅក្នុងកម្រិត "មធ្យម" (WAI=0,៤៥)។

អនុប្រធានភូមិអូរណា ក្នុងខេត្តមណ្ឌលគិរី សង្កត់ធ្ងន់ថា ការបាត់បង់ព្រៃឈើ គឺជាមូលហេតុចម្បងមួយ ដែល បណ្តាលឱ្យមានការប្រែប្រួលធាតុអាកាសនៅក្នុងតំបន់ ជាពិសេស ធ្វើឱ្យមានការកើនឡើងនៃសីតុណ្ហភាពកាន់តែគួរឱ្យ កត់សម្គាល់។ ជាមួយគ្នានេះ រដូវវស្សា និងរដូវប្រាំងបានប្រែប្រួលទៅជាដូចមិនទៀងទាត់។ បញ្ហាភាពរាំងស្ងួតជាធម្មតា កើតឡើង ពីខែមករា ដល់ខែមេសា ហើយបានប៉ះពាល់យ៉ាងខ្លាំង ដល់ដំណាំរួមនៅក្នុងភូមិ រួមមាន ស្វាយចន្ទី ដំឡូងមី កៅស៊ូ សណ្តែក និងពោត។ កសិករដាំដំឡូងមីទទួលបានផលប៉ះពាល់យ៉ាងខ្លាំងពីភាពរាំងស្ងួត ដោយសារដំឡូងមីមិន អាចរស់បានក្នុងសីតុណ្ហភាពខ្ពស់ ដែលជាហេតុធ្វើឱ្យកសិករត្រូវដាំដំណាំនោះឡើងវិញច្រើនដង។ បន្ទាប់ពីខែមេសា ភ្លៀងធ្លាក់ខ្លាំងក៏បានបំផ្លាញដំឡូងមីយ៉ាងធ្ងន់ធ្ងរ ហើយសត្វចង្រៃក៏កើតមានឡើង។ ការដាំដំណាំកាលសម័យមុនដោយ ពឹងផ្អែកលើការអនុវត្តកសិកម្មបែបប្រពៃណី ដែលអាកាសធាតុ និងលក្ខខណ្ឌធម្មជាតិបានដើរតួយ៉ាងសំខាន់ ពេលនេះ មិនអាចប្រើបានទៀតទេ។ ដីនេះធ្លាប់មានជីជាតិខ្លាំង ប៉ុន្តែឡើយក៏បានក្លាយជាដីគ្មានជីជាតិ។

៤.៣. សមត្ថភាពបណ្តុះ


ភាពងាយរងគ្រោះនៃសហគមន៍មូលដ្ឋាន អាស្រ័យទៅលើកម្រិតនៃភាពប្រឈម ហើយនឹងសមត្ថភាពទប់ទល់ របស់ប្រជាជន ទៅនឹងផលប៉ះពាល់។ យុទ្ធសាស្ត្រទប់ទល់រួមមាន ការទទួលបានធនធានសហគមន៍ ឬ សេវាសាធារណៈ ការដោះស្រាយផលប៉ះពាល់ ការចូលរួមក្នុងការអភិវឌ្ឍផែនការឃុំ សង្កាត់ និង ការគាំទ្រ និងការទទួលបានព័ត៌មានធាតុ អាកាស និងអាកាសធាតុ។

៤.៣.១ លទ្ធភាពទទួលបានធនធានតាមឃុំ

រូបភាពទី១១ បង្ហាញនូវទិដ្ឋភាពទូទៅនៃកម្រិតលទ្ធភាពទទួលបានធនធានសំខាន់ៗជាច្រើន នៅតាមឃុំចំនួនបី ដែលត្រូវបានធ្វើអង្កេត។ ទិន្នន័យបង្ហាញពីវិសាលភាពដែលអ្នកឆ្លើយសំណួរ នៅក្នុងឃុំ ទាំងនេះអាចទទួលបានសេវាកម្ម ជាក់លាក់ដែលមានសារៈសំខាន់សម្រាប់សុខុមាលភាពនិងការអភិវឌ្ឍរបស់ពួកគេ។ ការវិភាគបង្ហាញឱ្យឃើញពីនិន្នាការ ដែលភាគច្រើននៃអ្នកឆ្លើយសំណួរ នៅក្នុងឃុំនីមួយៗ រីករាយជាមួយការទទួលបានសេវាចម្រុះនៅក្នុងមូលដ្ឋានរបស់ ពួកគេ។ សេវាកម្មដែលមិនអាចខ្វះបានទាំងនេះ រួមមាន សេវារដ្ឋបាល ការផ្គត់ផ្គង់អគ្គិសនី ទីផ្សារក្នុងស្រុក ស្ថាប័នអប់រំ និងមណ្ឌលថែទាំសុខភាព។

ទោះជាយ៉ាងណាក្តី ទិន្នន័យក៏បង្ហាញពីភាពខុសគ្នាជាក់លាក់អំពីលទ្ធភាពប្រើប្រាស់ធនធានទាំងនោះជាប្រចាំ ផងដែរ។ ទោះជាមានទស្សនៈវិជ្ជមាន តែធនធានមួយចំនួននៅតែទទួលបានតិចតួច។ គួរកត់សម្គាល់ថា តួលេខនេះ បង្ហាញពីភាគរយទាបនៃអ្នកឆ្លើយសំណួរនៅឃុំទាំងបី ដែលមានលទ្ធភាពអាចប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ។ អត្រានៃ លទ្ធភាពក្នុងការទទួលបានការប្រើប្រាស់ ត្រូវបានកត់សម្គាល់ក្នុងកម្រិត ៣២,៥% ក្នុងឃុំកញ្ជ្រ ២៨,៨% សម្រាប់ឃុំស្រែ ខ្ពុម និងត្រឹមតែ ១,៣% ប៉ុណ្ណោះសម្រាប់ឃុំក្បាលរមាស។ ការស៊ើបអង្កេតបន្ថែមលើទិន្នន័យបង្ហាញពីក្តីកង្វល់សំខាន់ មួយទៀតនោះ គឺលទ្ធភាពប្រើប្រាស់ទឹកស្អាត នៅមានកម្រិតនៅឡើយ។ ខណៈពេលដែលអ្នកឆ្លើយសំណួរភាគច្រើន នៅក្នុងឃុំនីមួយៗ មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ តួលេខនៅតែបង្ហាញពី កង្វះទឹកស្អាតក្នុងឃុំស្រែខ្ពុម និង ឃុំក្បាលរមាស។ ១៥% ក្នុងចំណោមអ្នកឆ្លើយសំណួរនៅក្នុងឃុំនីមួយៗ អាចមានលទ្ធភាព ទទួលបានទឹកស្អាត។

រូបភាពទី១១៖ លទ្ធភាពទទួលបានធនធានតាមឃុំ-សង្កាត់ (គិតជា%)



ប្រភព៖ ការស្ទង់មតិ ខែកក្កដា ឆ្នាំ២០២៣

តំណាងអង្គការមិនមែនរដ្ឋាភិបាលបានស្នើថា ការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស គឺចាំបាច់ សម្រាប់កសិករក្នុងស្រុកជាពិសេសជំនួយផ្នែកប្រព័ន្ធធារាសាស្ត្រដែលទាមទារឱ្យមានការកែលម្អដោយពិចារណាលើការផ្គត់ផ្គង់ទឹកប្រកបដោយប្រសិទ្ធភាពសម្រាប់សកម្មភាពកសិកម្ម អគ្គិសនី ដែលត្រូវការដើម្បីផ្គត់ផ្គង់ទឹកដល់គ្រួសារនីមួយៗ។

បញ្ហាប្រឈមមួយទៀតដែលត្រូវដោះស្រាយ គឺទីផ្សារ។ អ្នកភូមិផលិត និងផ្គត់ផ្គង់បន្លែស្វាយទៅកាន់ទីផ្សារក្នុងស្រុក តាមរយៈគំនិតផ្តួចផ្តើមសហគមន៍គោលដៅ។ កសិករក៏កំពុងរៀនរូបរាងធនធានក្នុងខេត្តមណ្ឌលគិរី ដើម្បីអភិវឌ្ឍសហគមន៍ផ្លែប៊ឺរ ដោយគិតពីភាពសម្បូរបែបនៃផ្លែប៊ឺរពីកសិដ្ឋានក្នុងស្រុក។ សកម្មភាពបង្កើតប្រាក់ចំណូលទាំងនោះមានសារៈសំខាន់សម្រាប់អ្នកភូមិក្នុងតំបន់ក្នុងការផលិតដំណាំជាក់លាក់។ អ្នកភូមិក៏អាចធ្វើការ លើការផ្តល់ផលិតផលគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុក ហើយបន្ទាប់មកទៅដល់អ្នកផ្គត់ផ្គង់ ឆ្លងកាត់ព្រំដែន សម្រាប់ទីផ្សារអន្តរជាតិ។ ទោះជាយ៉ាងណាក៏ដោយ ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូន គឺជាឧបសគ្គចម្បងសម្រាប់កសិករក្នុងស្រុកក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក។


៤.៣.២ ការចូលរួមអភិវឌ្ឍន៍ឃុំ

ក្នុងចំណោមអ្នកចូលរួមការស្ទង់មតិទាំងអស់ ជាងពាក់កណ្តាល (៦៤,២%) បានចូលរួមក្នុងសកម្មភាពជាច្រើនដើម្បីកែលម្អសហគមន៍មូលដ្ឋានរបស់ពួកគេ។ សូមមើលរូបភាពទី១២។ អ្នកចូលរួម ៦៥% បានចូលរួមកិច្ចប្រជុំដែលរៀបចំដោយឃុំ ខណៈក្រុមតូចជាង (១៤,១%) បានចូលរួមចំណែកក្នុងផែនការវិនិយោគរបស់ឃុំ។ ពីរបីនាក់ទៀតបានធ្វើការងារស្ម័គ្រចិត្ត ចូលរួមក្នុងយុទ្ធនាការ និងការតស៊ូមតិ ឬចូលរួមក្នុងសកម្មភាពផ្សេងទៀត។

កសិករនៅឃុំស្រែខ្ទុម បានផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណី មកជាកសិកម្មបែបបច្ចេកទេស ដោយសារប្រជាពលរដ្ឋបានទទួលការគាំទ្រ បណ្តុះបណ្តាល និងសម្ភារៈពីអង្គការ WWF កម្ពុជា។ ស្ថានភាពសហគមន៍មានភាពប្រសើរឡើងច្រើនបើប្រៀបធៀបទៅនឹងមុនគម្រោងអដបូក។ អង្គការអដបូក និងអង្គការ WWF កម្ពុជាបានផ្តល់មូលនិធិធ្វើផ្លូវថ្នល់ សាលារៀន បង្គន់អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធ។ ឃុំធ្វើជាដៃគូជាមួយសមាគមអភិវឌ្ឍន៍កម្ពុជា (WCS) Cambodia ដើម្បីអនុវត្តគម្រោងអដបូក ដែលមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ ដើម្បីកាត់បន្ថយអត្រាចំណាកស្រុក។ ភូមិអូរអាម អូរណា និងស្រែល្វី ក្នុងខេត្តមណ្ឌលគិរី គឺជាភូមិដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងអដបូក។ WCS ក៏បានផ្តល់ថវិកាសម្រាប់គាំទ្រដល់ការអភិវឌ្ឍសហគមន៍ និងសកម្មភាពលើកកម្ពស់ការយល់ដឹង

ស្រដៀងគ្នា ដើម្បីដោះស្រាយការទន្ទ្រានដី។ បញ្ហារកស៊ីកាប់ឈើខុសច្បាប់ទាំងនេះ អាចនាំឱ្យមានការកាប់បំផ្លាញ ព្រៃឈើ និងការប្រែប្រួលអាកាសធាតុ។ សហគមន៍វេជ្ជ បូក អាចទទួលបានពី ១០០០០ដុល្លារ ទៅ ៥០០០០ដុល្លារ ក្នុងមួយឆ្នាំ សម្រាប់ការការពារព្រៃឈើរបស់ពួកគេ។ នៅឆ្នាំ២០២៣ ឃុំទទួលបានជាង ៧០០០០ដុល្លារពីគម្រោង វេជ្ជបូក ដែលបានអនុវត្តនៅក្នុងភូមិចំនួន ៣ ដែលត្រូវបានចាត់ថ្នាក់ជាតំបន់ការពារសហគមន៍ (CPA)។ WCS, WWF និងឃុំបានពិភាក្សា អំពីរបៀបដែលប្រាក់ដែលទទួលបានពីគម្រោងនេះ ឱ្យអាចប្រើប្រាស់បានដើម្បីលើកកម្ពស់ជីវភាព របស់អ្នកភូមិតាមរយៈការធ្វើពិពិធកម្មជីវភាព និងការធ្វើកសិកម្មចិញ្ចឹមជីវិត។

រូបភាពទី១២៖ ការចូលរួមអភិវឌ្ឍន៍ឃុំ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

មេភូមិស្រែខ្ទមរំពឹងថា នឹងកាត់បន្ថយការធ្វើចំណាកស្រុកដោយបង្កើនឱកាសការងារក្នុងស្រុក និងសកម្មភាព បង្កើតប្រាក់ចំណូល។ ប្រសិនបើអ្នកភូមិអាចរកប្រាក់ពីសហគមន៍បាន ពួកគេនឹងមិនចាំបាច់ធ្វើចំណាកស្រុកដើម្បីស្វែង រកប្រាក់ចំណូលនៅពេលអនាគត។ មេភូមិរំពឹងថា គម្រោងវេជ្ជបូក មន្ទីរវិស្វកម្មខេត្ត និងអង្គការ WWF នឹងបន្តជួយដល់ ភូមិ។ មន្ទីរវិស្វកម្មខេត្ត និងការិយាល័យវិស្វកម្មស្រុក ក៏បានលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និង កំពុងធ្វើការជាមួយអង្គការក្រៅរដ្ឋាភិបាលដែលគាំទ្រផងដែរ។ ជាការពិតណាស់ ក្រុមប្រឹក្សាឃុំកំពុងធ្វើការដើម្បីរៀបរយ ធនធាន និងការគាំទ្រ ហើយមន្ទីរខេត្ត និងសាលាស្រុកកំពុងធ្វើការជាមួយក្រុមប្រឹក្សាឃុំ ដើម្បីអនុវត្តសកម្មភាពមួយ ចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការធ្វើចំណាកស្រុក។ ឧទាហរណ៍ មន្ទីរកសិកម្ម ខេត្តគ្រប់គ្រងគម្រោងកសិកម្មដែលបានស្នើឡើង ប្រទេសម្ចាស់នីជាមួយជនបង្គោលសំខាន់ៗ ជាមួយមេឃុំស្រែខ្ទម ខេត្ត មណ្ឌលគិរី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។

៤.៣.៣ តួនាទី និងទំនួលខុសត្រូវក្នុងការអភិវឌ្ឍសហគមន៍

ប្រជាជនដែលជាអ្នកចូលរួមក្នុងអង្កេត ក៏ត្រូវបានសាកសួរផងដែរ ទាក់ទងនឹងតួនាទីនៃការចូលរួមរបស់ពួក គេនៅក្នុងការប្រជុំសហគមន៍ ដូចដែលបានបង្ហាញក្នុងរូបភាពទី១៣។ ភាគច្រើននៃអ្នកឆ្លើយសំណួរ (៦៣,៨% នៅ ឃុំកញ្ជ្រ ៨២,២% នៅស្រែខ្ទម និង ៨២,៨% នៅឃុំក្បាលរមាស) ត្រូវបានកំណត់ថា ជាអ្នកចូលរួមជាប់លាប់ក្នុង សកម្មភាពកិច្ចប្រជុំទាំងនេះ។ ផ្ទុយទៅវិញ មានតែមួយភាគតូចប៉ុណ្ណោះប្រហែលជាង ២,០% នៅក្នុងឃុំនីមួយៗ ដែល បានធ្វើអង្កេត ត្រូវបានសន្មតថាមានតួនាទីជាអ្នកធ្វើសេចក្តីសម្រេចចិត្តក្នុងអំឡុងពេលកិច្ចប្រជុំទាំងនេះ។

រូបភាពទី១៣៖ តួនាទីសំខាន់ៗក្នុងការប្រជុំសហគមន៍តាមឃុំ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៤.៣.៤ ការទទួលបានការគាំទ្រពីសហគមន៍

អ្នកចូលរួមពីឃុំសិក្សា ក៏ត្រូវបានសាកសួរផងដែរអំពីជំនួយ ដែលពួកគេទទួលបានពីសហគមន៍ដូច ដែលបាន រៀបរាប់ក្នុងរូបភាពទី១៤។ សរុបមក អ្នកចូលរួមភាគច្រើនដោយមិនគិតពីទីតាំងភូមិសាស្ត្ររបស់ពួកគេ បានបង្ហាញថា ជំនួយដែលពួកគេត្រូវបានផ្តល់ឱ្យគឺខ្វះខាត។ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ នៅក្នុងតំបន់កញ្ជា ប្រមាណមួយភាគបី (៣៣,៣%) នៃអ្នកចូលរួមបានបង្ហាញថា ការគាំទ្រដែលពួកគេទទួលបាន គឺខ្វះខាត។ មួយផ្នែកដែលច្រើនជាង មាន ប្រមាណ (៦១,៩%) បានបង្ហាញពីជំហរអព្យាក្រឹត ហើយមានជាប្រភាគតូច (៤,៧%) បានពេញចិត្តនឹងជំនួយនោះ។

រូបភាពទី១៤៖ ការគាំទ្រក្នុងសហគមន៍



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

ផ្ទុយទៅវិញនៅតំបន់ស្រែឌុមមួយភាគធំ (ប្រហែល ៨១,៨%) នៃអ្នកចូលរួម បានបង្ហាញពីការមិនពេញចិត្ត ចំពោះកម្រិតនៃការគាំទ្រ ខណៈដែលត្រឹមតែ ៩,០% បានទទួលស្គាល់ភាពគ្រប់គ្រាន់នៃជំនួយនោះ។ ចំណែកឯនៅឃុំ ក្បាលរមាសវិញ គេសង្កេតឃើញថា ១៩,៣% នៃអ្នកឆ្លើយសំណួរបានបង្ហាញថាជំនួយ ដែលទទួលបានខ្វះខាតខ្លាំង ហើយ ២៩,០% ទៀតចាត់ទុកថានូវមានភាពខ្វះខាត។ នៅក្នុងតំបន់នេះ ប្រមាណជា ២៥,៨% នៃអ្នកឆ្លើយតប បាន បង្ហាញថា ពួកគេសប្បាយរីករាយ ចំពោះការគាំទ្រដែលពួកគេបានទទួល។


៤.៣.៥ យុទ្ធសាស្ត្រឆ្លើយតប និងសមត្ថភាពបណ្តុះបណ្តាលរបស់សហគមន៍មូលដ្ឋាន

រូបភាពទី១៥ បង្ហាញពីវិធីសាស្ត្រផ្សេងៗ ដែលសហគមន៍មូលដ្ឋានប្រើប្រាស់ ដើម្បីដោះស្រាយការខាតបង់ ដោយសារ អាកាសធាតុនៅក្នុងឃុំរៀងៗខ្លួន។ ឃុំនីមួយៗ បានបង្ហាញពីដំណោះស្រាយផ្សេងៗគ្នា ដើម្បីឆ្លើយតបទៅ នឹងបញ្ហាប្រឈមទាំងនេះ។ នៅក្នុងឃុំកញ្ជរ អ្នកចូលរួមជាទូទៅបានខ្ចីលុយនៅពេលដែលពួកគេជួបវិបត្តិហិរញ្ញវត្ថុ។ នៅក្នុងឃុំនេះ ក្នុងចំណោមអ្នកចូលរួមសរុប ២៨,១% បានជ្រើសរើសខ្ចីប្រាក់ពី MFI ឬធនាគារ។ ជាការប្រៀបធៀប ១១,០% បានស្វែងរកជំនួយហិរញ្ញវត្ថុពីអ្នកឱ្យខ្ចី ឬបុគ្គលឯកជន។ ជាងនេះទៅទៀត ប្រហែល ៩,៨% នៃអ្នកចូលរួម បាន ងាកទៅខ្ចីប្រាក់ពីមិត្តភក្តិ ឬក្រុមគ្រួសារ។ យុទ្ធសាស្ត្រដែលសហគមន៍មូលដ្ឋានយក គឺការធ្វើចំណាកស្រុក ដែលមាន អ្នកចូលរួមប្រហែល ១៨,៣% ធ្លាប់បានជ្រើសរើសយកជម្រើសនេះជា វិធីមួយដើម្បីដោះស្រាយកាលពីអតីតកាល។

ស្រដៀងគ្នាផងដែរ ក្នុងឃុំស្រែឌុម ការខ្ចីប្រាក់បានលេចចេញជាវិធីសាស្ត្រមួយដែលត្រូវបានជ្រើសរើសយក ជាទូទៅមួយ។ ប្រមាណជា ២៦,៨% នៃអ្នកឆ្លើយតបដែលត្រូវបានធ្វើអង្កេតនៅក្នុងតំបន់នេះ បានទទួលប្រាក់កម្ចីពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឬធនាគារ ខណៈដែល ១៨,៥% បានស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុពីសាច់ញាតិ ឬមិត្តភក្តិ។ លើសពីនេះទៀត ការធ្វើចំណាកស្រុកត្រូវបានគេកំណត់ថាជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដោយអ្នកឆ្លើយសំណួរប្រហែល ២៥% នៅក្នុងឃុំនេះជ្រើសរើសសកម្មភាពនេះជាវិធីសាស្ត្រ។

ផ្ទុយទៅវិញ ឃុំក្បាលរមាស ហាក់ដូចជាមិនសូវមានដំណោះស្រាយជាក់ស្តែងរឹងមាំ សម្រាប់ដោះស្រាយការ ខាតបង់ ដែលបណ្តាលមកពីផលប៉ះពាល់អាកាសធាតុ ជាសមាមាត្រគួរឱ្យកត់សម្គាល់ (២៧,៩%) បង្ហាញថា ពួកគេ មិនទាន់មានវិធីសាស្ត្រច្បាស់លាស់ណាមួយនៅឡើយ។ នៅក្នុងបរិបទនេះ ប្រហែល ២៦,៥% នៃអ្នកឆ្លើយសំណួរបាន ប្រើការសន្សំប្រាក់ ជាមធ្យោបាយកាត់បន្ថយការខាតបង់ ខណៈដែល ១០,៣% បានជ្រើសរើសនូវការធ្វើចំណាកស្រុក ជាមធ្យោបាយនៃការទប់ទល់នឹងបញ្ហាដែលបានជួបប្រទះ។

រូបភាពទី១៥៖ របៀបដោះស្រាយរបស់សហគមន៍មូលដ្ឋាន ទៅនឹងការខាតបង់ដោយអាកាសធាតុតាមឃុំ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

យោងតាមបទសម្ភាសន៍ជនបង្គោលកាលពីខែកក្កដា ឆ្នាំ២០២៣ មេភូមិស្រែខ្នុម ខេត្តមណ្ឌលគិរី បានសង្កត់ធ្ងន់ថា "ភូមិនេះបានរងផលប៉ះពាល់ដោយធាតុអាកាសស្ងួត និងក្តៅ។ ភូមិនេះនៅមិនទាន់មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ឬយុទ្ធសាស្ត្របច្ចេកទេសទប់ទល់ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនៅឡើយទេ។ អ្នកស្រុកខ្លះ នៅតែមានជំនឿលើការបន់ស្រន់សុំទឹកភ្លៀងពេលរឹងស្ងួត ដែលគ្មានទឹកសម្រាប់ធ្វើការកសិកម្ម"។ មេភូមិអូរណា ខេត្តមណ្ឌលគិរី លើកឡើងថា ថវិការបស់ឃុំគ្រាន់តែប្រើប្រាស់សម្រាប់ជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវ និងស្ពាន) នៅក្នុងភូមិ មិនមែនសម្រាប់បញ្ជាចំណាកស្រុកនោះទេ។ ចំណែកវិស័យកសិកម្មត្រូវបានគាំទ្រដោយមូលនិធិស្រុក ឬមន្ទីរកសិកម្មខេត្ត។ ទន្ទឹមនឹងនោះ មន្ទីរបរិស្ថានខេត្តបាននឹងកំពុងធ្វើសកម្មភាព លើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ និងការកាប់បំផ្លាញព្រៃឈើនៅក្នុងភូមិ។ ភូមិនេះគឺជា សហគមន៍តំបន់ការពារ មួយក្នុងចំណោមសហគមន៍តំបន់ការពារផ្សេងទៀត ដែលបានចូលរួមក្នុង គម្រោងវេជ្ជបូក។ អនុប្រធានភូមិលើកឡើងថា គម្រោងវេជ្ជបូក បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវលំនាំនៃការធ្វើចំណាកស្រុក។ ទោះជាយ៉ាងណាក្តី ការកាត់បន្ថយការធ្វើចំណាកស្រុក ភាពធន់នឹងអាកាសធាតុ និងការពង្រីកវិស័យកសិកម្មនៅតាមជនបទ មិនត្រូវបានបញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ភូមិនោះទេ។

៤.៣.៦ ប្រភពព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ

រូបភាពទី១១ បង្ហាញពីបណ្តាញព័ត៌មានផ្សេងៗ ដែលអ្នកឆ្លើយតបក្នុងតំបន់សិក្សាទាំងបីទទួលបាន ទាក់ទងនឹងអាកាសធាតុ។ តាមការធ្វើអង្កេតបង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក និងតេឡេក្រាម គឺជាប្រភពព័ត៌មានចម្បងដែលបានប្រើប្រាស់ប្រមាណជា ៤០% នៃអ្នកចូលរួមក្នុងការអង្កេត។ ប្រភពបន្ទាប់ទី២ គឺប្រភពមកពីមិត្តភក្តិ និងក្រុមគ្រួសារ ដោយមាន ៣៤,០% នៃអ្នកឆ្លើយសំណួរក្នុងឃុំកញ្ជរ និងប្រហែល ២៨% នៃអ្នកមកពីឃុំក្បាលរមាស និងឃុំស្រែខ្នុម ដែលអាស្រ័យព័ត៌មានតាមរយៈបណ្តាញនេះ។ ប្រភពព័ត៌មានទី៣ និងទី៤ គឺមានភាពប្រហាក់ប្រហែលគ្នាដូចជា ប្រព័ន្ធផ្សព្វផ្សាយធំៗ (រួមមានទូរទស្សន៍ វីឡូ និងកាសែត) ដែលមានប្រហែល ១០,០% និងការប្រមូលផ្តុំនៅក្នុងសហគមន៍ ដែលមានប្រហែល ៩,០%។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រភពផ្សេងទៀត ដូចជា អង្គការក្រៅរដ្ឋាភិបាល និងប្រព័ន្ធប្រកាសអាសន្នហាក់ដូចមិនមែនជាប្រភពព័ត៌មាន ដែលអ្នកឆ្លើយតបភាគច្រើនទូទៅទទួលបាននោះទេ។

រូបភាពទី១១៖ ប្រភពព័ត៌មានអំពីការប្រែប្រួលអាកាសធាតុតាមឃុំ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

ក្នុងអំឡុងឆ្នាំ២០២១-២២ ផ្ទះចំនួន៩ខ្ទង់ នៅក្នុងភូមិឆ្នែង ឃុំស្រែខ្ទមបានរងការខូចខាត ដោយសារខ្យល់ព្យុះ និងរន្ទះ។ អ្នកភូមិនៅក្នុងសហគមន៍ ទទួលបានព័ត៌មានអំពីគ្រោះធម្មជាតិនេះតាមវិទ្យុ។ ប្រជាជននៅក្នុងភូមិមិនទាន់ ទទួលបានដំណឹងជាមុនអំពីព្រឹត្តិការណ៍គ្រោះធម្មជាតិ និងមិនធ្លាប់ត្រូវបានបង្រៀនពីរបៀបដែលពួកគេអាចត្រៀមខ្លួន ឬ ឆ្លើយតបទៅនឹងព្រឹត្តិការណ៍គ្រោះធម្មជាតិដែលនឹងកើតឡើងនៅឡើយទេ។

៤.៤ កត្តាចម្បងមានឥទ្ធិពលលើការធ្វើចំណាកស្រុក

ការសិក្សាបានសាកសួរអំពីមូលហេតុសំខាន់ៗ ដែលបណ្តាលឱ្យមនុស្សធ្វើការចំណាកស្រុក ដូចដែលបាន បង្ហាញក្នុងរូបភាពទី១៧។ កត្តាចម្បងនៅទូទាំងតំបន់បីផ្សេងគ្នាដែលបានសិក្សា គឺផ្តោតលើភាពក្រីក្រ ដោយមានជាង ៣០,០% នៃអ្នកចូលរួមបានផ្តល់ការឆ្លើយតបនេះ។ កត្តាគួរឱ្យកត់សម្គាល់ផ្សេងទៀតរួមមាន ការមិនអាចរកការងារធ្វើ នៅក្នុងស្រុក និងមានបំណុល។ ការសិក្សាបានសង្កេតឃើញពីហេតុផល ដែលទាក់ទង នឹងការប្រែប្រួលអាកាសធាតុ។ ហេតុផលទាំងនេះរួមមានទិន្នផលដំណាំថយចុះ ៦,៦% ក្នុងឃុំក្បាលរមាស ៧,៦% ក្នុងឃុំស្រែខ្ទម និង ៥,៥% ក្នុង ឃុំកញ្ជា។ អ្នកចូលរួមផ្តល់ការឆ្លើយតបក៏បានលើកឡើងអំពីមូលហេតុ គឺបណ្តាលមកពីគ្រោះរាំងស្ងួត និងទឹកមិន គ្រប់គ្រាន់ (៣,៦% ក្នុងឃុំក្បាលរមាស ២,៧% ក្នុងឃុំស្រែខ្ទម និង ២,១% ក្នុងឃុំកញ្ជា) និងភ្លៀងធ្លាក់ខ្លាំងពេកនាំឱ្យ មានទឹកជំនន់ (៣,៦% ក្នុងក្បាលរមាស ១,៤% ក្នុងឃុំស្រែខ្ទម និង ២,២% នៅឃុំកញ្ជា)។

រូបភាពទី១៧៖ កត្តាចម្បងនៃការធ្វើចំណាកស្រុកតាមឃុំ (គិតជា%)




ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

តាមការយល់ឃើញអ្នកឆ្លើយតបក្នុងអង្កេត បានរកឃើញថាមាន៥កត្តាសំខាន់ៗ មានឥទ្ធិពលលើការធ្វើចំណាក ស្រុក។ រូបភាពទី១៨ បង្ហាញពីកត្តាសេដ្ឋកិច្ចរួមចំណែកខ្ពស់បំផុតក្នុងការជម្រុញឱ្យមាននូវការធ្វើចំណាកស្រុក (ឃុំ កញ្ជា ៥៩,៩% ឃុំស្រែខ្ទម ៦៣,២% និងឃុំក្បាលរមាស ៥២,៥%) ដោយបន្ទាប់មក កត្តាសង្គម និងវប្បធម៌ សម្រាប់ឃុំ កញ្ជា ២៩,១% ឃុំស្រែខ្ទម ២៧,៨% និង ឃុំក្បាលរមាស ២៨,១%។ អង្កេតនេះបានបង្ហាញថា កត្តាបរិស្ថានបានរួម ចំណែកតិចតួចដល់ការធ្វើចំណាកស្រុក ដែលមានចំនួន ៥,១% នៅឃុំកញ្ជា ៤% នៅឃុំស្រែខ្ទម និង ៧,១% នៅឃុំ ក្បាលរមាស។

ការខាតបង់សេដ្ឋកិច្ច និងការខូចខាតទាក់ទងនឹងដំណាំកសិកម្មដោយការប្រែប្រួលអាកាសធាតុ គឺជាមូលហេតុចម្បងនៃការធ្វើចំណាកស្រុក។ កិច្ចសម្ភាសន៍ជាមួយអាជ្ញាធរមូលដ្ឋានបានបង្ហាញថា កង្វះជំនួយបច្ចេកទេសក្នុងវិស័យកសិកម្ម ទិន្នផលទាប និងបំណុលបានធ្វើឱ្យប្រជាពលរដ្ឋសម្រេចចិត្តធ្វើការចំណាកស្រុក ដើម្បីរកប្រាក់ចំណូល។ វាជាការពិតផងដែរ ដែលជនចំណាកស្រុកទៅក្រៅប្រទេស អាចរកបានប្រាក់ចំណូលខ្ពស់ ហើយធ្វើប្រាក់ត្រឡប់មកផ្ទះវិញ។ មេភូមិអូរអាម ខេត្តមណ្ឌលគិរី លើកឡើងថា បើប្រៀបធៀបនឹងភូមិផ្សេងទៀតក្នុងតំបន់ មានជនចំណាកស្រុកតិចតួចប៉ុណ្ណោះ ប្រមាណជា ៥% នៃចំនួនសរុប ៨០២គ្រួសារ នៅក្នុងភូមិអូរអាម ដោយសារអ្នកភូមិមានជីវភាពប្រសើរជាងមុន និងមានចំណេះដឹងអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងផលវិបាកនៃការធ្វើចំណាកស្រុក។ បញ្ហាសេដ្ឋកិច្ច និងកង្វះដីកសិកម្ម គឺជាបញ្ហាចម្បងដែលធ្វើឱ្យមានជនចំណាកស្រុកចាកចេញទៅរកការងារធ្វើ។ ជាធម្មតា អ្នកភូមិធ្វើចំណាកស្រុកក្នុងរយៈពេលខ្លីដើម្បី រកដំណោះស្រាយជីវភាពមួយគ្រា។ ភាគច្រើននៃចំណាកស្រុកទាំងនោះ ធ្វើចំណាកស្រុកតាមរដូវ គឺនៅពេល ដែលរដូវប្រមូលផលត្រូវបានបញ្ចប់។ ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរដូចជា ទឹកជំនន់នៅក្នុងភូមិបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណាំកៅស៊ូ និងដំណាំដំឡូងមី ប្រទសម្ភាសន៍ជនបង្គោលសំខាន់ជាមួយមេភូមិអូរអាម ឃុំស្រែខ្ទម ខេត្តមណ្ឌលគិរី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣។

រូបភាពទី១៨៖ កត្តាដែលប៉ះពាល់ដល់ការធ្វើចំណាកស្រុកតាមឃុំ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

ស្រដៀងគ្នានេះដែរ មេឃុំស្រែខ្ទម ខេត្តមណ្ឌលគិរី យល់ឃើញថា មូលហេតុនៃការធ្វើចំណាកស្រុករួមមានទិន្នផលកសិកម្មទាប និងបំណុលរបស់ប្រជាពលរដ្ឋ។ ទិន្នផលទាបកើតឡើងបណ្តាលមកពីហេតុផលទាក់ទងនឹងអាកាសធាតុ ដោយកសិករនៅក្នុងឃុំធ្វើកសិកម្មដែលផ្អែកលើទឹកភ្លៀង។ ជាពិសេសភ្លៀងធ្លាក់ខុសរដូវធ្វើឱ្យខូចដល់ការចេញផ្ការបស់ស្វាយចន្ទី ខណៈភាពរាំងស្ងួតបំផ្លាញដំណាំកៅស៊ូ។ អាស្រ័យហេតុនេះ កសិករត្រូវចំណាយដើមទុនបន្ថែមក្នុងការដាំដុះដំណាំទាំងនោះឡើងវិញ ប្រទសម្ភាសន៍ជនបង្គោលសំខាន់ជាមួយមេឃុំស្រែខ្ទម ខេត្តមណ្ឌលគិរី ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣។ ជាការបញ្ជាក់បន្ថែមលើការរកឃើញនេះអ្នកភូមិឡាប៉ាខេ បានមើលឃើញថា ភាពរីកចម្រើនយឺតយ៉ាវផ្នែកហិរញ្ញវត្ថុ ភាពខ្វះខាតប្រព័ន្ធស្រោចស្រពសម្រាប់ការធ្វើកសិកម្ម និងការគ្មានដីជាមូលហេតុចម្បងនៃការធ្វើចំណាកស្រុក។ "មូលហេតុនៃការធ្វើចំណាកស្រុក គឺបញ្ហាហិរញ្ញវត្ថុជាចម្បង"។ អ្នកភូមិនៅតែពឹងផ្អែកលើទឹកភ្លៀងសម្រាប់ការដាំដុះ ដោយសារមិនមានប្រព័ន្ធធារាសាស្ត្រ... ជនចំណាកស្រុកមិនមានដីសម្រាប់ប្រើប្រាស់យូរអង្វែង...


ជនចំណាកស្រុកស្វែងរកការងារធ្វើនៅទីក្រុងភ្នំពេញ និងទីក្រុងផ្សេងទៀតក្នុងរយៈពេលខ្លី" ប្រទេសម្ចាស់ជនបង្គោលសំខាន់ជាមួយមេកូមិឡាប៉ាខេ ឃុំស្រែខ្ទម ខេត្តមណ្ឌលគិរី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

តំណាងអង្គការមិនមែនរដ្ឋាភិបាលបានបង្ហាញឱ្យដឹងថា គ្រួសារភាគច្រើននៅក្នុងខេត្តមណ្ឌលគិរី មានយ៉ាងហោចណាស់មនុស្សម្នាក់ ដែលស្ថិតក្នុងក្រុមអាយុធ្វើការ ហើយទំនងជាធ្វើការចំណាកស្រុកដើម្បីរកការងារធ្វើ។ អ្នកតំណាងរូបនេះយល់ឃើញថា មូលហេតុនៃការធ្វើចំណាកស្រុកមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹង ការប្រែប្រួលអាកាសធាតុដែលបណ្តាលឱ្យដីខ្សត់ជីជាតិ និងធ្វើឱ្យបាត់បង់ទិន្នផលកសិកម្ម។

៤.៥ ការផ្លាស់ប្តូរលំដាប់រដ្ឋភាពរស់នៅ និងមូលហេតុ

មួយចំនួនធំនៃអ្នកឆ្លើយតបក្នុងអង្កេត (៦៧,១%) នៅក្នុងឃុំគោលដៅទាំងបី បានបញ្ជាក់ថា សមាជិកគ្រួសាររបស់ពួកគេត្រូវបានរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ ដែលបានបំផ្លាញនូវទ្រព្យសម្បត្តិ ឬសម្ភារប្រើប្រាស់ ដំណាំគ្រប់ប្រភេទ បសុសត្វ ហើយនាំឱ្យបាត់បង់ប្រាក់ចំណេញ និងមានការចំណាយលើការថែទាំសុខភាពបន្ថែមទៀត។ រូបភាពទី១៩ បានបង្ហាញពីការយល់ដឹងអំពីកត្តាដែលរួមចំណែកដល់ភាពអន់ថយនៃមធ្យោបាយរស់នៅរបស់អ្នកឆ្លើយតប។ មូលហេតុចម្បងដែលរកឃើញនៅក្នុងតំបន់សិក្សាទាំងបី គឺកើតចេញពីការថយចុះនៃផលិតភាពដែលបណ្តាលមកពីការថយចុះនៃកម្លាំងការងារដែលធ្លាប់មានពីមុនមក។ នៅឃុំស្រែខ្ទម និងឃុំក្បាលរមាស ទិន្នផលមិនគ្រប់គ្រាន់ គួបផ្សំនឹងការបាត់បង់ដំណាំ និងបសុសត្វ ដោយសារព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជា ភ្លៀងធ្លាក់ខ្លាំង សីតុណ្ហភាពខ្ពស់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ឬការផ្ទុះរាតត្បាតសត្វល្អិត ជាកត្តាបន្ថែមដែលរួមចំណែកដល់ការធ្លាក់ចុះនៃការគាំទ្រពីសហគមន៍។ ទន្ទឹមនឹងនោះ នៅឃុំព្យួរ និន្នាការជាក់ស្តែងកើតឡើងនៅក្នុងមូលដ្ឋាន គឺមកពីការធ្លាក់ចុះនៃអាជីវកម្ម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅទាំងមូលក្នុងតំបន់។ ប្រមាណជាមួយភាគបួននៃអ្នកចូលរួមឆ្លើយសំណួរក្នុងឃុំទាំងបី ក៏បានយល់ឃើញពីកត្តាផ្សេងៗទៀតដែរ រួមមាន មិនសូវមានឱកាសការងារ ការដំណាក់បំណុល ធាតុចូលកសិកម្មមានតម្លៃថ្លៃ ផលិតផលកសិកម្មមានតម្លៃថោក ឬគ្មានទីផ្សារ ផលវិបាកនៃការអភិវឌ្ឍទំនប់វារីអគ្គីសនី បញ្ហាសុខភាព និងបន្ទុកគ្រួសារ។ ចាប់ពីឆ្នាំ ២០២០ ផលិតភាពកសិកម្មសម្រាប់ដំណាំដូចជា ស្វាយចន្ទី ដំឡូងមី និងកៅស៊ូមានកម្រិតទាប ដោយសារគ្រោះរាំងស្ងួតមិនទៀងទាត់ក្នុងខែមិថុនា ដល់ខែកក្កដា។ កត្តានេះបានប៉ះពាល់ដល់ជីវភាពកសិករយ៉ាងខ្លាំង។

រូបភាពទី១៩៖ មូលហេតុនៃការផ្លាស់ប្តូរជីវភាពតាមឃុំ (គិតជា%)



ប្រភព៖ អង្កេតតាមគ្រួសារ ខែកក្កដា ឆ្នាំ២០២៣

៥. ការពិភាក្សា

៥.១ ផលប៉ះពាល់របស់ពេលវេលានៃការប្រែប្រួលអាកាសធាតុ

ប្រជាជនក្នុងតំបន់បានជួបប្រទះនូវព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជា សីតុណ្ហភាពខ្ពស់ ទឹកជំនន់ គ្រោះរាំងស្ងួត ការផ្លាស់ប្តូររដូវ ខ្យល់ល្អះ ការផ្ទុះរាតត្បាតសត្វល្អិត និងភ្លើងឆេះព្រៃ។ កម្រិតនៃការយល់ឃើញនៃផលប៉ះពាល់មានចាប់ពីកម្រិតមធ្យមទៅខ្ពស់។ ឃុំក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង ហាក់បីដូចជាមានភាពប្រឈមទៅនឹងព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ ជាពិសេសខ្យល់ល្អះ ទឹកជំនន់ ការរាតត្បាតសត្វល្អិត សីតុណ្ហភាពខ្ពស់ និងភ្លើងឆេះព្រៃ។ ឃុំស្រែខ្ទុម ក្នុងខេត្តមណ្ឌលគិរី ប្រឈមមុខខ្លាំងទៅនឹងការរាតត្បាតសត្វល្អិត និងសីតុណ្ហភាពខ្ពស់ ខណៈដែល ឃុំកញ្ជ្រ ក្នុងខេត្តក្រចេះ ហាក់មិនសូវមានភាពប្រឈមខ្លាំងទៅនឹងព្រឹត្តិការណ៍ទាំងអស់នេះ។

ក្នុងការសិក្សានេះ អ្នកភូមិថ្នាក់មូលដ្ឋានបានសង្កត់ធ្ងន់លើបទពិសោធន៍របស់ពួកគេ ជាមួយនឹងសីតុណ្ហភាពខ្ពស់ជាអចេរមួយ នៃអចេរអាកាសធាតុ ដែលជារឿយៗកើតឡើងក្នុងអំឡុងពេលខែកុម្ភៈ ដល់ខែឧសភា នៅក្នុងឃុំកញ្ជ្រ និងឃុំស្រែខ្ទុម និងចាប់ពីខែមីនា ដល់ខែឧសភា នៅឃុំក្បាលរមាស។ វាដូចគ្នានឹងការរកឃើញរបស់ Heng (២០១៥) ដែលរកឃើញថា សីតុណ្ហភាពនៅកម្ពុជាបានកើនឡើង ០,៨°C តាំងពីឆ្នាំ១៩៥០ ក្នុងអត្រា ០,០២៣°C ក្នុងមួយឆ្នាំ។ ដូចគ្នានេះដែរ Lonn et al (ឆ្នាំ២០២១) បានរកឃើញថាកម្ពុជាខ្លាំងកំពុងកើនឡើង (ចន្លោះពី ៣៣°C និង ៤២°C ក្នុងឆ្នាំ២០១៩) ពិសេសនៅរដូវប្រាំង រវាងខែមីនា និងមេសា ដែលខ្ពស់ជាងកាលពីទសវត្សរ៍ឆ្នាំ១៩៩០ (៣៣°C និង ៣៨°C)។ គួបផ្សំនឹងការពន្យារពេលទឹកភ្លៀង កម្ពុជាខ្លាំងដាក់បន្ទុកគ្រួសារងាយរងគ្រោះ បង្ខំពួកគេឱ្យ បោះបង់ចោលការអនុវត្តកសិកម្ម និងបច្ចេកទេសកសិកម្មឆ្នាតវៃដែលបានផ្តល់ដោយអន្តរាគមន៍កម្មវិធី (Lonn et al., ២០២១)។

ការសិក្សានេះក៏បង្ហាញដែរថា ទឹកជំនន់ទន្លេកើតឡើងញឹកញាប់ចាប់ពីខែកក្កដា ដល់ខែតុលា នៅក្នុងឃុំកញ្ជ្រ ហើយទឹកជំនន់កើតឡើងញឹកញាប់ នៅក្នុងឃុំស្រែខ្ទុមចាប់ពីដើមខែមិថុនា ដល់ចុងខែកញ្ញានៅក្នុងឃុំក្បាលរមាស។ ការរកឃើញនេះស្របនឹងការសិក្សាផ្សេងទៀត (ឧទាហរណ៍ Rom et al., ២០២២; Try et al., ២០២៣) ដែលបង្ហាញថា ទឹកជំនន់កាន់តែធ្ងន់ធ្ងរ និងញឹកញាប់។ មូលហេតុចម្បងដែលធ្វើឱ្យមានទឹកជំនន់ត្រូវបានគេកំណត់ថា ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទន្លេ និងការផ្លាស់ប្តូរការប្រើប្រាស់ដី ជាពិសេសសម្រាប់ផលិតកម្មកសិកម្ម (Rom et al., ២០២៣)។

នៅក្នុងឃុំដែលបានសិក្សា គ្រោះរាំងស្ងួតតែងតែកើតមានពេញមួយឆ្នាំ ចាប់ពីខែមករា ដល់ខែធ្នូ។ ទោះយ៉ាងណាក៏ដោយ គ្រោះរាំងស្ងួតធ្ងន់ធ្ងរកើតឡើងពីខែមីនា ដល់ខែឧសភានៅក្នុងឃុំកញ្ជ្រ និងឃុំក្បាលរមាស និងចាប់ពីខែមីនា ដល់ខែមិថុនានៅក្នុងឃុំស្រែខ្ទុម។ កសិករនៅក្នុងភូមិគោលដៅទាំងអស់បានជួបប្រទះនូវផលិតភាពកសិកម្មទាប ជាពិសេសគ្រាប់ស្វាយចន្ទី ដំឡូងមី និងកៅស៊ូ ដែលបណ្តាលមកពីគ្រោះរាំងស្ងួតខ្ពស់រដូវ។ ទន្ទឹមនឹងភាពតានតឹងនៃកម្ដៅ តំបន់អាងទន្លេមេគង្គក្រោមរបស់កម្ពុជា ងាយប្រឈមនឹងគ្រោះរាំងស្ងួត ដែលប៉ះពាល់យ៉ាងខ្លាំងដល់ទឹក កសិកម្ម និងការប្រើប្រាស់ក្នុងស្រុក (Sithirith, ២០២១; Miyan, ២០១៥)។

បន្ថែមពីលើទឹកជំនន់ និងគ្រោះរាំងស្ងួត អ្នកឆ្លើយតបនៅក្នុងឃុំសិក្សាទាំង៣ ក៏ជួបប្រទះនូវព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរផ្សេងទៀត នៅពេលផ្សេងៗគ្នានៃឆ្នាំផងដែរ។ ពួកគេបានទទួលស្គាល់ថា លំនាំទឹកភ្លៀងតាមរដូវកាលប្រែប្រួលពីខែមេសា ដល់ខែកក្កដា។ អ្នកភូមិក្នុងឃុំកញ្ជ្រ ជួបប្រទះនឹងខ្យល់កន្ត្រាក់ ចាប់ពីខែមេសា ដល់ខែកក្កដា និងពីខែឧសភា ដល់ខែសីហា នៅក្នុងឃុំស្រែខ្ទុម ចំណែកឃុំក្បាលរមាស ប្រឈមនឹងព្រឹត្តិការណ៍នេះក្នុងខែមេសា និងឧសភា។ ការផ្ទុះរាតត្បាតសត្វល្អិតកើតឡើងក្នុងខែមិថុនា និងកក្កដា នៅក្នុងឃុំកញ្ជ្រ និងម្តងម្កាលក្នុងខែមិថុនា ក្នុងឃុំស្រែខ្ទុម ប៉ុន្តែវាកើតឡើងញឹកញាប់ជាងពីខែឧសភា ដល់ខែសីហា នៅក្នុងឃុំក្បាលរមាស។ ជាចុងក្រោយ ភ្លើងឆេះព្រៃជាធម្មតាកើតឡើងនៅគ្រប់ឃុំសិក្សាទាំងបីពីខែមករា ដល់ខែមេសា។

៥.២ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើជីវភាពរស់នៅជនបទ

ការសិក្សានេះរកឃើញថា ការប្រែប្រួលអាកាសធាតុប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រភពចំណូល និងជីវភាពរស់នៅរបស់អ្នកភូមិ។ នៅក្នុងឃុំកញ្ជា និងឃុំក្បាលរមាស ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គឺមិនអាចទាយទុកជាមុនបានឡើយ ដោយសារធាតុអាកាសនៅតែបន្តផ្លាស់ប្តូរ ដែលបណ្តាលឱ្យមានទឹកកាន់តែតិចសម្រាប់កសិកម្មក្នុងតំបន់បើធៀបនឹងកាលពីដប់ឆ្នាំមុន។ គ្រោះរាំងស្ងួតបានបណ្តាលឱ្យសត្វរង ខណៈទឹកជំនន់ (ការបំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតបានកើតឡើងក្នុងឆ្នាំ២០១៨-២០១៩) បានបង្កការខូចខាតដល់គ្រួសារដែលរស់នៅតាមដងទន្លេ និងបំផ្លាញប្រព័ន្ធធារាសាស្ត្រ នៅតំបន់មាត់ទន្លេពេញមួយឆ្នាំ។

ជាមួយនឹងផ្លាស់ប្តូរលំនាំធាតុអាកាស អ្នកស្រុកនៅក្នុងឃុំគោលដៅត្រូវប្រឈមមុខនឹងផលវិបាកជាច្រើនចំពោះការរស់នៅ និងជីវភាពរបស់ពួកគេ។ ការផ្លាស់ប្តូរ និងការខូចខាតបានធ្វើឱ្យទិន្នផលដំណាំធ្លាក់ចុះ បរិមាណត្រីស្រកចុះ និងកាត់បន្ថយប្រាក់ចំណូល។

គួរកត់សម្គាល់ថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរបានកាត់បន្ថយផលិតភាពរបស់គ្រាប់ស្វាយចន្ទី ដំឡូងមី កៅស៊ូ ស្រូវសំណុក និងពោត។ កសិករដែលដាំដុះដំឡូងមីត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងពីអាកាសធាតុទាំងនេះ ដោយសារដំឡូងមីមិនអាចរស់បានក្នុងរដូវប្រាំង ដែលបណ្តាលឱ្យកសិករដាំដំណាំឡើងវិញច្រើនដង។ ម្យ៉ាងទៀត ដំឡូងមីបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារការលិចទឹក ឬទឹកជំនន់ ធ្វើឱ្យកសិករមានការស្ទាក់ស្ទើរក្នុងការដាំដុះដែលពឹងផ្អែកលើដំណាំពីមុន។ កសិករមួយចំនួនបានអនុវត្តបច្ចេកទេសកសិកម្មថ្មី ដើម្បីទប់ទល់នឹងការផ្លាស់ប្តូរ ប៉ុន្តែបច្ចេកទេសទាំងនេះហាក់ដូចជាផ្តល់គុណវិបត្តិទៅវិញ ដោយសារតែការប្រើប្រាស់ជីគីមី ថ្នាំសម្លាប់សត្វល្អិត និងថ្នាំសម្លាប់ស្មៅច្រើនពេកបណ្តាលឱ្យចំណាយផលិតកម្មខ្ពស់ និងបញ្ហាសុខភាព។ ផលប៉ះពាល់មួយទៀតនៃការប្រែប្រួលអាកាសធាតុ គឺទៅលើគ្រួសារនេសាទ។ បឹងធម្មជាតិមួយចំនួននៅក្នុងភូមិបានរឹងស្ងួត ធ្វើឱ្យស្តុកត្រីស្រកចុះនៅក្នុងឃុំទាំងនោះរវាងឆ្នាំ២០០៥ និង ២០១០ ជាលទ្ធផល អ្នកនេសាទមិនអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់ទេ។

ការរកឃើញទាំងនេះ គឺស្របទៅនឹងចំណេះដឹងកន្លងមកនៅក្នុងប្រទេសកម្ពុជា - ការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពលដល់ផលិតភាពកសិកម្ម និងជីវភាពរស់នៅតាមជនបទ ដោយសារយុទ្ធសាស្ត្របន្ស៊ាំទាប ភាពអាស្រ័យធនធានធម្មជាតិ ស្ថាប័ន និងអភិបាលកិច្ចនៅមានកម្រិត និងកង្វះហេដ្ឋារចនាសម្ព័ន្ធរូបវន្តដីរឹងមាំមួយ (Lonn et al., ២០២១; Sam and Pech, ២០១៥; Mendoza et al., ២០១៤; Nuorteva et al., ២០១០)។ ការកើនឡើងនៃភាពក្រីក្រអាចត្រូវបានជះឥទ្ធិពល ដោយសារការបាត់បង់ប្រាក់ចំណូលរបស់អ្នកដែលពឹងផ្អែកលើធនធានធម្មជាតិ ដែលរងឥទ្ធិពលដោយព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ ដែលបានរៀបរាប់ខាងលើ (Tong and Sry, ២០១៣)។ នេះដោយសារតែប្រជាជននៅតាមជនបទក្រីក្រ មានជម្រើសការរកស៊ីចិញ្ចឹមជីវិតតិច ហើយទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាលក្នុងតំបន់មិនគ្រប់គ្រាន់ ដើម្បីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (Tong and Sry, ២០១៣)។

៥.៣ លក្ខណៈ និងស្ថានភាពនៃការចំណាកស្រុក

ជនចំណាកស្រុកជ្រើសរើសគោលដៅផ្សេងៗ ដើម្បីរកការងារធ្វើគ្នា ដូចជា ធ្វើការនៅក្នុងភូមិឬឃុំ ទៅក្រៅខេត្តទៅរាជធានី និងក្រៅប្រទេស (ពិសេសជប៉ុន និងកូរ៉េ)។ អ្នកឆ្លើយតបប្រហែល ៣០% ធ្វើចំណាកស្រុកទៅកាន់រាជធានីភ្នំពេញ ដើម្បីធ្វើការក្នុងឧស្សាហកម្មកាត់ដេរ ខណៈប្រហែល ៥% ទៅធ្វើការក្រៅប្រទេស។ ជនចំណាកស្រុកភាគច្រើន ជាមនុស្សវ័យជំទង់ មានអាយុក្រោម ៣០ឆ្នាំ។ ពាក់កណ្តាលនៃជនចំណាកស្រុក មានទិសដៅទៅកាន់ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងក្រុងបាវិត (ខេត្តស្វាយរៀង) ដែលជាកន្លែងប្រមូលផ្តុំសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្ម។ ជនចំណាកស្រុកខ្លះបានចំណាកស្រុកទៅធ្វើការនៅចម្ការចេកនៅខេត្តដែលនៅក្បែរនោះ។ គេសង្កេតឃើញថា ភាគច្រើនយុវជនដែលមានអាយុលើសពី១៨ឆ្នាំ ចំណាកស្រុកទៅធ្វើការនៅរោងចក្រកាត់ដេរ ឬពលករតាមផ្ទះ (ស្ត្រី) និងនៅការដ្ឋានសំណង់ (បុរស)។ ចំណែកជនចំណាកស្រុកខ្លះ ធ្វើការតាមរដូវកាលជាកម្មករនៅក្រុមហ៊ុនឯកជន ដែល

មានទីតាំងក្បែរភូមិក្នុងឃុំក្នុងចម្ការដូងប្រេង ចេក ស្វាយចន្ទី និងចម្ការកៅស៊ូ។ កម្មករពេញវ័យ ទទួលប្រាក់ឈ្នួលប្រចាំថ្ងៃជាមធ្យម ២៥០០០រៀលក្នុងមួយថ្ងៃពីការងារប្រភេទនេះ។ ជនចំណាកស្រុកភាគច្រើនធ្វើចំណាកស្រុករយៈពេលវែង ប៉ុន្តែពួកគេមកលេងផ្ទះ តែក្នុងឱកាសបុណ្យជាតិធំៗ ដូចជា បុណ្យចូលឆ្នាំខ្មែរ ឬបុណ្យភ្ជុំបិណ្ឌ។

៥.៤ ទំនាក់ទំនងនៃការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក

ការសិក្សានេះរកឃើញថា កត្តាជំរុញសង្គម និងសេដ្ឋកិច្ចមានឥទ្ធិពលដោយផ្ទាល់ទៅលើការធ្វើចំណាកស្រុក។ ភាពក្រីក្រ ការជំពាក់បំណុល ការផ្ទេរកន្លែងធ្វើការទៅកន្លែងផ្សេង ការស្វែងរកការងារត្រឹមត្រូវ អសន្តិសុខស្បៀង ភាពអត់ការងារធ្វើ ការបាត់បង់ដីធ្លី ឬផ្ទះសំបែង និងការថយចុះទិន្នផលដំណាំ គឺជាកត្តាជំរុញឱ្យមានការធ្វើចំណាកស្រុក។ ការរកឃើញទាំងនេះបានបង្ហាញជាថ្មីដូចនឹងការសិក្សាពីមុន (Hunsberger et al., ២០១៨; Jacobson et al., ២០១៨; and Sigelmann, ២០២០) ដែលបានរកឃើញថា ប្រជាជននៅតាមជនបទមានទំនោរចាកចេញទៅរកឱកាសការងារដើម្បីលើកកម្ពស់ជីវភាពរបស់ពួកគេ និងដោះស្រាយជាមួយនឹងភាពក្រីក្រ ភាពអត់ការងារធ្វើ ការជំពាក់បំណុល និងប្រាក់ឈ្នួលមានកម្រិតទាប។

កត្តាបរិស្ថាន ប្រជាសាស្ត្រ និងគោលនយោបាយ ហាក់ដូចជាមិនមានឥទ្ធិពលលើការធ្វើចំណាកស្រុក និងគំរូរបស់វា។ បើធៀបនឹងកត្តាជំរុញសំខាន់ៗផ្សេងទៀត អ្នកស្រុកយល់ឃើញថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាគ្រោះរាំងស្ងួត សីតុណ្ហភាពខ្ពស់ ទឹកជំនន់ និងខ្យល់ព្យុះ មិនមែនជាកត្តារួមចំណែកផ្ទាល់ដល់ការធ្វើចំណាកស្រុកនោះទេ។ ម្យ៉ាងទៀត ទោះបីជាអ្នកភូមិខ្លះប្រឈមមុខនឹងបន្ទុកគ្រួសារ ភាពពឹងអាស្រ័យ និងបញ្ហាសុខភាពក៏ដោយ ក៏ពួកគេជឿថា កត្តាទាំងនោះទំនងជាមិនរួមចំណែកដល់ការធ្វើចំណាកស្រុកនោះទេ។ ការរកឃើញនេះខុសពីការរកឃើញរបស់ Sigelmann (២០២០) និង Jacobson et al (២០១៨) ដែលបានរកឃើញថា កត្តាបរិស្ថាន គឺជាកត្តាជំរុញមួយដែលមានឥទ្ធិពលលើការសម្រេចចិត្តធ្វើចំណាកស្រុក។ វាក៏ផ្ទុយទៅនឹង Hunsberger et al (២០១៨) និង Sigelmann (២០២០) ដែលបានអះអាងថា ទិដ្ឋភាពគោលនយោបាយមានឥទ្ធិពលលើការធ្វើចំណាកស្រុក និងលទ្ធផលរបស់វា។

ផ្ទុយទៅវិញ ការប្រែប្រួលអាកាសធាតុ ហាក់ដូចជាមានឥទ្ធិពលទៅលើការធ្វើចំណាកស្រុកដោយប្រយោល។ សីតុណ្ហភាពខ្ពស់ទៅៗកាន់តែបន្តកើនឡើងនៅក្នុងឃុំសិក្សា។ ជាមួយគ្នានេះ រដូវវស្សា និងប្រាំង បានក្លាយទៅជាដូវមិនទៀងទាត់ ហើយទឹកជំនន់បានបំផ្លាញផ្ទះសំបែង និងផលដំណាំក្នុងឃុំ។ ប្រជាពលរដ្ឋនៅឃុំក្បាលរមាស បានតាំងលំនៅថ្មីតាំងពីឆ្នាំ២០១៧ នៅក្នុងភូមិបច្ចុប្បន្នរបស់ពួកគេ ដែលធ្វើឱ្យពួកគេប្រឈមនឹងគ្រោះទឹកជំនន់ច្រើនជាងភូមិចាស់ដែលគ្រោះរាំងស្ងួតធ្លាប់កើតមាន។ វិធីបន្ស៊ាំខ្លួនរបស់អ្នកភូមិ ទៅនឹងគ្រោះថ្នាក់អាកាសធាតុពីរផ្សេងគ្នានៅតែមានកម្រិតទាប។

ការរកឃើញនៃការសិក្សានេះបញ្ជាក់បន្ថែមលើរបាយការណ៍បោះពុម្ព អំពីទំនាក់ទំនងដោយប្រយោលរវាងការប្រែប្រួលអាកាសធាតុ និងការធ្វើចំណាកស្រុក។ ការធ្វើចំណាកស្រុកត្រូវបានជះឥទ្ធិពលដោយកត្តាដូចជា ភាពក្រីក្រ កំណើនប្រជាជន និងសន្តិសុខ (Laczko and Aghazarm, ២០០៩) ។ យ៉ាងណាក៏ដោយ ការប្រែប្រួលអាកាសធាតុត្រូវបានគេរំពឹងថានឹងធ្វើឱ្យបញ្ហាប្រឈមកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើង ដែលបណ្តាលមកពីបញ្ហាបរិស្ថាន សេដ្ឋកិច្ច សង្គម និងអភិបាលកិច្ច កាត់បន្ថយភាពធន់ និងបង្កើនភាពងាយរងគ្រោះនៃមនុស្សដែលធ្វើចំណាកស្រុក (United Nations of Economic and Social Commission for Asia and the Pacific, ឆ្នាំ២០១៧) ។ ខណៈពេលដែលព្រឹត្តិការណ៍បរិស្ថាន ភ្លាមៗ អាចរារាំងលទ្ធភាពរបស់គ្រួសារក្នុងការចូលរួមក្នុងការធ្វើចំណាកស្រុកដែលមានតម្លៃថ្លៃ (Robalino, Jimenez, and Chacón, ២០១៥) ការសិក្សាជាច្រើនបញ្ជាក់ថា ការផ្លាស់ប្តូរអេកូឡូស៊ីបន្តិចម្តងៗដូចជាគ្រោះរាំងស្ងួត (Baez et al., ២០១៧) ការរិចរិលដីដោយសារគ្រោះរាំងស្ងួត (Makondo and Thomas, ២០២០) និងការប្រែប្រួលកម្រិតជាតិប្រៃនៃដី (Chen and Mueller, ២០១៨) បានជំរុញឱ្យមនុស្សធ្វើចំណាកស្រុក។ លំនាំនៃការធ្វើចំណាកស្រុកនេះ បង្ហាញពីភាពងាយរងគ្រោះនៃតំបន់ដាច់ស្រយាល ដែលការចិញ្ចឹមជីវិតក្នុងស្រុកពឹងផ្អែកខ្លាំងលើធនធានធម្មជាតិ។

៦

សេចក្តីសន្និដ្ឋាន និងការអនុវត្តគោលនយោបាយ

ប្រជាជនរស់នៅក្នុងតំបន់សិក្សា បានជួបប្រទះនូវព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ រួមមានភាពតានតឹងនៃកម្ដៅ កើនឡើង ទឹកជំនន់តាមរដូវ គ្រោះរាំងស្ងួត ការផ្លាស់ប្តូររដូវ ខ្យល់ព្យុះ ការផ្ទុះរាលដាលសត្វល្អិត និងភ្លើងឆេះព្រៃ។ គ្រោះថ្នាក់ទាំងនេះកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងមិនអាចទាយទុកជាមុនបាននោះទេក្នុងរយៈពេលជាងមួយទសវត្សរ៍ចុង ក្រោយនេះ។

អាស្រ័យហេតុនេះ ព្រឹត្តិការណ៍ដ៏អាក្រក់ទាំងនេះ បានបង្កឱ្យមានការកើនឡើងហានិភ័យនៃការបាត់បង់អាយុ ជីវិត ការផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់សម្រាប់សហគមន៍មូលដ្ឋាន និងភាពធ្លាក់ចុះនៃផលិតភាពកសិកម្ម។ កត្តានេះបានធ្វើ ឱ្យប្រាក់ចំណូលរបស់កសិករនៅជនបទធ្លាក់ចុះ ការបំផ្លិចបំផ្លាញជីវភាព ជាពិសេសសម្រាប់កសិករដែលពឹងផ្អែកលើ កសិកម្មប្រើប្រាស់ទឹកជាចម្បង និងហានិភ័យនៃអសន្តិសុខស្បៀង។ សហគមន៍ដែលបានធ្វើអង្កេតត្រូវបានបង្ហាញថា ងាយនឹងគ្រោះថ្នាក់ដោយសារអាកាសធាតុទាំងនេះ ដោយសារពួកគេខ្វះនូវលទ្ធភាពទទួលបានការព្រមានជាមុន ការ ត្រៀមរៀបចំមានកម្រិត (ដោយសារតែភាពក្រីក្រ និង កង្វះខាតការគាំទ្រ សង្គម) សម្ភារៈបរិក្ខារការពារអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធមានមិនគ្រប់គ្រាន់ និង មានប្រភពនៃការចិញ្ចឹមជីវិត ឬប្រាក់ចំណូលដទៃទៀតតិចតួច។ ដូច្នេះ សមត្ថភាពបន្ស៊ាំខ្លួនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីឆ្លើយតប និង ងើបឡើងវិញពីព្រឹត្តិការណ៍ធ្ងន់ធ្ងរទាំងនេះមាន កម្រិតទាប ដែលបណ្តាលឱ្យទិន្នផលទាប កង្វះទឹកសម្រាប់ដំណាំ ការថយចុះបរិមាណត្រី និងប្រាក់ចំណូលទាប។

ការសិក្សានេះបង្ហាញថា កត្តាជំរុញសង្គម និងសេដ្ឋកិច្ច គឺជាកត្តាសំខាន់ដែលជំរុញឱ្យមនុស្សធ្វើចំណាកស្រុក។ យ៉ាងណាក៏ដោយ ការសិក្សានេះបង្ហាញថា ព្រឹត្តិការណ៍ធ្ងន់ធ្ងរដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ គឺជា មូលហេតុនៃការបាត់បង់ និងការខូចខាតដែលបំផ្លាញទ្រព្យសម្បត្តិ ដំណាំ បសុសត្វ និងបសុបក្សី ដែលនាំឱ្យបាត់បង់ ប្រាក់ចំណូល និងបង្កើនការចំណាយលើការថែទាំសុខភាព។

ផ្អែកលើលទ្ធផលនៃការសិក្សានេះ អនុសាសន៍ខាងក្រោមត្រូវបានស្នើឡើង ដើម្បីកែលម្អជីវភាពរស់នៅ និង សមត្ថភាពបន្ស៊ាំ និងកាត់បន្ថយការធ្វើចំណាកស្រុក៖

- (១) ព្រឹត្តិការណ៍អាកាសធាតុខ្លាំងបានបំផ្លាញផលិតកម្មកសិកម្មនៅក្នុងឃុំដែលបានសិក្សា។ ការបណ្តុះបណ្តាលស្តីពី ការអនុវត្តកសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករ និងជួយពួកគេបង្កើនការ ដាំដុះលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក។
- (២) ការធ្វើកសិកម្ម គឺជាសកម្មភាពបង្កើតប្រាក់ចំណូលដ៏សំខាន់នៅក្នុងឃុំដែលបានសិក្សា បន្ទាប់មក គឺពលកម្មក្នុង ស្រុក និងការធ្វើចំណាកស្រុក។ ទោះជាយ៉ាងនេះក្តី កសិករមិនទាន់មានប្រភពទឹកគ្រប់គ្រាន់ ដើម្បីធានាបាននូវ ផលកសិកម្មប្រកបដោយប្រសិទ្ធភាព និងផលិតភាព និងកង្វះឱកាសការងារ និងប្រាក់ចំណូលទាបពីកសិកម្ម ដែលបានជំរុញឱ្យប្រជាជនក្នុងស្រុកធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារកាន់តែប្រសើរ។ ប្រសិនបើមាន ប្រភពទឹកគ្រប់គ្រាន់ ហើយកសិករត្រូវបានបណ្តុះបណ្តាល ឱ្យប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាពសកម្មភាព កសិកម្មនឹងមានភាពចម្រុះ កសិករនឹងមានប្រាក់ចំណូលកាន់តែប្រសើរ ហើយប្រជាជននឹងមានការងារធ្វើក្នុង វិស័យកសិកម្ម នៅក្នុងមូលដ្ឋានកាន់តែច្រើន ដូច្នេះវានឹងជួយកាត់បន្ថយការធ្វើចំណាកស្រុករបស់ពួកគេ។ បើ មានប្រព័ន្ធធារាសាស្ត្រដែលមានភាពប្រឡាក់ក្រឡាគ្នាល្អ កសិករនឹងអាចបង្កបង្កើនផលស្រូវបានពីរដូវ ហើយ ទិន្នផលនឹងកើនឡើង។ ដោយមានទឹកគ្រប់គ្រាន់ កសិករអាចប្តូរពីការអនុវត្តកសិកម្មបែបបុរាណទៅទំនើប ដែល ធន់នឹងអាកាសធាតុ និងផ្តល់ទិន្នផលខ្ពស់ ដូច្នេះវាជួយបង្កើនសន្តិសុខស្បៀង។

(៣) ប្រជាពលរដ្ឋក្នុងសហគមន៍ទទួលបានការគាំទ្រមិនគ្រប់គ្រាន់ពីអាជ្ញាធរមូលដ្ឋាន។ ទន្ទឹមនឹងនេះ ការចូលរួមរបស់ពួកគេក្នុងការអភិវឌ្ឍឃុំសង្កាត់ និងដំណើរការធ្វើសេចក្តីសម្រេច នៅតែមានកម្រិតទាប។ ការលើកកម្ពស់ការចូលរួមរបស់មូលដ្ឋាន និងការចូលរួមយ៉ាងសកម្មក្នុងការរៀបចំផែនការអភិវឌ្ឍសហគមន៍ និងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានធនធាន ចំណេះដឹង និងព័ត៌មានរបស់ឃុំ និងបង្កើនការត្រៀមខ្លួន។

ផែនការណ៍នៃការសិក្សា

លទ្ធផលនៃការសិក្សានេះ គួរតែត្រូវបានអានដោយមានការគិតគូរពីផែនការណ៍ ដែលការសិក្សានេះមានដូចខាងក្រោម។ ទីមួយ តាមគោលបំណង ក្នុងការជ្រើសរើសគ្រួសារ ដែលមានសមាជិកចំណាកស្រុកសម្រាប់អង្កេត ការសិក្សានេះគ្របដណ្តប់តែការធ្វើចំណាកស្រុក ខណៈអ្នកចំណូលស្រុកមិនត្រូវបានរាប់បញ្ចូលឡើយ។ ទី២ ដោយសារកត្តាពេលវេលា ការចុះប្រមូលទិន្នន័យ ត្រូវនឹងថ្ងៃចុះយុទ្ធនាការយោសនាបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០២៣ មានតែឃុំមួយប៉ុណ្ណោះត្រូវបានជ្រើសរើសក្នុងខេត្តនីមួយៗ។ ជាចុងក្រោយ ការរកឃើញនេះគឺផ្អែកលើការវិភាគស្ថិតិពិពណ៌នាខណៈពេលដែលការវិភាគស្ថិតិស៊ីជម្រៅ មិនត្រូវបានយកមកប្រើនៅឡើយ ដើម្បីពិនិត្យមើលទំនាក់ទំនងរវាងអថេរសំខាន់ៗទាំងនោះ។

ឯកសារយោង

- Adger, Niel, Shardul Agrawala, Monirul Qader Mirza, Cecillia Conde, Karen O'Brien, James Pulhin, Roger Pulwarty, Barry Smit and Kiyoshi Takahashi, 2007. 'Assessment of adaptation practices, options, constraints and capacity. Climate Change 2007: Impacts, Adaptation and Vulnerability. Contribution of Working Group II to the Fourth Assessment Report of the Intergovernmental Panel on Climate Change, M.L. Parry, O.F. Canziani, J.P. Palutikof, P.J. van der Linden and C.E. Hanson, Eds., Cambridge University Press, Cambridge, UK.
- Agza, Mesfin, Bamlaku Alamirew, and Admasu Shibu. 2023. 'Determinants of Rural-Urban Migration and Its Impact on Migrant-Sending Households' Livelihood Security in Gurage Zone, Ethiopia.' *Cogent Social Sciences* 9 (1).
- Asfaw, Woldie, Degefa Tolossa, and Gete Zeleke. 2010. "Causes and Impacts of Seasonal Migration on Rural Livelihoods: Case Studies from Amhara Region in Ethiopia." *Norsk Geografisk Tidsskrift-Norwegian Journal of Geography*, 64 (1): 58–70.
- Asian Development Bank [ADB]. 2012. *Addressing climate change and migration in Asia and the Pacific*. Mandaluyong City, Philippines. <https://www.adb.org/publications/addressing-climate-change-and-migration-asia-and-pacific>
- Asmita, N. 2009. *Migration and Natural Disasters, Environment and Climate Change: Assessing the Evidence*, International Organization for Migration-IOM, Geneva, Switzerland.
- Baez, Javier, German Caruso, Valerie Mueller, and Chiyu Niu. 2017. "Droughts Augment Youth Migration in Northern Latin America and the Caribbean." *Climatic Change*, 140 (3): 423–35.
- Bohra-Mishra, Pratikshya, Michael Oppenheimer, Ruohong Cai, Shuaizhang Feng, and Rachel Licker 2017. 'Climate variability and migration in the Philippines'. *Population and Environment*, 38(3), 286–308.
- Brzoska, Michael, and Christiane Fröhlich. 2016. 'Climate Change, Migration and Violent Conflict: Vulnerabilities, Pathways and Adaptation Strategies', *Migration and Development*, 5 (2): 190–210.
- Chaturvedi, Sanjay, Tae Sung Cheong, Yong Luo, Chandni Singh, and Rajib Shaw. 2022. 'IPCC Sixth Assessment Report (AR6): Climate Change 2022-Impacts, Adaptation and Vulnerability: Regional Factsheet Asia'.
- Chen, Joyce, and Valerie Mueller. 2018. 'Coastal Climate Change, Soil Salinity and Human Migration in Bangladesh'. *Nature Climate Change*, 8 (11): 981–85.
- Chhinh, Nyda, Serey Sok, Veasna Sou, and Pheakdey Nguonpha 2023. 'Roles of Agricultural Cooperatives (ACs) in Drought Risk Management among Smallholder Farmers in Pursat and Kampong Speu Provinces, Cambodia'. *Water*, 15(8), 1447.
- Clement, Viviane, Kanta Kumari Rigaud, Alex De Sherbinin, Bryan Jones, Susana Adamo, Jacob Schewe, Nian Sadiq, and Elham Shabahat. 2021. *Groundswell part 2: Acting on internal climate migration*. World Bank, Washington DC, US.
- Docherty, Bonnie and Tyler Giannini 2009. 'Confronting a rising tide: A proposal for a convention on climate change refugees. *Harv. Envtl. L. Rev.*, 33, 349.
- Édes, Bart, François Gemenne, Jonathan Hill, and Diana Reckien 2012. *Addressing climate change and migration in Asia and the Pacific*: Open access e-book. Asian Development Bank.
- Fitzgerald, Ingrid, and SO Sovannarith 2007. Moving out of poverty? Trends in community well-being and household mobility in nine Cambodian villages. Cambodia Development Resource Institute, Phnom Penh, Cambodia.
- Haan, Arjan de. 1999. 'Livelihoods and Poverty: The Role of Migration - a Critical Review of the Migration Literature.' *Journal of Development Studies*, 36 (2): 1–47.
- Hunsberger, Carol, Courtney Work, and Roman Herre. 2018. 'Linking climate change strategies and land conflicts in Cambodia: Evidence from the Greater Aural region.' *World Development*, 108, 309–320.
- Intergovernmental Panel on Climate Change [IPCC]. 2014. *Climate change 2014: Synthesis Report*. Contribution of Working Groups I, II and III to the fifth assessment report of the Intergovernmental Panel on Climate Change, Geneva, Switzerland.
- Intergovernmental Panel on Climate Change [IPCC]. 2023. *Summary for Policymakers. In: Climate Change 2023: Synthesis Report*. Contribution of Working Groups I, II and III to the Sixth Assessment Report of the Intergovernmental Panel on Climate Change, Geneva, Switzerland. https://www.ipcc.ch/report/ar6/syr/downloads/report/IPCC_AR6_SYR_SPM.pdf
- Internal Displacement Monitoring Centre. (2020). *Global report on internal displacement 2020*. Geneva, Switzerland
- International Organization for Migration [IOM]. (2009). *Compendium of IOM's activities in migration, climate change and the environment*. Geneva, Switzerland https://www.iom.int/sites/g/files/tmzbd1486/files/jahia/webdav/shared/shared/mainsite/activities/env_degradation/compendium_climate_change.pdf

- Jacobson, Chris, Stacy Crevello, Chanthan Chea, and Ben Jarihani 2019. 'When is migration a maladaptive response to climate change?' *Regional Environmental Change*, 19, 101–112.
- Joarder, Mohammad Abdul Munim, and Paul W. Miller. 2013. 'Factors Affecting Whether Environmental Migration Is Temporary or Permanent: Evidence from Bangladesh.' *Global Environmental Change*, 23 (6): 1511–24. =
- Kaczan, David J., and Jennifer Orgill-Meyer. 2020. 'The Impact of Climate Change on Migration: A Synthesis of Recent Empirical Insights.' *Climatic Change*, 158 (3–4): 281–300. =
- Kimsun, Tong, and Sry Bopharath. 2013. 'Poverty and the environment in rural Cambodia.' *The Environments of the Poor in Southeast Asia, East Asia and the Pacific*, 145.
- Lee, Chen 2007. Exploitative labour brokerage practices in Cambodia: The role and practices of private recruitment agencies. <https://www.semanticscholar.org/paper/Exploitative-Labour-Brokerage-Practices-in-Cambodia-Lee/57f864afb549f88aef1b10c29d991f963f0dd6f0>
- Leighton, Michelle. 2009. 'Migration and slow-onset disasters: Desertification and drought.' *Migration, Environment and Climate Change: Assessing the Evidence. International Organization for Migration. Geneva: IOM*, 321–351.
- Maharjan, Keshav Lall, and Niraj Prakash Joshi. 2013. *Climate change, agriculture and rural livelihoods in developing countries*. Springer International Publishing, Japan
- Makondo, Cuthbert Casey, and David SG Thomas. 2020. 'Seasonal and Intra-Seasonal Rainfall and Drought Characteristics as Indicators of Climate Change and Variability in Southern Africa: A Focus on Kabwe and Livingstone in Zambia.' *Theoretical and Applied Climatology*, 140 (1): 271–84.
- Maltoni, Bruno 2006. *Impact of remittances on local communities in Cambodia: The case of Prey Veng Province*. World Bank, Geneva, Switzerland
- Maltoni, Bruno 2010. *Analyzing the impact of remittances from Cambodian migrant workers in Thailand on local communities in Cambodia*. International Organization for Migration, Geneva, Switzerland.
- Mastrorillo, Marina, Rachel Licker, Pratikshya Bohra-Mishra, Giorgio Fagiolo, Lyndon D. Estes, and Michael Oppenheimer. 2016. 'The influence of climate variability on internal migration flows in South Africa.' *Global Environmental Change*, 39, 155–169.
- Mendoza, Maria Emilinda, Heng Naret, Vicente Ballaran Jr, and Jamie Kim Arias. 2014. 'Assessing vulnerability to climate change impacts in Cambodia, the Philippines and Vietnam: An analysis at the commune and household level.' *Journal of Environmental Science and Management*, 17 (2).
- Miyan, M. Alimullah. 2015. 'Droughts in Asian Least Developed Countries: Vulnerability and Sustainability.' *Weather and Climate Extremes*, 7, 8–23.
- National Institute of Statistics [NIS]. 2020. *General population census of the Kingdom of Cambodia 2019*. Phnom Penh, Cambodia [https://www.nis.gov.kh/nis/Census2019/Final General Population Census 2019-English.pdf](https://www.nis.gov.kh/nis/Census2019/Final%20General%20Population%20Census%202019-English.pdf)
- Nguyen, Thi Phuoc Lai, and Chanmony Sean 2021. 'Do climate uncertainties trigger farmers' out-migration in the Lower Mekong Region?' *Current Research in Environmental Sustainability*, 3, 100087.
- Nuorteva, Paula, Marko Keskinen, and Olli Varis. 2010. 'Water, livelihoods and climate change adaptation in the Tonle Sap Lake area, Cambodia: learning from the past to understand the future.' *Journal of Water and Climate Change* 1, (1): 87-101.
- OECD Cambodia and Cambodia Development Resource Institute [CDRI] 2017. *Cambodia's migration landscape. In Interrelations between Public Policies, Migration and Development in Cambodia*, OECD Development Pathways. OECD Publishing.
- Oudry, G., Pak, K., and Chea, C. (2016). *Assessing vulnerabilities and responses to environmental changes in Cambodia: Country report*. International Organization for Migration, Phnom Penh. https://environmentalmigration.iom.int/sites/g/files/tmzbd11411/files/documents/MECC_Cambodia%20report.pdf
- Parsons, Laurie, and Jonas Nielsen 2021. 'The subjective climate migrant: Climate perceptions, their determinants, and relationship to migration in Cambodia.' *Annals of the American Association of Geographers*, 111(4), 971–988.
- Phy, Sophea Rom, Ty Sok, Sophal Try, Ratboren Chan, Sovannara Uk, Chhordaneath Hen, and Chantha Oeurng. 2022. 'Flood Hazard and Management in Cambodia: A Review of Activities, Knowledge Gaps, and Research Direction.' *Climate*, 10(11): 162.
- Pichdara, Lonn, Nong Monin, Chhaing Marong, Duong Sivmuy, and Keang Saren. 2022. 'Challenges of targeting poor and vulnerable groups to reduce climate change vulnerability: The case of a Water and Sanitation project in Kampong Svay District, Cambodia.' *Financial Crises, Poverty and Environmental Sustainability: Challenges in the Context of the SDGs and Covid-19 Recovery*, 155-169.
- Robalino, Juan, José Jimenez, and Adriana Chacón. 2015. 'The Effect of Hydro-Meteorological Emergencies on Internal Migration.' *World Development*, 67: 438–48.

Roth, Vathana, Phann, Dalis, Hing, Vutha, and Sum, Sreymom. 2015. *Estimating the economic effects of remittances on the left-behind in Cambodia*. Working Paper 2015-06, Partnership for Economic Policy and CDRI, Phnom Penh, Cambodia

Sam, Sreymom, and Sokhem Pech. 2015. 'Climate change and water governance in Cambodia: challenge and perspectives for water security and climate change in selected catchments, Cambodia.', CDRI, Phnom Penh, Cambodia

Sigelmann, Laura Emilia. 2020. Climate change and migration in Cambodia: An analysis of spatiotemporal trends in water availability and migration. Master's thesis, University of Texas at Austin. <https://repositories.lib.utexas.edu/handle/2152/87456>

Sithirith, Mak. 2021. "Downstream State and Water Security in the Mekong Region: A Case of Cambodia between Too Much and Too Little Water." *Water*, 13 (6): 802

Sok, Serey. 2019. 'Challenges and constraints in achieving appropriate working and living conditions for Cambodian temporary migrant workers in Malaysia.' *South East Asia Research*, 27(4), 361–377.

Sok, Serey., and Chun Yang. 2021. 'Brawn Drain from Cambodia: A Comparative Study of Transnational Labour Migration to Malaysia and South Korea.' *Bandung*, 8(1), 22-44.

Sok, Serey., and Xiaojiang Yu 2015. 'Adaptation, resilience and sustainable livelihoods in the communities of the Lower Mekong Basin, Cambodia.' *International Journal of Water Resources Development*, 31(4), 575-588.

Sok, Serey, Hoeurn Cheb, Nyda Chhinh, and Pheakday Nguonphan . 2022. *Productivity, damages, and losses of rice in Cambodia: past, present and future trends in the Mekong and Tonle Sap regions*. In Remote Sensing of Agriculture and Land Cover/Land Use Changes in South and Southeast Asian Countries 277-295.). Springer International Publishing.

Sok, Serey., Nyda Chhinh, Sanara Hor, and Pheakday Nguonphan. 2021. 'Climate change impacts on rice cultivation: a comparative study of the Tonle Sap and Mekong river.' *Sustainability*, 13(16), 8979.

Sok, Serey, Xiaojiang Yu, and Koon-Kwai Wong. 2014. 'Food security in the riverine rural communities of the lower Mekong Basin, Cambodia.' *Forum for Development Studies*, 41(1): 53-74.

Tacoli, Cecilia. 2009. 'Crisis or adaptation? Migration and climate change in a context of high mobility.' *Environment and Urbanization*, 21(2).

Thoeun, Heng Chan. 2015. "Observed and projected changes in temperature and rainfall in Cambodia." *Weather and Climate Extremes* 7: 61-71.

Tong, Kimsun. 2011. 'Migration, remittances and poverty reduction: Evidence from Cambodia.' *Cambodia Development Review*, 15(4), 7–12.

UNESCAP. 2016. Statistical Database. United Nations Economic and Social Commission for Asia and the Pacific <https://dataexplorer.unescap.org/>. accessed on August 20th 2023.

UNESCAP. 2017. *Migration and Climate Change in Asia and the Pacific*. United Nations Economic and Social Commission for Asia and the Pacific. Paris, France

UNESCO. 2016. Overview of Internal Migration in Cambodia. Paris, France

Warner, K., Hamza, M., Oliver-Smith, A., Renaud, F., and Julca, A. 2010. 'Climate change, environmental degradation and migration.' *Natural Hazards*, 55, 689-715.

World Food Programme [WFP]. 2019. *Vulnerability and Migration in Cambodia*. Rome, Italy

World Bank Group [WBG]. 2021. Cambodia—Climate Change Knowledge Portal. <https://climateknowledgeportal.worldbank.org/country/cambodia/vulnerability>. accessed on August 20th 2023.

World Bank Group [WBG] and Asian Development Bank [ADB] 2021: *Climate Risk Profile: Cambodia*

បញ្ជីឯកសារពិភាក្សារបស់វិទ្យាស្ថាន CDRI

- WP 143) Saing Chan Hang, Chea Phal and Song Sopheak. (November 2023). *Assessing Technology Readiness of Students and Teachers in Cambodian Higher Education during COVID-19.*
- WP 142) Joakim Öjendal, Nong Monin, Sean Chanmony, Bunnath Zoe Sidana and Ngin Chanrith. (November 2023). *The Political Economy of Land-Water Resource Governance in the Context of Food Security in Cambodia.*
- WP 141) Chea Phal, Tek Muytieng, and Nok Sorseseakha. (July 2023). *Gender Gap Reversal in Learning and Gender-Responsive Teaching in Cambodia.*
- WP 140) Roth Vathana and Benghong Siela Bossba. (June 2023). *Impacts on the Lives and Livelihoods of Factory Workers during COVID-19: A Gender-sensitive Analysis.*
- WP 139) Hing Vutha. (May 2023). *The Effects of COVID-19 on the Export Industry and Comparative Advantage of Cambodia*
- WP 138) Heng Kimkong. (May 2023). *Cambodia's Aspirations to Become a Knowledge-Based Society: Perspectives of Cambodian University Students*
- WP 137) Thy Savrin, Ly Tong and Ean Sokunthy. (May 2023). *Cambodian Upper Secondary School Education amid COVID-19 Pandemic: Challenges and Opportunities*
- WP 136) You Saokeo Khantey, Alvin Leung, In Leavsovath, and Song Sopheak. (January 2023). *A Quantitative Study on Entrepreneurial Intention of University Students in Cambodia*
- WP 135) Tek Muytieng, Nok Sorseseakha and Chea Phal (December 2022) *Faculty Engagement in Cambodian Higher Education Internationalisation*
- WP 134) Chea Phal, Bo Chankoulrika and Minami Ryuto (May 2022) *Cambodian Secondary School Teachers' Readiness for Online Teaching During the Covid-19 Pandemic*
- WP 133) Kao Sovansophal, Chea Phal and Song Sopheak (March 2022) *Upper Secondary School Tracking and Major Choices in Higher Education: To Switch or Not to Switch*
- WP 132) Ang Len and Young Sokphea (October 2021) *Civil Society Organisations and Youth Civic Engagement in Cambodia*
- WP 131) Veung Naron and Ven Seyhah (October 2021) *Exploring Insights into Vocational Skills Development and Industrial Transformation in Cambodia*
- WP 130) Chea Phal, Hun Seyhakunthy and Song Sopheak (September 2021) *Permeability in Cambodian Post-secondary Education and Training: A Growing Convergence*
- WP 129) Sry Bopharath, Hiev Hokkheang, and Benghong Siela Bossba (August 2021) *Vending in the city: unprotected yet better off*
- WP 128) Sim Sokcheng, Keo Socheat, Sarom Molideth (August 2021) *Pesticide Use Practices in Cambodia's Vegetable Farming*
- WP 127) Leng Phirom, Khieng Sothy, Chhem Rethy and Gregory Smith (May 2021) *De-framing STEM discourses in Cambodia*
- WP 126) Chea Vatana, You Saokeo Khantey and Song Sopheak (May 2021) *What Skills Training Do Cambodian Garment Workers Need?*
- WP 125) Nong Monin (March 2021) *The Impacts of Climate Change on Agriculture and Water Resources in Cambodia: From Local Communities' Perspectives*
- WP 124) Chea Sathya, Song Sopheak and Hun Seyhakunthy (December 2020) *Competency-Based TVET in Cambodia: Promise and Reality*
- WP 123) Eam Phyrom, Heng Sambath, Ravy Sophearth, Tim Bunly, Song Sopheak (July 2020) *Characteristics and Issues of Internship at Cambodian Private Firms: A Scoping Study*
- WP 122) Ven Seyhah and Veung Naron (July 2020) *The Contribution Vocational Skills Development to Cambodia's Economy*
- WP 121) Eam Phyrom, Ros Vutha, Heng Sambath and Ravy Sophearth (July 2020) *Understanding Cambodian Dean's Conceptions and Approaches to University Accountability*
- WP 120) Ros Vutha, Eam Phyrom, Heng Sambath and Ravy Sophearth (January 2020) *Cambodian Academics: Identities and Roles*
- WP 119) Ven Seyhah and Hing Vutha (October 2019) *Cambodia in the Electronic and Electrical Global Value Chains*
- WP 118) Sothy Khieng, Sidney Mason and Seakleng Lim (October 2019) *Innovation and Entrepreneurship Ecosystem in Cambodia: The Roles of Academic Institutions.*

- WP 117) Un Leang, Saphon Somolireasmey and Sok Serey (September 2019) *Gender Analysis of Survey on Cambodia's Young and Older Generation: Family, Community, Political Knowledge and Attitudes, and Future Expectations*
- WP 116) Eng Netra, Ang Len, So Hengvotey, Hav Gechhong, Chhom Theavy (March 2019) *Cambodia's Young and Older Generation: Views on Generational Relations and Key Social and Political Issues*
- WP 115) Mak Ngoy, Sok Say, Un Leang with Bunry Rinna, Chheng Sokunthy and Kao Sovansophal (May 2019) *Finance in Public Higher Education in Cambodia*
- WP 114) Mak Ngoy, Sok Say, Un Leang with Bunry Rinna, Chheng Sokunthy and Kao Sovansophal (Apr 2019) *Governance in Public Higher Education in Cambodia*
- WP 113) Ear Sothy, Sim Sokcheng, Chhim Chhun and Khiev Pirom (Dec 2017) *Rice Policy Study: Implications of Rice Policy Changes in Vietnam for Cambodia's Rice Policy and Rice Producers in South-Eastern Cambodia*
- WP 112) Roth Vathana, Abdelkrim Araarz, Sry Bopharath and Phann Dalis (March 2017) *The Dynamics of Microcredit Borrowings in Cambodia*
- WP 111) Ear Sothy, Sim Sokcheng and Khiev Pirom (March 2016) *Cambodia Macroeconomic Impacts of Public Consumption on Education – A Computable General Equilibrium Approach*
- WP 110) Vong Mun (December 2016) *Progress and Challenges of Deconcentration in Cambodia: The Case of Urban Solid Waste Management*
- WP 109) Sam Sreymom, Ky Channimol, Keum Kyungwoo, Sarom Molideth and Sok Raksa. (December 2016). *Common Pool Resources and Climate Change Adaptation: Community-based Natural Resource Management in Cambodia*
- WP 108) Ly Tem (January 2016), *Leadership Pathways for Local Women: Case Studies of Three Communes in Cambodia*
- WP 107) Chhim Chhun, Buth Bora and Ear Sothy (September 2015), *Effect of Labour Movement on Agricultural Mechanisation in Cambodia*
- WP 106) Chhim Chhun, Tong Kimsun, Ge Yu, Timothy Ensor and Barbara McPake (September 2015), *Impact of Health Financing Policies on Household Spending: Evidence from Cambodia Socio-Economic Surveys 2004 and 2009*
- WP 105) Roth Vathana and Lun Pide (August 2015), *Health and Education in the Greater Mekong Subregion: Policies, Institutions and Practices – the Case of Cambodia in Khmer*
- WP 104) Sum Sreymom and Khiev Pirom (August 2015), *Contract Farming in Cambodia: Different Models, Policy and Practice*
- WP 103) Chhim Chhun, Tong Kimsun, Ge Yu, Timothy Ensor and Barbara McPake (June 2015), *Catastrophic Payments and Poverty in Cambodia: Evidence from Cambodia Socio-Economic Surveys 2004, 2007, 2009, 2010 and 2011*
- WP 102) Eng Netra, Vong Mun and Hort Navy (June 2015), *Social Accountability in Service Delivery in Cambodia*
- WP 101) Ou Sivhouch (April 2015), *A Right-Based Approach to Development: A Cambodian Perspective*
- WP 100) Sam Sreymom with Ouch Chhuong (March 2015), *Agricultural Technological Practices and Gaps for Climate Change Adaptation*
- WP 99) Phay Sokcheng and Tong Kimsun (December 2014), *Public Spending on Education, Health and Infrastructure and Its Inclusiveness in Cambodia: Benefit Incidence Analysis*
- WP 98) Srinivasa Madhur (August 2014), *Cambodia's Skill Gap: An Anatomy of Issues and Policy Options*
- WP 97) Kim Sour, Dr Chem Phalla, So Sovannarith, Dr Kim Sean Somatra and Dr Pech Sokhem (August 2014), *Methods and Tools Applied for Climate Change Vulnerability and Adaptation Assessment in Cambodia's Tonle Sap Basin*
- WP 96) Kim Sean Somatra and Hort Navy (August 2014), *Cambodian State: Developmental, Neoliberal? A Case Study of the Rubber Sector*
- WP 95) Theng Vuthy, Keo Socheat, Nou Keosothea, Sum Sreymom and Khiev Pirom (August 2014), *Impact of Farmer Organisations on Food Security: The Case of Rural Cambodia*
- WP 94) Heng Seiha, Vong Mun and Chheat Sreang with the assistance of Chhuon Nareth (July 2014), *The Enduring Gap: Decentralisation Reform and Youth Participation in Local Rural Governance*
- WP 93) Nang Phirun, Sam Sreymom, Lon Pichdara and Ouch Chhuong (June 2014), *Adaptation Capacity of Rural People in the Main Agro-Ecological Zones in Cambodia*
- WP 92) Phann Dalis (June 2014), *Links between Employment and Poverty in Cambodia*
- WP 91) Theng Vuthy, Khiev Pirom and Phon Dary (April 2014), *Development of the Fertiliser Industry in Cambodia: Structure of the Market, Challenges in the Demand and Supply Sides and the Way Forward*

- WP 90) CDRI Publication (January 2014), *ASEAN 2030: Growing Together for Economic Prosperity—the Challenges (Cambodia Background Paper)*
- WP 89) Nang Phirun and Ouch Chhuong (January 2014), *Gender and Water Governance: Women’s Role in Irrigation Management and Development in the Context of Climate Change*
- WP 88) Chheat Sreang (December 2013), *Impact of Decentralisation on Cambodia’s Urban Governance*
- WP 87) Kim Sedara and Joakim Öjendal with the assistance of Chhoun Nareth (November 2013), *Gatekeepers in Local Politics: Political Parties in Cambodia and their Gender Policy*
- WP 86) Sen Vicheth and Ros Soveacha with the assistance of Hieng Thiraphumry (October 2013), *Anatomy of Higher Education Governance in Cambodia*
- WP 85) Ou Sivhuoch and Kim Sedara (August 2013), *20 Years’ Strengthening of Cambodian Civil Society: Time for Reflection*
- WP 84) Ou Sivhuoch (August 2013), *Sub-National Civil Society in Cambodia: A Gramscian Perspective*
- WP 83) Tong Kimsun, Lun Pide and Sry Bopharath with the assistance of Pon Dorina (August 2013), *Levels and Sources of Household Income in Rural Cambodia 2012*
- WP 82) Nang Phirun (July 2013), *Climate Change Adaptation and Livelihoods in Inclusive Growth: A Review of Climate Change Impacts and Adaptive Capacity in Cambodia*
- WP 81) Hing Vutha (June 2013), *Leveraging Trade for Economic Growth in Cambodia*
- WP 80) Saing Chan Hang (March 2013), *Binding Constraints on Economic Growth in Cambodia: A Growth Diagnostic Approach*
- WP 79) Lun Pidé (March 2013), *The Role of Rural Credit during the Global Financial Crisis: Evidence From Nine Villages in Cambodia*
- WP 78) Tong Kimsun and Phay Sokcheng (March 2013), *The Role of Income Diversification during the Global Financial Crisis: Evidence from Nine Villages in Cambodia*
- WP 77) Saing Chan Hang (March 2013), *Household Vulnerability to Global Financial Crisis and Their Risk Coping Strategies: Evidence from Nine Rural Villages in Cambodia*
- WP 76) Hing Vutha (March 2013), *Impact of the Global Financial Crisis on the Rural Labour Market: Evidence from Nine Villages in Cambodia*
- WP 75) Tong Kimsun (March 2013), *Impact of the Global Financial Crisis on Poverty: Evidence from Nine Villages in Cambodia*
- WP 74) Ngin Chanrith (March 2013), *Impact of the Global Financial Crisis on Employment in SMEs in Cambodia*
- WP 73) Hay Sovuthea (March 2013), *Government Response to Inflation Crisis and Global Financial Crisis*
- WP 72) Hem Socheth (March 2013), *Impact of the Global Financial Crisis on Cambodian Economy at Macro and Sectoral Levels*
- WP 71) Kim Sedara and Joakim Öjendal with Chhoun Nareth and Ly Tem (December 2012), *A Gendered Analysis of Decentralisation Reform in Cambodia*
- WP 70) Hing Vutha, Saing Chan Hang and Khieng Sothy (August 2012), *Baseline Survey for Socioeconomic Impact Assessment: Greater Mekong Sub-region Transmission Project*
- WP 69) CDRI Publication (March 2012), *Understanding Poverty Dynamics: Evidence from Nine Villages in Cambodia*
- WP 68) Roth Vathana (March 2012), *Sectoral Composition of China’s Economic Growth, Poverty Reduction and Inequality: Development and Policy Implications for Cambodia*
- WP 67) Keith Carpenter with assistance from PON Dorina (February 2012), *A Basic Consumer Price Index for Cambodia 1993–2009*
- WP 66) TONG Kimsun (February 2012), *Analysing Chronic Poverty in Rural Cambodia Evidence from Panel Data*
- WP 65) Ros Bansok, Nang Phirun and Chhim Chhun (December 2011), *Agricultural Development and Climate Change: The Case of Cambodia*
- WP 64) Tong Kimsun, Sry Bopharath (November 2011), *Poverty and Environment Links: The Case of Rural Cambodia*
- WP 63) Heng Seiha, Kim Sedara and So Sokbunthoeun (October 2011), *Decentralised Governance in Hybrid Polity: Localisation of Decentralisation Reform in Cambodia*
- WP 62) Chea Chou, Nang Phirun, Isabelle Whitehead, Phillip Hirsch and Anna Thompson (October 2011), *Decentralised Governance of Irrigation Water in Cambodia: Matching Principles to Local Realities*
- WP 61) Ros Bandeth, Ly Tem and Anna Thompson (September 2011), *Catchment Governance and Cooperation Dilemmas: A Case Study from Cambodia*
- WP 60) Saing Chan Hang, Hem Socheth and Ouch Chandarany with Phann Dalish and Pon Dorina (November 2011), *Foreign Investment in Agriculture in Cambodia*
- WP 59) Chem Phalla, Philip Hirsch and Someth Paradis (September 2011), *Hydrological Analysis in Support of Irrigation Management: A Case Study of Stung Chrey Bak Catchment, Cambodia*

- WP 58) Hing Vutha, Lun Pide and Phann Dalis (August 2011), *Irregular Migration from Cambodia: Characteristics, Challenges and Regulatory Approach*
- WP 57) Tong Kimsun, Hem Socheth and Paulos Santos (August 2011), *The Impact of Irrigation on Household Assets*
- WP 56) Tong Kimsun, Hem Socheth and Paulos Santos (July 2011), *What Limits Agricultural Intensification in Cambodia? The role of emigration, agricultural extension services and credit constraints*
- WP 55) Kem Sothorn, Chhim Chhun, Theng Vuthy and So Sovannarith (July 2011), *Policy Coherence in Agricultural and Rural Development: Cambodia*
- WP 54) Nang Phirun, Khiev Daravy, Philip Hirsch and Isabelle Whitehead (June), *Improving the Governance of Water Resources in Cambodia: A Stakeholder Analysis*
- WP 53) Chann Sopheak, Nathan Wales and Tim Frewer (August 2011), *An Investigation of Land Cover and Land Use Change in Stung Chrey Bak Catchment, Cambodia*
- WP 52) Ouch Chandarany, Saing Chanhang and Phann Dalis (June 2011), *Assessing China's Impact on Poverty Reduction In the Greater Mekong Sub-region: The Case of Cambodia*
- WP 51) Christopher Wokker, Paulo Santos, Ros Bansok and Kate Griffiths (June 2011), *Irrigation Water Productivity in Cambodian Rice System*
- WP 50) Pak Kimchoeun (May 2011), *Fiscal Decentralisation in Cambodia: A Review of Progress and Challenges*
- WP 49) Chem Phalla and Someth Paradis (March 2011), *Use of Hydrological Knowledge and Community Participation for Improving Decision-making on Irrigation Water Allocation*
- WP 48) CDRI Publication (August 2010), *Empirical Evidence of Irrigation Management in the Tonle Sap Basin: Issues and Challenges*
- WP 47) Chea Chou (August 2010), *The Local Governance of Common Pool Resources: The Case of Irrigation Water in Cambodia*
- WP 46) CDRI Publication (December 2009), *Agricultural Trade in the Greater Mekong Sub-region: Synthesis of the Case Studies on Cassava and Rubber Production and Trade in GMS Countries*
- WP 45) CDRI Publication (December 2009), *Costs and Benefits of Cross-country Labour Migration in the GMS: Synthesis of the Case Studies in Thailand, Cambodia, Laos and Vietnam*
- WP 44) Chan Sophal (December 2009), *Costs and Benefits of Cross-border Labour Migration in the GMS: Cambodia Country Study*
- WP 43) Hing Vutha and Thun Vathana (December 2009), *Agricultural Trade in the Greater Mekong Sub-region: The Case of Cassava and Rubber in Cambodia*
- WP 42) Thon Vimealea, Ou Sivhuoch, Eng Netra and Ly Tem (October 2009), *Leadership in Local Politics of Cambodia: A Study of Leaders in Three Communes of Three Provinces*
- WP 41) Hing Vutha and Hossein Jalilian (April 2009), *The Environmental Impacts of the ASEAN-China Free Trade Agreement for Countries in the Greater Mekong Sub-region*
- WP 40) Eng Netra and David Craig (March 2009), *Accountability and Human Resource Management in Decentralised Cambodia*
- WP 39) Horng Vuthy and David Craig (July 2008), *Accountability and Planning in Decentralised Cambodia*
- WP 38) Pak Kimchoeun and David Craig (July 2008), *Accountability and Public Expenditure Management in Decentralised Cambodia*
- WP 37) Chem Phalla et al. (May 2008), *Framing Research on Water Resources Management and Governance in Cambodia: A Literature Review*
- WP 36) Lim Sovannara (November 2007), *Youth Migration and Urbanisation in Cambodia*
- WP 35) Kim Sedara and Joakim Öjendal with the assistance of Ann Sovatha (May 2007), *Where Decentralisation Meets Democracy: Civil Society, Local Government, and Accountability in Cambodia*
- WP 34) Pak Kimchoeun, Horng Vuthy, Eng Netra, Ann Sovatha, Kim Sedara, Jenny Knowles and David Craig (March 2007), *Accountability and Neo-patrimonialism in Cambodia: A Critical Literature Review*
- WP 33) Hansen, Kasper K. and Neth Top (December 2006), *Natural Forest Benefits and Economic Analysis of Natural Forest Conversion in Cambodia*
- WP 32) Murshid, K.A.S. and Tuot Sokphally (April 2005), *The Cross Border Economy of Cambodia: An Exploratory Study*
- WP 31) Oberndorf, Robert B. (May 2004), *Law Harmonisation in Relation to the Decentralisation Process in Cambodia*
- WP 30) Hughes, Caroline and Kim Sedara with the assistance of Ann Sovatha (February 2004), *The Evolution of Democratic Process and Conflict Management in Cambodia: A Comparative Study of Three Cambodian Elections*
- WP 29) Yim Chea and Bruce McKenney (November 2003), *Domestic Fish Trade: A Case Study of Fish Marketing from the Great Lake to Phnom Penh*

វិទ្យាស្ថានបណ្តុះបណ្តាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា

☎ អគារលេខ 56 ផ្លូវ 315 ខ័ណ្ឌទួលគោក

✉ ប្រអប់សំបុត្រលេខ 622 ភ្នំពេញ កម្ពុជា

☎ (855-23) 881-701/881-916/883-603/012 867-278

អ៊ីមែល៖ cdri@cdri.org.kh

គេហទំព័រ៖ <http://www.cdri.org.kh>